



ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក
CHIEF BANK



របាយការណ៍ប្រចាំឆ្នាំ ANNUAL REPORT

2018

២០១៨

ធនាគារឈីហ្វ បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជា សម្រាប់ធ្វើអាជីវកម្មជា ធនាគារឯកទេស នៅកម្ពុជា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ ។ ដោយសារការកើន ឡើង នូវតម្រូវការ សេវាកម្មធនាគារ យើងត្រូវបានលើកទឹកចិត្តដើម្បីពង្រីកនូវសេវាកម្មទាំង នោះ។ រហូតដល់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ធនាគារឈីហ្វ បានទទួលលិខិតយល់ ព្រមជាគោលការណ៍ពី ធនាគារជាតិ នៃកម្ពុជា ដោយតម្រូវអោយ បំពេញនូវលក្ខខណ្ឌ ដើម្បីកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ។ ដោយសារតែភាពជោគជ័យ ជាបន្តបន្ទាប់នៃ ប្រតិបត្តិការរបស់ ធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ក៏អិលស៊ី ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ក៏អិលស៊ី បានកម្លាយខ្លួនជោគជ័យ ទៅជាធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ ក្រោម អាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារ លេខ ៖ ឆ៤៣ ដែរបានបង្កើតឡើងដោយប្រធាន ក្រុមប្រឹក្សាភិបាលដែលគួរឲ្យគោរពស្រលាញ់របស់យើង លោក Chau Chung Kai Peter ដែលជាស្ថាបនិករបស់ឈីហ្វគ្រុប ដែរមានទីតាំងនៅទីក្រុងហុងកុង ហើយក៏ជាមជ្ឈមណ្ឌល ហិរញ្ញវត្ថុអន្តរជាតិមួយនៅលើពិភពលោកផងដែរ។

តារាងមាតិកា

០១	សារស្នាគមន៍ពី ប្រធានក្រុមប្រឹក្សាភិបាល	២
០២	សារស្នាគមន៍ពី ប្រធាននាយកប្រតិបត្តិធនាគារ	៣-៤
០៣	ក្រុមប្រឹក្សាភិបាល	៥-៧
០៤	ប្រធាននាយកប្រតិបត្តិ	៨
០៥	រចនាសម្ព័ន្ធ	៩-១០
០៦	ព័ត៌មានសង្ខេបអំពីធនាគារ	១១
០៧	ផលិតផល និង សេវា	១២-១៣
០៨	ព័ត៌មានសង្ខេបអំពី Chief Group	១៤
០៩	ព័ត៌មានសង្ខេបអំពី ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក	១៥-១៦
១០	វប្បធម៌ការងារ	១៧
១១	ការបំពេញចិត្តអតិថិជន	១៨
១២	ទិសដៅយុទ្ធសាស្ត្រ ឆ្នាំ២០១៩	១៩-២០
១៣	ការពង្រីកអាជីវកម្ម	២១
១៤	បណ្តាញសាខា	២២
១៥	របាយការណ៍ក្រុមប្រឹក្សាភិបាល	២៤-២៦
១៦	របាយការណ៍សវនករឯករាជ្យ	២៧-៧០

សារស្នាគមន៍ពី ប្រធានក្រុមប្រឹក្សាភិបាល



“ (ទីណាមានមនុស្ស ទីនោះមាន ឈឺហ្វ, The Chief Way) ទស្សនៈ អាជីវកម្មតែមួយ វាគឺជាមធ្យោបាយមួយ ដើម្បីបង្កើតនូវទំនុកចិត្តអោយ គ្នាទៅវិញទៅមក និង ទំនាក់ទំនងជាដៃគូ ជាមួយអតិថិជនរបស់យើង, ជាមធ្យោបាយទៅរកការរីក ចំរើនថ្មីៗ និង ជាផ្លូវដែកអាជីវកម្មរបស់ យើងត្រូវបានបង្កើត ឡើងដោយភាពស្មោះត្រង់ និង សីលធម៌។ ”

សារស្នាគមន៍ពី ប្រធានក្រុមប្រឹក្សាភិបាល

...
... **Mr. CHAU Chung Kai Peter**
... ស្ថាបនិក និង ប្រធានក្រុមប្រឹក្សាភិបាល

២០១៨ គឺជាឆ្នាំពេញដោយមោទនភាពរបស់ធនាគារពាណិជ្ជឈឺហ្វ ដែលបានកម្លាយខ្លួន ជោគជ័យទៅជាធនាគារពាណិជ្ជទី៤០នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាការសម្រេចសមិទ្ធផល ដ៏ ធំសម្បើម និងការទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែងទាំងកម្លាំងកាយ និងចិត្តរបស់យើង ចាប់តាំងពី ឆ្នាំ២០១៣ ដែលយើងចាប់ផ្តើមអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីការផ្តល់

ឥណទាន ធនាគារពាណិជ្ជឈឺហ្វ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់រាល់ប្រតិបត្តិការរបស់ធនាគារពាណិជ្ជ។ អត្រាការប្រាក់សន្សំថេរគួរអោយទាក់ ទាញ ត្រូវបានផ្តល់ជូនអតិថិជន ពីត្រីមាសទី៤ នៃឆ្នាំ២០១៨ ហើយយើងជឿជាក់ថា ឆាប់ៗនេះប្រព័ន្ធធនាគារចល័ត និងប្រព័ន្ធដកប្រាក់ស្វ័យប្រវត្ត នឹងមាននៅលើបណ្តាញអ៊ីនធឺណេត ព្រមទាំងផលិតផលហិរញ្ញវត្ថុ និងលក្ខណៈពិសេសជាច្រើនដែលនឹងដាក់អោយប្រើប្រាស់ក្នុងពេលឆាប់ៗនេះ។ យើងខ្ញុំសូមអរគុណ ដល់មន្ត្រីធនាគារជាតិនៃកម្ពុជា ចាប់ពីនិយ័តករ និងអ្នកគាំទ្រទាំងអស់ ចំពោះការជួយជ្រោមជ្រែង យើងអោយបង្កើតឡើងនូវ ជំហានជាប្រវត្តិសាស្ត្រមួយនេះ និងក៏ដោយសារតែភាពស្មោះត្រង់របស់អតិថិជន និងបុគ្គលិកប្រកបដោយភាពរៀនរាល់ និងឧស្សាហិរញ្ញយាម ផងដែរ។ យើងកំពុងសម្លឹងមើលទៅមុខដើម្បីចូលរួមចំណែកបន្ថែមទៀតទៅដល់កំណើនសេដ្ឋកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ការបង្កើតសាខាថ្មីនៅក្នុងឆ្នាំនេះ យើងមានសេចក្តីសោមនស្សរីករាយ ស្នាគមន៍ អតិថិជនទាំងអស់ជាបុគ្គលក្តីឬជាលក្ខណៈសារជីវ កម្មក្តីជាស្ថាប័នដ៏ទៃទៀតដែលបានធ្វើប្រតិបត្តិការពាក់ព័ន្ធនឹង វិស័យធនាគារជាមួយយើង។

សេដ្ឋកិច្ចព្រះរាជាណាចក្រកម្ពុជានៅតែរក្សាបានកំណើនដ៏រឹងមាំ ដូចដែលបានបង្ហាញឲ្យឃើញច្បាស់តាមរយៈការផ្លាស់ប្តូរសោភ័ណភាពមុខ មាត់ថ្មីយ៉ាងឆាប់រហ័សនៃរាជធានីភ្នំពេញ។ ការរីកចម្រើននៃជីវភាពរបស់ប្រជាពលរដ្ឋ។ ដោយឈរលើទំព័រថ្មីនេះ យើងមានសុទិដ្ឋិនិយម ខ្លាំងណាស់អំពីអនាគតរបស់ប្រទេសកម្ពុជា ព្រមទាំងឧស្សាហកម្មធនាគារនាពេលបច្ចុប្បន្ន ក្រុមការងាររបស់យើង បានរួមបញ្ចូលបុគ្គលិក ធ្វើនៅក្នុងស្រុក និងការជួយជ្រោមជ្រែងពីក្រុមហ៊ុននៅក្នុងទីក្រុងហុងកុង។ ធនាគារពាណិជ្ជ ឈឺហ្វ ជាផ្នែកមួយនៃវប្បធម៌ការងារ ដោយ ផ្អែកទៅលើ គោលការណ៍នៃ សុចរិត ការប្រុងប្រយ័ត្ន និង តម្លាភាព។

ធនាគារពាណិជ្ជ ឈឺហ្វ (ខេមបូឌា) ម.ក សូមស្នាគមន៍។

Mr. CHAU Chung Kai Peter
ស្ថាបនិក និង ប្រធានក្រុមប្រឹក្សាភិបាល
Chief Group

សារស្វាគមន៍ពី ប្រធាននាយកប្រតិបត្តិធនាគារ



“ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក គឺធនាគារពាណិជ្ជ ដែលទើបតែបង្កើតថ្មី ក៏ប៉ុន្តែពោរពេញទៅដោយសក្តានុពលខ្ពស់ ដោយប្រើប្រាស់នូវគំរូអាជីវកម្មផ្ដោតសំខាន់ទៅលើ ការបំពេញតម្រូវការអោយបានល្អប្រសើរ ដល់អតិថិជនទូទៅនៅក្នុងប្រទេសកម្ពុជា ”

៖ ឧកញ៉ា បណ្ឌិត សៀង ម៉ូរ៉េន្ទ
៖ ប្រធាននាយកប្រតិបត្តិ

សូមស្វាគមន៍មកកាន់ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក

ការគ្រប់គ្រងធនាគារពាណិជ្ជមួយ មិនមែនជាការងាយស្រួលឡើយ។ បញ្ហាប្រឈមនៅតែមាន បើទោះបីជា របាយការណ៍ប្រចាំឆ្នាំបង្ហាញអំពីការរីកចម្រើនយ៉ាងខ្លាំងក៏ដោយ។ ២០១៨ គឺជាឆ្នាំដ៏លំបាកមួយសម្រាប់ ធនាគារយើងហើយក៏ជាឆ្នាំដែលយើងបានអនុវត្តផែនការកម្លាយខ្លួនពីធនាគារឯកទេស ទៅជាធនាគារ ពាណិជ្ជដោយជោគជ័យ នេះបង្ហាញពីសមត្ថភាពដ៏រស់រវើក

និងការវិវឌ្ឍន៍យ៉ាងល្អប្រសើរ ជាច្រើនរបស់ យើងផងដែរ ទោះបីជាមានបរិយាកាសប្រកួតប្រជែងក្នុងវិស័យធនាគារនៅប្រទេសកម្ពុជាយ៉ាងស្វិតស្វាញ ក៏ដោយ។

ការអនុវត្តយុទ្ធសាស្ត្រយ៉ាងសកម្មរបស់យើង ដែលផ្តល់អទិភាពដំបូងបំផុតលើ សេចក្តីពេញចិត្តរបស់ អតិថិជនជាមុន ភាពងាយស្រួលប្រសិទ្ធភាព និងបុគ្គលិកដែលមានទេពកោសល្យធានាបានថាធនាគារពាណិជ្ជ ឈីហ្វ បានបន្តបង្កើតមូលដ្ឋានគ្រឹះរីកចម្រើនគួរអោយ កត់សំគាល់។ ជាសក្ខីភាពនៅក្នុងឆ្នាំ២០១៨នេះ យើង បានទទួលលទ្ធផលដ៏ល្អប្រសើរ រួមមាន ទី(១)មួយ យើងមានអតិថិជន កាន់តែច្រើនឡើង ហើយពេញចិត្តធនាគារកាន់តែខ្លាំង និងបានបន្តជ្រើសរើសធនាគារដើម្បីបំពេញសេចក្តីត្រូវការហិរញ្ញវត្ថុ របស់ពួកគាត់ច្រើនឡើងៗ។ ទី(២) ពីការរីកចម្រើនបន្តបន្ទាប់លើការអភិវឌ្ឍនៃការប្រើប្រាស់ប្រព័ន្ធដីជម្រកជាអទិភាព ដែលបានធ្វើឲ្យសេវាកម្មធនាគារកាន់តែសាមញ្ញ និង ងាយស្រួល ដើម្បីធ្វើប្រតិបត្តិការ សម្រាប់អតិថិជន និង បុគ្គលិក។ ទី(៣)បី ប្រាក់ចំណេញវិជ្ជមាន មិនមានឥណទានខូច និងមានការទូទាត់សង ត្រលប់វិញទាំងអស់ នៃកម្ចីសម្ព័ន្ធហ្នាតបានជ្រើសរើសនូវមូលដ្ឋានដើមទុនឲ្យកាន់តែរឹងមាំ ហើយបានធ្វើអោយសំណុំតហានិភ័យរបស់ធនាគារ ត្រូវបានកែលម្អប្រសើរឡើង។ ជាចុងក្រោយ ការរួមគ្នាធ្វើការយ៉ាងសកម្ម ប្រកបដោយគំនិតសុទិដ្ឋិនិយម របស់បុគ្គលិកចំពោះធនាគារដែលខ្លួនកំពុងធ្វើការ ត្រូវបានបង្ហាញយ៉ាងច្បាស់ តាមរយៈ លទ្ធផលកាន់តែ ប្រសើរឡើងជាបន្តបន្ទាប់នៃការវាយតម្លៃសកម្មភាពរបស់បុគ្គលិកប្រចាំឆ្នាំរបស់យើង។

សមិទ្ធផលរបស់យើងក្នុងឆ្នាំនេះអាចកើតមានឡើងបាន តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ ដែលបានបង្ហាញពីភាពអត់ធ្មត់ ការប្តេជ្ញាចិត្ត និងពលិកម្មក្នុងការងារ និងតាមរយៈ ការដឹកនាំប្រកបដោយចក្ខុវិស័យ និងទស្សនៈវិស័យ យ៉ាងច្បាស់លាស់របស់ធនាគារ និងដោយភាពជាអ្នក ដឹកនាំបែបយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព និងការយកចិត្តទុកដាក់ពីសំណាក់ប្រធានក្រុមប្រឹក្សាភិបាល សមាជិកក្រុមប្រឹក្សាភិបាល និងក្រុមប្រឹក្សាភិបាលឯករាជ្យរបស់ធនាគារ។

ដោយសារតែប្រតិបត្តិការធនាគារ ឈីហ្វ ទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអិលស៊ី ថ្មីៗនេះត្រូវបានកម្លាយខ្លួនដោយជោគជ័យ ទៅជា ធនាគារ ពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ដែលជាធនាគារពាណិជ្ជ ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលមាន Chief Financial Group (Cambodia) Limited ជាម្ចាស់ភាគហ៊ុន និងមានមូលដ្ឋាននៅទីក្រុងហុងកុង។ Chief Group បង្កើតឡើងនៅឆ្នាំ ១៩៧៩ ដោយវិវត្តតំណបំណរ ចូលទៅក្នុងស្ថាប័នហិរញ្ញវត្ថុ ដ៏ធំទូលាយមួយ ដែលមាននូវផលិតផល និងសេវាកម្មជាច្រើនប្រភេទ ទាំងនេះបានធ្វើអោយ Chief Group ក្លាយជាក្រុមហ៊ុននាំមុខមួយក្នុងចំណោមក្រុមហ៊ុននាំមុខផ្សេងទៀត នៅក្នុងវិស័យនេះក្នុងទីក្រុងហុងកុង ដែល ផ្តល់នូវបណ្តាញសេវាកម្មសាខាធំជាងគេបំផុត។

ធនាគារពាណិជ្ជ ឈីហ្វ(ខេមបូឌា) ម.ក ត្រូវបានរៀបចំយ៉ាងល្អប្រសើរ ដើម្បីបំពេញនូវរាល់តម្រូវការ ទាំងអស់ របស់ធនាគារជាតិ នៃ កម្ពុជា ហើយបានចាប់ផ្តើមផ្តល់ជូននូវផលិតផល និងសេវាកម្មធនាគារពាណិជ្ជ ជាច្រើនរួមមាន គណនីប្រាក់បញ្ញើ-សន្សំច្រើនប្រភេទផ្សេងៗគ្នា និង

ឥណទានសំរាប់បុគ្គល ឥណទានសំរាប់ ក្រុមហ៊ុន ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ និងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម ជាច្រើនទៀត ប្រកបដោយលក្ខណៈ ពិសេសគួរឱ្យទាក់ទាញ និងថ្លៃប្រខ្ចីត។ លើសពីនេះទៀត យើងកំពុងចាប់ផ្តើម នូវប្រតិបត្តិការសេវាកម្ម ផ្ទេរប្រាក់ សេវាកម្មធនាគារតាមទូរស័ព្ទចល័ត សេវាកម្មធនាគារតាមអ៊ីនធឺណែត និងផលិតផលកាត ឥណទាន និងឥណពន្ធ និងផលិតផលជាច្រើនទៀតនៅក្នុងអនាគតដ៏ខ្លីខាងមុខ។

សារស្វាគមន៍ពី ប្រធាននាយកប្រតិបត្តិធនាគារ (ត)

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ប្តេជ្ញាចិត្តដើម្បីបំពេញ នូវតម្រូវការហិរញ្ញវត្ថុរបស់អតិថិជន និងជួយអាជីវកម្មពួកគាត់ឲ្យមានភាពជោគជ័យ។ ធនាគារក៏នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងខ្លាំង ដើម្បីក្លាយជា ធនាគារបរទេសមួយដែលប្រកបដោយភាពច្នៃប្រឌិត និងមានប្រសិទ្ធភាពខ្ពស់បំផុតដោយផ្តល់នូវការគាំទ្រ យ៉ាងពេញលេញចំពោះសសរស្ត្រមុខរបររបស់ប្រទេសកម្ពុជាដែលជាកត្តាជំរុញឱ្យមានកំណើនសេដ្ឋកិច្ចរួមមាន ការនាំចេញ វិស័យទេសចរណ៍ កសិកម្ម និងផ្នែកអចលនទ្រព្យ។ ធនាគារពាណិជ្ជ ឈីហ្វ ផ្តល់នូវសេវាកម្ម លំដាប់ ស្តង់ដារពិភពលោក ទៅដល់អតិថិជនរបស់ខ្លួននៅប្រទេសកម្ពុជា ដែលជាប្រទេសតូចមួយនៅក្នុង តំបន់អាស៊ីភាគអាគ្នេយ៍ដែលទទួលនូវអត្រាកំណើនសេដ្ឋកិច្ចខ្ពស់លើសពី ៧%ក្នុងមួយឆ្នាំជាបន្តបន្ទាប់។ ទាំងនេះក៏ដោយសារតែស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ដែលជាគ្រឹះមិនអាចខ្វះបាន សម្រាប់ការ អភិវឌ្ឍ។ យោងតាមការព្យាករណ៍ថ្មីៗដោយ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ថា សេដ្ឋកិច្ចរបស់កម្ពុជានឹង កើនឡើងរហូតដល់ ៧,២៥% ក្នុងឆ្នាំ២០១៨ ជាមួយអតិផរណាទាប។ ទាំងនេះត្រូវបានរំពឹងថា ទស្សនវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១៩ នឹងរក្សានូវភាពខ្លាំង និង រឹងមាំ។

វិស័យធនាគារនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានរីកលូតលាស់យ៉ាងឆាប់រហ័សដោយឆ្លុះបញ្ចាំងយ៉ាង ច្បាស់តាមរយៈការកើនឡើងជាលំដាប់ ទៅលើទ្រព្យសកម្ម សេវាឥណទាន ប្រាក់បញ្ញើ និងតម្រូវការសម្រាប់ សេវាកម្មធនាគារផ្សេងៗទៀត។ ប្រព័ន្ធធនាគារនៅក្នុងប្រទេសកម្ពុជាបានបន្តធ្វើការអភិវឌ្ឍ និងកែលម្អឡើង ជាលំដាប់ចាប់តាំងពីដំណាក់កាលដំបូងនៃការធ្វើសេរីភាវូបនីយកម្មទ្រង់ទ្រាយធំរបស់ខ្លួន បន្ទាប់ពីការបោះឆ្នោតជាសកល និងជាលើកដំបូងនៅក្នុងឆ្នាំ១៩៩៣ ក្រោមការជួយឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ។ កត្តានេះ ក៏បានជួយកសាងនូវទំនុកចិត្តដល់សាធារណៈជនកាន់តែខ្លាំងនៅក្នុងវិស័យធនាគារ និងវិស័យពាក់ ព័ន្ធដទៃទៀតដែលជំរុញឱ្យមានតម្រូវការកាន់តែខ្លាំងលើសេវាកម្មហិរញ្ញវត្ថុ និងសេវាកម្មផ្សេងៗទៀតរបស់ ធនាគារ។

ធនាគារពាណិជ្ជ ឈីហ្វ កំពុងប្រើប្រាស់គំរូអាជីវកម្មមួយ ដែលបានធ្វើមូលដ្ឋាននីយកម្មដោយស្របទៅតាម តម្រូវការពិតប្រាកដរបស់អតិថិជននៅក្នុងប្រទេសកម្ពុជា និងតំបន់ដែលស្វែងរកឱកាសវិនិយោគនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ យើងកំពុងធ្វើការងារយ៉ាងសកម្មដើម្បីអោយប្រសើរ បន្ថែមទៀតលើផលិតផល ដែលមានស្រាប់របស់យើង និងផលិតផល ឬសេវាកម្មថ្មីៗដើម្បីបំពេញនូវតម្រូវការដែលកំពុងកើនឡើងរបស់អតិថិជន។

កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងបរិយាកាសអាជីវកម្មល្អប្រសើរ បានផ្តល់នូវឱកាសជាច្រើនសម្រាប់ កំណើនដ៏រឹងមាំនៅក្នុងឧស្សាហកម្មធនាគារ ទោះបីជាមានការប្រកួតប្រជែងយ៉ាងណាក៏ដោយ ក៏ប៉ុន្តែធនាគារពាណិជ្ជ ឈីហ្វ ពិតជាមានទំនុកចិត្តនៅក្នុងការចាក់គ្រឹះដ៏រឹងមាំ និងរូបមន្តដ៏ត្រឹមត្រូវក្នុងការ ធ្វើការជាមួយអតិថិជនសម្រាប់ផលប្រយោជន៍ទៅវិញទៅមក។ ទស្សនៈវិស័យឆ្នាំ២០១៩ ប្រកបទៅដោយ គំនិតសុទ្ធិនិយម និងជាមួយការរៀបចំរចនាសម្ព័ន្ធដ៏ល្អប្រសើរ យើងមានជំនឿយ៉ាងមុតមាំថាឧស្សាហកម្ម ដ៏មុតស្រពរបស់យើងរួមបញ្ចូលនូវដំណោះស្រាយរួមរបស់អតិថិជន ទៅនឹងភាពជោគជ័យនៃអាជីវកម្មនឹងនាំ អោយធនាគារមានការរីកចម្រើនទៅមុខប្រកបដោយនិរន្តរភាព និងអត្ថប្រយោជន៍នៃការប្រកួតប្រជែង។

ជួសមុខអោយគណៈគ្រប់គ្រងជាន់ខ្ពស់ នៃធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ខ្ញុំបាទសូមសម្តែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនរបស់យើងទាំងអស់ សម្រាប់ការជ្រើសរើស យកធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ជាដៃគូពាណិជ្ជកម្មយូរអង្វែង។ ជាមួយគ្នានេះដែរ ខ្ញុំសូមថ្លែងអំណរគុណ ដល់ សហសេរីរបស់ខ្ញុំ ប្រធានក្រុមប្រឹក្សាភិបាលរបស់យើង សមាជិកក្រុមប្រឹក្សាភិបាល INED ព្រមទាំងបុគ្គលិក និងគណៈគ្រប់គ្រងរបស់ធនាគារជាតិនៃកម្ពុជាទាំងអស់ សម្រាប់ការគាំទ្រដោយគ្មានងាករេរបស់ពួកគេ ដែលបាន ផ្តល់អោយខ្ញុំ ក្នុងការបំពេញតួនាទីជាប្រធាននាយកប្រតិបត្តិ។ ខ្ញុំបាទពិតជាមានមោទនភាពខ្លាំង ណាស់ចំពោះវឌ្ឍនភាពដ៏សំខាន់នេះ ដែលយើងបានបង្កើតឡើង។ យើងទាំងអស់គ្នាមានទំនុកចិត្តថា យើងកំពុងតែផ្តល់ជូនអតិថិជនរបស់ខ្លួននូវគុណភាពផលិតផល និងសេវាកម្មអោយប្រសើរឡើង ជាធនាគារដែលមានភាពច្នៃប្រឌិត ជាធនាគារជម្រើស ដំបូងរបស់អតិថិជន ជាធនាគារដែលនិយោជិក អតិថិជន និង អ្នកពាក់ព័ន្ធផ្សេងទៀតរបស់យើង អាចជឿទុកចិត្តយ៉ាងពិតប្រាកដ។

យើងខ្ញុំរង់ចាំស្វាគមន៍ និងផ្តល់ការបម្រើដល់ល្អបំផុតដល់អស់លោកអ្នកជានិច្ច។

ដោយការគោរពជំនឿស្មោះស្ម័គ្រពីខ្ញុំ

ឧកញ៉ា បណ្ឌិត សៀង ម៉ូរីន្ទ

ប្រធាននាយកប្រតិបត្តិ

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក

ក្រុមប្រឹក្សាភិបាល



Mr. CHAU Chung Kai Peter

ស្ថាបនិក និង ប្រធានក្រុមប្រឹក្សាភិបាល, Chief Group

Mr. Chau Chung Kai Peter, គឺជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល Chief Group ហើយគាត់ក៏ជាសហគ្រិនជោគជ័យមួយរូបនៅក្នុងទីក្រុងហុងកុង ដែលបានបង្កើតឡើងនូវសហគ្រាសរបស់គាត់ពីដំបូង។ លោក CHAU បានកើតនៅក្នុងឆ្នាំ១៩៣៩ នៅក្នុងទីក្រុងចៅស៊ូ (Chaozhou) ប្រទេសចិន។ លោក CHAU បានចូលបំរើការងារនៅក្នុងឧស្សាហកម្មធនាគារហុងកុងនៅក្នុងឆ្នាំ ១៩៥៨។ លោក CHAU គឺជានាយកប្រតិបត្តិជាន់ខ្ពស់របស់ធនាគារ Chong Hing ពីឆ្នាំ ១៩៥៩ ដល់ ១៩៦២ និងជានាយកប្រតិបត្តិរបស់ធនាគារបាងកកពី ឆ្នាំ១៩៦២ ដល់ ១៩៧០។ លោក CHAU មានបទពិសោធន៍យ៉ាងច្រើនជាមួយធនាគារពាណិជ្ជក្នុងការបង្កើតនូវផលិតផលដែលប្រកបដោយភាពង្អែកប្រឌិតឈានមុខគេ និងធ្វើប្រតិបត្តិការណ៍ផ្នែកធនាគារដ៏ល្អប្រសើរ ក្នុងកំឡុងពេលការអភិវឌ្ឍន៍វិស័យឧស្សាហកម្មធនាគារនៅទីក្រុងហុងកុង។ លោក CHAU បានបង្កើតនូវក្រុមហ៊ុនផ្ទាល់ខ្លួនរបស់លោកនៅក្នុងឆ្នាំ ១៩៧៩ ដែលមានឈ្មោះថា “Chief Investment Co.”។ លោកបានទទួលយកនូវបទពិសោធន៍ដ៏មានតំលៃ (ដោយការចាប់ផ្តើមដាក់បង្ហាញទៅដល់ទីផ្សារមូលធនជាសកល និងឧស្សាហកម្មហិរញ្ញវត្ថុ) នៅក្នុងពាក់កណ្តាលសតវត្សរ៍ចុងក្រោយ។ ជំនឿ នៃសុចរិតភាព និង ភាពស្មោះត្រង់ គឺជាព្រលឹងដ៏សំខាន់មួយដែលលោក CHAU បន្តបង្កើតអស់រយៈពេលជាង៣០ឆ្នាំ នៅពេលដែលលោកប្រតិបត្តិនៅក្នុងក្រុមហ៊ុននេះ។ រហូតមកដល់ពេលបច្ចុប្បន្ន Chief Group គឺជាក្រុមហ៊ុនមួយ ក្នុងចំណោម អន្តរការីមូលបត្រដ៏ធំជាងគេនៅក្នុងទីក្រុងហុងកុង ដែលមាន ចំនួនសាខា និង ជាក្រុមហ៊ុននាំមុខគេមួយនៅក្នុងវិស័យឧស្សាហកម្មសំរាប់ សេវា និងផលិតផលហិរញ្ញវត្ថុច្រើនប្រភេទ។ លោក CHAU យកចិត្តទុកដាក់យ៉ាងសកម្មផងដែរ នៅក្នុងសកម្មភាព សប្បុរសធម៌ ដែលគាត់ជឿជាក់ថា ការអប់រំគឺជាមូលដ្ឋាន នៃការកសាងជាតិ។ ការចាប់ផ្តើមពីឆ្នាំ ២០០៦, លោក CHAU បានផ្តល់ការបរិច្ចាគបន្ទាប់ជាបុគ្គល និង ស្ថាបនិកក្រុមហ៊ុន ក្នុងការកសាងសាលារៀន នៅក្នុងតំបន់ដាច់ស្រយាលជាច្រើននៃប្រទេសចិន រួមទាំងសាលាបឋមសិក្សាចំនួន៥០សាលា និង អនុវិទ្យាល័យចំនួន២សាលា។



Ms. NG Siu Mui, Fion

អភិបាល

ប្រធាន គណៈកម្មាធិការគ្រប់គ្រងហានិភ័យ

សមាជិក គណៈកម្មាធិការសវនកម្មផ្ទៃក្នុង

សមាជិក គណៈកម្មាធិការធនធានមនុស្ស

ការសិក្សា

- បរិញ្ញាប័ត្រជាន់ខ្ពស់គ្រប់គ្រងធុរកិច្ច នៅសាកលវិទ្យាល័យហុងកុង ទីក្រុងហុងកុង។
- សញ្ញាប័ត្រវិជ្ជាជីវៈ អភិបាលកិច្ចនិងដឹកនាំសាជីវកម្ម ក្នុងទីក្រុងហុងកុង។

បទពិសោធន៍ការងារ

- អគ្គនាយិកា Chief Group Ltd. ទីក្រុងហុងកុង (បច្ចុប្បន្ន)។
- នាយិកា និងមន្ត្រីទទួលខុសត្រូវ Chief Security Ltd. ទីក្រុងហុងកុង (បច្ចុប្បន្ន)។
- នាយិកា និងមន្ត្រីទទួលខុសត្រូវ Chief Commodities Ltd. ទីក្រុងហុងកុង (បច្ចុប្បន្ន)។
- នាយិកា Chief Great China Assets Management Ltd. ទីក្រុងហុងកុង (បច្ចុប្បន្ន)។
- នាយិកា Chief Financial Services Ltd. ទីក្រុងហុងកុង (បច្ចុប្បន្ន)។



Mr. LAM Wai Chuen, Patrick

អភិបាល

សមាជិកគណៈកម្មាធិការសវនកម្មផ្ទៃក្នុង

ការសិក្សា

- Certified Public Accountant, HKICPA, Hong Kong
- សមាជិកសមាគមន៍, ACCA

បទពិសោធន៍ការងារ

- អ្នកត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Chief Group Ltd ទីក្រុងហុងកុង(បច្ចុប្បន្ន)។
 - ប្រធានសវនកម្ម របស់ក្រុមហ៊ុន Kreston CAC CPA Limited ។
-



Mr. YE Haiya, Michael

អភិបាល

សមាជិក គណៈកម្មាធិការគ្រប់គ្រងហានិភ័យ

សមាជិក គណៈកម្មាធិការសវនកម្មផ្ទៃក្នុង

សមាជិក គណៈកម្មាធិការធនធានមនុស្ស

ការសិក្សា

- បរិញ្ញាបត្រវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យហុងកុង ទីក្រុងហុងកុង។

បទពិសោធន៍ការងារ

- នាយកផ្នែក Investment Sales Division, Chief Group Ltd ទីក្រុងហុងកុង(បច្ចុប្បន្ន)។
 - នាយក និងមន្ត្រីទទួលខុសត្រូវ Chief Securities Limited (បច្ចុប្បន្ន)។
 - នាយក Chief Financial Services Limited (បច្ចុប្បន្ន)។
 - នាយក និងមន្ត្រីទទួលខុសត្រូវ Chief Great China Assets Management Limited (បច្ចុប្បន្ន)។
-



Mr. CHAN Kwok Cheung

ប្រធានក្រុមប្រឹក្សាភិបាលឯករាជ្យ

ប្រធាន គណៈកម្មាធិការសវនកម្មផ្ទៃក្នុង

ការសិក្សា

- សមាជិកសមាគមន៍, HKICPA ទីក្រុងហុងកុង។
- សមាជិកសមាគមន៍, ACCA។

បទពិសោធន៍ការងារ

- នាយកក្រុមហ៊ុន Kreston CAC CPA Limited (បច្ចុប្បន្ន)។
-



Mr. CHEUNG Ka Wai

ប្រធានក្រុមប្រឹក្សាភិបាលឯករាជ្យ
ប្រធានគណៈកម្មាធិការប្រតិបត្តិតាម និងហានិភ័យ

ការសិក្សា

- LL.B (Hons) (HKU) 1991
- P.C.LL. (HKU) 1992
- LL.M. (HKU) 1994

បទពិសោធន៍ការងារ

- Senior Partner of Messrs. Kelvin Cheung & Co.

.....

ប្រធាននាយកប្រតិបត្តិ



ឧកញ៉ា បូឌិន សៀង ស៊ីវរិទ្ធ ប្រធាននាយកប្រតិបត្តិ

ការសិក្សា


- បណ្ឌិត គ្រប់គ្រងពាណិជ្ជកម្ម ឯកទេសហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ ជាតិគ្រប់គ្រង នៅក្នុងរាជធានីភ្នំពេញ។
សហនិពន្ធ របាយការណ៍បច្ចេកទេស លើប្រធានបទ “ ការធ្វើពាណិជ្ជកម្មតាមរយៈអេឡិចត្រូនិច នៅក្នុងប្រទេស កម្ពុជា៖ ស្តីអំពី ការអភិវឌ្ឍន៍ និងការសិក្សា ចំពោះការប្រើប្រាស់អ៊ិនធឺណិត ” អោយ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់ អាស៊ាន និង អាស៊ីខាងកើត។
អត្ថបទស្រាវជ្រាវលើ “ការវាយតម្លៃនៃការអនុវត្ត (គុណភាព និងសេវា) SERVQUAL នៅក្នុង វិស័យធនាគាររបស់កម្ពុជា” នៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាអាស៊ាននៃសាកលវិទ្យាល័យ Antwerp ប្រទេសបែលហ្ស៊ិកឆ្នាំ២០១២។
- អនុបណ្ឌិត នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅរាជធានីភ្នំពេញ។
- បរិញ្ញាបត្រ ផ្នែកគណនេយ្យ នៅសាកលវិទ្យាល័យ ជាតិគ្រប់គ្រង នៅក្នុងរាជធានីភ្នំពេញ។
- សញ្ញាបត្រជំនាញខាង ថ្នាក់គ្រប់គ្រងល្អ ពី Harvard Business School, Boston, USA, ២០១៩ ។
- សញ្ញាបត្រអាជីពជំនាញខាង យុទ្ធសាស្ត្រ “ ការកសាង និងការរក្សានូវអត្ថប្រយោជន៍នៃការ ប្រកួត ប្រជែង ” ពី Harvard Business School, Boston, USA, ២០១៩ ។
- សញ្ញាបត្រអាជីពជំនាញខាង ការបង្កើតគំនិតថ្មី ពី Harvard Business School, Boston, USA, ២០១៩ ។
- សញ្ញាបត្រអាជីពជំនាញខាងអភិវឌ្ឍន៍អ្នកដឹកនាំល្អ ពី Harvard Business School, Boston, USA, 2017 ។

បទពិសោធន៍ការងារ


- អគ្គនាយក នៅធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអិលស៊ី។
- អ្នកតំណាងឲ្យធនាគារឯកទេស ដែលបម្រើការងារនៅក្នុងក្រុមប្រឹក្សាភិបាលរបស់សមាគម ធនាគារនៅកម្ពុជា (ខែមីនា ឆ្នាំ២០១៧ ដល់ ខែមីនា ឆ្នាំ២០១៨)។
- អ្នកគ្រប់គ្រងជាន់ខ្ពស់ នៅធនាគារ Kookmin រាជធានី ភ្នំពេញ។
- នាយកផ្នែកឥណទាន នៅធនាគារ Kookmin រាជធានីភ្នំពេញ។
- ប្រធានឥណទាន (ទីស្នាក់ការកណ្តាល) នៅធនាគារ Angkor Capital រាជធានីភ្នំពេញ។
- មន្ត្រីឥណទានជាន់ខ្ពស់នៅ Cambodian Public Bank រាជធានីភ្នំពេញ។
- មន្ត្រីឥណទាន នៅធនាគារ Canadia រាជធានីភ្នំពេញ។
- មន្ត្រីឥណទានជាន់ទាប នៅធនាគារ អេស៊ីលីដា ភីអិលស៊ី។
- សាស្ត្រាចារ្យ ជំនាញគណនេយ្យ និងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ (បច្ចុប្បន្ន)។



Mr. CHAU Chung Kai Peter
Chairman of the Board of Director



Ms. NG Siu Mui
Director
Chairwoman, Risk Management Committee
Chairwoman, Risk Management Committee
Member, Human Resource Committee



Mr. LAM Wai Chuen
Director
Member, Internal Audit Committee



Mr. YE Haiya
Director
Member, Risk Management Committee
Member, Internal Audit Committee
Member, Human Resource Committee



Mr. CHAN Kwok Cheung
Independent Non-Executive Director
Chairman, Internal Audit Committee




Mr. CHEUNG Ka Wai
Independent Non-Executive Director
Chairman, Risk & Compliance Committee



ឧកញ៉ា ចណ្ឌិត សៀង ម៉ូរិន្ទ
ប្រធាននាយកប្រតិបត្តិ



Shum Kwong Po
ជំនួយការអ្នកត្រួតពិនិត្យហិរញ្ញវត្ថុ



លោកស្រី សោម សុជាតិ
ប្រធានផ្នែកគណនេយ្យ



លោក កង់ គុលា
ប្រធានផ្នែករដ្ឋបាល
និងធនធានមនុស្ស



ម៉ម ចាន់ដារ៉ា
នាយកផ្នែកសេវាកម្ម



ខេង វិហារ
ប្រធានផ្នែកប្រតិបត្តិការ
ហិរញ្ញប្បទានពាណិជ្ជកម្ម
ប្រព័ន្ធ SWIFT និងតាមដានឥណទាន



ស៊ុន សុជាតិកាដ្ឋ
នាយកផ្នែកហានិភ័យ
និងប្រតិបត្តិការ



លោក ទី សុចិត្រា
ប្រធានផ្នែកឥណទាន
ជាន់ខ្ពស់



កង់ សីហា
ប្រធានផ្នែកត្រួតពិនិត្យ
ឥណទាន



លោក ឈឹត វណ្ណចនារដ្ឋ
នាយកសាខា



លោក សុខ សំណាង
នាយកសាខា



លោក យួន វិទូ
ប្រធានផ្នែកព័ត៌មានវិទ្យា
(Hardware)



ម៉ីន ស្វាមី គីសស័រ គូម៉ា
ប្រធានផ្នែកប្រព័ន្ធព័ត៌មានវិទ្យា
(Software)

ព័ត៌មានសង្ខេបអំពីធនាគារ



ឈ្មោះរបស់ធនាគារ	ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក
កាលបរិច្ឆេទនៃការបង្កើតធនាគារ	ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣
លេខនៃការចុះបញ្ជី	B-43
អាសយដ្ឋាន ការិយាល័យកណ្តាល	ផ្ទះលេខ សេ ០១ ផ្លូវអ៊ែ ១១ កែងនឹងផ្លូវ៧០ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨	
តំលើងដើមទុន	US\$75Million
ចំនួនបុគ្គលិក	៩៤

	ឈ្មោះ	ចំនួនភាគហ៊ុនដែលបានកាន់កាប់	ភាគរយនៃភាគហ៊ុនដែលបានកាន់កាប់(%)
ម្ចាស់ភាគហ៊ុន	Chief Financial Group (Cambodia) Limited.		១០០%

សវនករ	Deloitte (Cambodia) Co., Ltd.
-------	-------------------------------

ផលិតផល និង សេវា

ដើម្បីបំពេញនូវតម្រូវការកើនឡើងរបស់អតិថិជន ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានធ្វើការយ៉ាងសកម្ម ក្នុងការធ្វើអោយប្រសើរឡើងបន្ថែមទៀត ចំពោះ ផលិតផលនិង សេវា ដែលមានស្រាប់របស់យើងនិងធ្វើការផ្តល់ជូននូវផលិតផលជាធនាគារពាណិជ្ជពិតប្រាកដប្រកប ដោយលក្ខណៈដ៏គួរអោយទាក់ទាញ និង ថ្លៃប្រឌិត ដែលទាំងនោះគឺសាកសមបំផុតសម្រាប់ អតិថិជនដែលមានតម្រូវការហិរញ្ញប្បទានអាជីវកម្មខ្នាតតូច កសិដ្ឋាន ឥណទានផ្ទាល់ខ្លួន និងក្រុមហ៊ុនព្រមទាំងសេវាប្រាក់បញ្ញើ ជាមួយអត្រាការប្រាក់ ដ៏គួរអោយទាក់ទាញ ។ល។



ឥណទានសំរាប់ ប្រើប្រាស់ផ្ទាល់ខ្លួន



ឥណទានទិញគេហដ្ឋាន



ឥណទានទិញរថយន្ត



ឥណទានទិញម៉ូតូ

ឥណទាន អាជីវកម្ម



ឥណទានអាជីវកម្មខ្នាតតូច
និងតូចបំផុត



ឥណទានអាជីវកម្មខ្នាតមធ្យម



ឥណទានអាជីវកម្មខ្នាតធំ


ប្រាក់បញ្ញើ



គណនីប្រាក់បញ្ញើមានកាលកំណត់



គណនីប្រាក់បញ្ញើសន្សំបើរ



គណនីបញ្ញើសំបៃ គណនីចរន្ត

ព័ត៌មានសង្ខេបអំពី CHIEF GROUP



លោក Chau Chung Kai Peter គឺជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Chief Group ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៩ នៅក្នុងទីក្រុងហុងកុង។ ជាច្រើនទសវត្សរ៍មកនេះ ក្រុមហ៊ុន Chief Group បានចូលរួមនៅក្នុងស្ថាប័នហិរញ្ញវត្ថុ ដ៏ទូលំទូលាយមួយជាមួយនឹងសេវាកម្ម និងផលិតផលច្រើនប្រភេទផ្សេងៗគ្នា។ យើងគឺ

ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុននាំមុខគេក្នុង វិស័យ ឧស្សាហកម្ម អន្តរការីហិរញ្ញវត្ថុរបស់ទីក្រុងហុងកុង ដែលបានកាន់កាប់ដោយមោទនភាពនូវ បណ្តាញសេវាសាខាធំជាងគេបង្អស់។

បេសកកម្មរបស់យើង

យើងបានប្តេជ្ញាដើម្បីបំរើអតិថិជនរបស់យើងជាមួយឥរិយាបថប្រកបដោយសុចរិតភាព និងគុណភាព។ ទាំងនោះហើយដែលបានបង្កើតនូវទស្សនៈអាជីវកម្មតែមួយ (ទីណាមានមនុស្ស ទីនោះមាន ឈឺហ្វ, The Chief Way) ដែលជាវិធីសាស្ត្រគ្រប់គ្រងទ្រព្យសម្បត្តិអោយប្រសើរឡើងតែមួយគត់។ ទីណាមានមនុស្ស ទីនោះមាន ឈឺហ្វ, The Chief Way នាំមកនូវភាពជឿជាក់លើមនោគមវិជ្ជាអាជីវកម្មរបស់យើង និងភាពស្មោះត្រង់របស់អតិថិជន និង ដៃគូអាជីវកម្ម។ យើងស្វែងរកភាពរីកចម្រើនទាំងអស់គ្នា ជាមួយអតិថិជន និង ដៃគូអាជីវកម្មរបស់យើង។

ទស្សនៈវិស័យរបស់យើង

មូលដ្ឋានរឹងមាំដែលបានចាក់ឫសនៅក្នុងទីក្រុងហុងកុង យើងបានពង្រីកនូវព្រំដែនអាជីវកម្មរបស់យើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការដាក់ទីតាំងនូវចំណុចលក់បេះដូងនៃឥណ្ឌូចិន ដូចជាប្រទេសកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍យ៉ាងរហ័ស គឺជាមជ្ឈមណ្ឌលដ៏បង្កនៃបណ្តាញសេវារបស់យើង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ យើងផ្តល់នូវភាពជំនាញទៅអោយ អតិថិជនរបស់យើង និងចែករំលែកនូវសមិទ្ធផលជាមួយនឹងបុគ្គលិកក្នុងស្រុកយើងនៅក្នុងប្រទេសកម្ពុជា។

ដូចជាឧត្តមភាពសេវាកម្ម តែងតែជាការស្វែងរកដំបូងបង្អស់របស់យើង យើងបានផ្តល់នូវចំណុចអាទិភាព ដើម្បីរក្សានូវការលើកកម្ពស់ សេវាកម្មតាមរយៈ វគ្គបណ្តុះបណ្តាលបុគ្គលិក ការរួមបញ្ចូលខាងបច្ចេកវិទ្យា និង ភាពផ្សេងៗគ្នានៃ ផលិតផល។ យើងចង់ក្លាយជាធនាគារ គំរូនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ។

ព័ត៌មានសង្ខេបអំពី ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក



ធនាគារឈីហ្វបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជាសម្រាប់ធ្វើអាជីវកម្មជាធនាគារឯកទេស នៅកម្ពុជានៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣។ ដោយសារតែភាពជោគជ័យ ជាបន្តបន្ទាប់នៃប្រតិបត្តិការរបស់ ធនាគារឯកទេសឈីហ្វ (ខេមបូឌា) ភីអិលស៊ី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះធនាគារឯកទេស ឈីហ្វ

(ខេមបូឌា) ភីអិលស៊ី បានកម្លាយខ្លួនជោគជ័យ ទៅជាធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ ក្រោម អាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារ លេខ៖៨៤៣ ហើយនឹង តម្លើងដើមទុនចុះបញ្ជី របស់ខ្លួន រហូតដល់ ៧៥លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងឆ្នាំនេះផងដែរ ។

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានធ្វើការប្តេជ្ញាចិត្ត ដើម្បីក្លាយជាធនាគារបរទេសមួយប្រកបដោយភាពច្នៃប្រឌិត អភិរក្ស និងមានប្រសិទ្ធភាពខ្ពស់បំផុត ដោយផ្តល់នូវការគាំទ្រ យ៉ាងពេញលេញចំពោះសសរស្តម្ភទាំងបួននៃកំណើនសេដ្ឋកិច្ចកម្ពុជា ដូចជា៖ វិស័យនាំចេញ សម្លៀកបំពាក់ វិស័យទេសចរណ៍ វិស័យកសិកម្ម និង វិស័យអចលនទ្រព្យ។ ធនាគារឈីហ្វផ្តល់ ជូននូវផលិតផល និង សេវាកម្ម ធនាគារពាណិជ្ជ ជាច្រើនរួមមានគណនីប្រាក់បញ្ញើ-សន្សំ ច្រើនប្រភេទផ្សេងៗគ្នា និង ឥណទានសំរាប់បុគ្គល ឥណទានសំរាប់ ក្រុមហ៊ុន និង សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងជាច្រើនទៀត ប្រកបដោយ លក្ខណៈ ពិសេសគួរឱ្យទាក់ទាញ និងភាពច្នៃប្រឌិតទៅអោយអតិថិជនរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដែលជាប្រទេសតូចមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលបាននូវ អត្រាកំណើនសេដ្ឋកិច្ចដ៏ខ្ពស់ដោយគ្មានការអាក់ខាន សម្រាប់រយៈពេលវែងបំផុត មិនដែរធ្លាប់មាននៅក្នុង កំណត់ត្រាប្រវត្តិសាស្ត្រដោយសារតែមានស្ថេរភាពទាំង នយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ជាធនាគារពាណិជ្ជ ដែលទើបតែបង្កើតថ្មី ក៏ប៉ុន្តែពោរពេញដោយសក្តានុពលខ្ពស់ដោយប្រើប្រាស់នូវគំរូអាជីវកម្មផ្ដោតសំខាន់ទៅលើការបំពេញតម្រូវការអោយបានល្អប្រសើរបំផុតដល់អតិថិជនទូទៅ នៅក្នុងប្រទេសកម្ពុជានិងតំបន់ដែលបានស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ចក្ខុវិស័យរបស់យើង

យើងប្តេជ្ញាបំពេញនូវតម្រូវការអតិថិជន និងជួយជ្រោមជ្រែងពួកគេអោយទទួលបានជោគជ័យ ខាងផ្នែកហិរញ្ញវត្ថុ។

បេសកកម្មរបស់យើង

- ក្លាយជាធនាគារដ៏ធំ ដែលផ្តល់នូវសេវាកម្មសម្បូរបែប ជាមួយនឹងបណ្តាញសាខាធំ ជាងគេ
- ជា ធនាគារដែលជាជម្រើសរបស់អតិថិជនទី១ ដែលផ្តល់នូវបទពិសោធន៍ដ៏គួរអោយទាក់ទាញ
- ជា ធនាគារបរទេស ដែលប្រកបដោយប្រសិទ្ធភាព និងការច្នៃប្រឌិតខ្ពស់ ដែលមានការធានា និងការផ្តល់សេវាកម្មប្រកបដោយភាពល្អឥតខ្ចោះ
- ធានានូវការគ្រប់គ្រងប្រកបដោយអភិបាលកិច្ចល្អ និង គោរពប្រតិបត្តិទៅតាមច្បាប់ទាំងឡាយដែលយើងបានធ្វើ

គោលដៅរបស់យើង

គោលដៅរបស់យើងគឺ កសាងនូវទំនាក់ទំនងជាមួយអតិថិជនរបស់យើង អោយកាន់តែទូលំទូលាយ ស្និតស្នាល និង យូរអង្វែង ហើយយើងរង់ចាំជួយពួកគេ គ្រប់ជំហាន ដើម្បីអោយមុខ ជំនួញរបស់ពួកគេឆ្ពោះទៅរកភាពមានបាន និងផ្តល់អោយនូវគុណតម្លៃដែលមានរយៈពេលវែងសំរាប់ម្ចាស់ភាគហ៊ុន។

ទស្សនវិជ្ជារបស់យើង

- រក្សានូវ ភាពស្មោះត្រង់ និង វិជ្ជាជីវៈ អោយខ្ពស់បំផុត
- ឈានមុខគេ តាមរយៈគំនិតច្នៃប្រឌិត និងការបង្កើតថ្មី នៃផលិតផលនិងសេវាកម្ម
- ភ្ជាប់ទំនាក់ទំនង និង បំរើអតិថិជន យ៉ាងសកម្មនិងអស់ពីជួងចិត្ត
- ចូលរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពសង្គម

វប្បធម៌ការងារ

ដោយបង្កើតនូវការងារជាក្រុមក្នុងចំណោមបុគ្គលិករបស់យើង យើងលើកទឹកចិត្តដល់បុគ្គលិកដែលមានបំណងចង់សិក្សា នឹងមានចក្ខុវិស័យឆ្ពោះទៅការងាររបស់ពួកគេ។ ពួកគេគឺជាកត្តាដ៏សំខាន់ ដើម្បីជោគជ័យរបស់ពួកគេ នៅក្នុងការសំរេចបានគោលដៅ និង ការអភិវឌ្ឍន៍នៃទំនាក់ទំនងយ៉ាងរឹងមាំនៅក្នុងរង្វង់ការងាររបស់ពួកគេ។ ម្យ៉ាងវិញទៀតយើងក៏យកចិត្តទុកដាក់ផងដែរទៅលើ ក្រុមសីលធម៌វិជ្ជាជីវៈអោយមានកំរិត ខ្ពស់។ សុចរិតភាព ការប្រុងប្រយ័ត្ន និង តម្លាភាព គឺជាមូលដ្ឋានស្នូល នៃវប្បធម៌ការងារ របស់យើង។

ការចែករំលែកនូវបច្ចេកទេស និង វគ្គបណ្តុះបណ្តាល ត្រូវបានរៀបចំសំរាប់គ្រប់បុគ្គលិកទាំងអស់របស់ធនាគារពាណិជ្ជ ឈ័យ (ខេមបូឌា) ម.ក ជាទៀងទាត់។ ទាំងនេះ ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ នូវគុណភាព និង ប្រសិទ្ធភាព នៃសេវារបស់យើង។ ក្រុមបុគ្គលិករបស់យើងត្រូវបានរក្សានូវការបោះជំហានឆ្ពោះទៅមុខ ។



ការបំពេញចិត្តអតិថិជន



“យើងមានគោលបំណងដើម្បីផ្តល់នូវគុណភាពសេវាដ៏ប្រសើរជាងគេ និងការបំពេញចិត្តអតិថិជនអោយប្រសើរឡើង។”



ការបំពេញចិត្តអតិថិជន

យើងមានគោលបំណងដើម្បីផ្តល់នូវគុណភាពសេវាដ៏ប្រសើរជាងគេ និងការបំពេញចិត្តអតិថិជនអោយប្រសើរឡើង។ គុណភាពសេវាដ៏ប្រសើរជាងគេ អាចបង្កើតបន្ថែមទៀតនូវភាពស្មោះត្រង់របស់អតិថិជន នាំមកនូវឱកាសសំរាប់ការលក់ផលិតផលចម្រុះនិងអតិថិជនដែលផ្សព្វផ្សាយអោយប្រើប្រាស់នូវសេវាកម្មរបស់យើងផងដែរ។ កេរ្តិ៍ឈ្មោះរបស់សហគ្រាស គឺ ត្រូវផ្តើមឡើងពីការពេញចិត្តខ្ពស់ ពីសំណាក់អតិថិជន។

ធនាគារពាណិជ្ជ ឈ័យ (ខេមបូឌា) ម.ក ផ្ដោតទៅលើ សុចរិតភាពអាជីវកម្ម និង យើងធ្វើការយ៉ាងយកចិត្តទុកដាក់ជាមួយអតិថិជនរបស់យើង បុគ្គលិក របស់យើង និង សង្គមរបស់យើងដើម្បីអនាគតដ៏ល្អប្រសើរខាងមុខ។ តាមរយៈសេវាប្រកបដោយ វិជ្ជាជីវៈនិង សីលធម៌យើងបង្កើត នូវភាពជឿជាក់ ទៅវិញទៅមក និង ដៃគូអាជីវកម្មរយៈពេលវែងជាមួយអតិថិជន របស់យើង។

យើងបានប្រគល់ជូននូវការបែងចែកជំនាញវិជ្ជាជីវៈសំរាប់គ្រប់ៗគ្នា និងគ្រប់អតិថិជន ដើម្បីកាន់កាប់នូវ ប្រតិបត្តិការណ៍ធនាគារពាណិជ្ជនៅក្នុងធនាគារ ឈ័យ។ ព័ត៌មានអ្វីទាំងអស់ដែលបានផ្តល់ដោយ ធនាគារពាណិជ្ជ ឈ័យ (ខេមបូឌា)ម.ក គឺជាការកើនឡើងរហូតដល់ចំណុចគួរ អោយកត់ សម្គាល់ និងចម្ងល់របស់អតិថិជនទាំងអស់ត្រូវបានបក ស្រាយយ៉ាងច្បាស់លាស់។ ចំនុចពិសេសៗដ៏ទៃទៀតរបស់ធនាគារពាណិជ្ជ ឈ័យ (ខេមបូឌា) ម.ក គឺជាការតាមដានដ៏ជាប់លាប់ ចំពោះសំណើអតិថិជនរបស់យើងដើម្បីឆ្លើយតបទៅនឹងតំរូវការ និង ការចង់បានរបស់ពួកគេ។ ដូចគ្នានោះផងដែរ យើងស្វែងរកជាទៀងទាត់នូវយោបល់ត្រឡប់របស់អតិថិជន ដើម្បីដឹងនូវឱកាសអភិវឌ្ឍន៍ផលិតផល និងសេវា ហើយដើម្បីប្រាប់ពួកយើងអោយប្រុង ប្រយ័ត្ន ទៅនឹងការរីកចំរើនប្រកបដោយសក្តានុពល។ យើងមានវិធីសាស្ត្រជាច្រើន ដើម្បីប្រមូលផ្តុំ ព័ត៌មានពីអតិថិជន តាមរយៈទូរស័ព្ទ ការសួរមតិ ការបំពេញចិត្តរបស់អតិថិជន និង មតិយោបល់ដែលសរសេរដោយអតិថិជន។ យើងនឹងពិនិត្យមើលទៅលើមតិយោបល់របស់អតិថិជនម្តងមួយៗ និង យកនូវតំរូវការសកម្មភាពសមស្របណាមួយ ដើម្បីធ្វើការដោះស្រាយទៅ តាមស្ថានភាពផ្សេងៗគ្នា។

ទិសដៅយុទ្ធសាស្ត្រ

ធនាគារពាណិជ្ជ ឈ័យ (ខេមបូឌា) ម.ក បានធ្វើការប្តេជ្ញាចិត្ត ក្នុងការបំពេញនូវ តម្រូវការរបស់អតិថិជននិងជួយពួកគាត់ឲ្យមានភាពជោគជ័យនៅក្នុងវិស័យហិរញ្ញវត្ថុព្រមទាំងក្លាយជាធនាគារបរទេសក្នុងស្រុក ដែលប្រកបដោយភាពច្នៃប្រឌិត អភិរក្ស និងមានប្រសិទ្ធភាពខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា។ ធនាគារពាណិជ្ជ ឈ័យ (ខេមបូឌា) ម.ក ផ្តល់នូវការគាំទ្រយ៉ាង ខ្លាំងដល់សសរគ្រឹះសេដ្ឋកិច្ចទាំងបួន ដែលជាកត្តាជំរុញអោយ វិស័យសេដ្ឋកិច្ចរីកចំរើនខ្លាំងនៅប្រទេសកម្ពុជារួមមាន៖ ការនាំចេញសម្លៀកបំពាក់ វិស័យទេសចរណ៍ កសិកម្ម និងផ្នែកអចលនទ្រព្យ។

ក. យុទ្ធសាស្ត្រទីផ្សារ

យុទ្ធសាស្ត្រអាទិភាពដំបូងគេ របស់ធនាគារពាណិជ្ជ ឈ័យ (ខេមបូឌា) ម.ក គឺដើម្បីបំពេញចិត្តអតិថិជនដែលមានស្រាប់របស់ខ្លួន ដោយផ្តល់អោយនូវផលិតផលដែលបានចម្រៀងអោយកាន់តែប្រសើរឡើង ជាមួយនឹងអត្រាការប្រាក់ប្រកួតប្រជែងលើទីផ្សារ ដោយស្រប ទៅតាមការវិវត្តន៍តម្រូវការចាំបាច់របស់ពួកគេ ទាំងនេះបានបង្ហាញជាភស្តុតាង តាមរយៈ កំណើនតម្រូវការជាមូលដ្ឋាន របស់អតិថិជន និង កំណើនជារៀងរាល់ថ្ងៃនៃគុណភាពឥណទានសរុបរបស់យើង (គ្មានឥណទានដែលខូច រហូតដល់ពេលបច្ចុប្បន្ន)។

យុទ្ធសាស្ត្រអាទិភាពទីពីរគឺដើម្បីទាញយកអតិថិជនថ្មីតាមរយៈប្រព័ន្ធផ្សព្វផ្សាយដែលមានប្រជាប្រិយភាព ក្នុងគោលបំណងដើម្បីបង្កើននូវចំនួនអតិថិជនថ្មីៗបន្ថែមទៀត ចូលទៅក្នុងវដ្តនៃការរីកចំរើនក្នុងពេលបច្ចុប្បន្នដែលមានស្រាប់ ដោយធ្វើការពង្រីកនូវបណ្តាញសាខាជាច្រើន ទៅទីកន្លែងដែលមានសក្តានុពល នៅក្នុងរាជធានីភ្នំពេញ ក្នុងខណៈពេលដែលចាប់ផ្តើមនូវការប្តេជ្ញាចិត្តដើម្បីផ្តល់នូវការជឿជាក់ ការច្នៃប្រឌិតសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពរាក់ទាក់ ការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប និង ផ្តោតទៅលើ ការធ្វើឲ្យប្រសើរឡើងជាបន្តបន្ទាប់តាមរយៈការអភិវឌ្ឍន៍បុគ្គលិករបស់យើង និង ការទទួលយកនូវជំនាញការចាំបាច់មួយដើម្បីចាប់យកអត្ថប្រយោជន៍ប្រៀបធៀបពីគូរប្រកួតប្រជែងរបស់យើង។

បន្ទាប់មកទៀត យើងកំពុងមានផែនការណ៍ពង្រីក ទៅកាន់ខេត្តក្រុងដែលជឿជាក់ថាមាន សក្តានុពលថ្មី ដូចជា ក្រុងព្រះសីហនុ ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ និង ខេត្តបាត់ដំបង។ នៅក្នុងរយៈពេល១០ឆ្នាំ យើងជឿជាក់ថា អាចពង្រីកបន្ថែមទៀតជាមួយប្រតិបត្តិការណ៍សាខា នៅក្នុង ខេត្តកណ្តាល ខេត្តពោធិសាត់ ខេត្តព្រៃវែង និង ខេត្តតាកែវ។ វាគឺជាបំណងរបស់យើងផងដែរ ដើម្បីបង្កើតនូវការិយាល័យតំណាង (និង សាខាបន្តបន្ទាប់) នៅក្នុងទីក្រុងហុងកុង នៅពេលសមរម្យណាមួយដើម្បីគាំទ្រអោយប្រសើរឡើងនូវអាជីវកម្មអន្តរជាតិរបស់ធនាគារពាណិជ្ជ ឈ័យ (ខេមបូឌា) ម.ក ។

ខ- ការកំណត់ទីផ្សារគោលដៅ

ធនាគារពាណិជ្ជ ឈ័យ (ខេមបូឌា) ម.ក សម្លឹងមើលឃើញនូវបរិយាកាសសេដ្ឋកិច្ច និង សង្គម មានភាពវិជ្ជមាន ដើម្បីពង្រីកនូវ សកម្មភាពរបស់ខ្លួន នៅក្នុង បីឆ្នាំបន្ទាប់។ ធនាគារ បានអភិវឌ្ឍន៍ នូវបែបបទគ្រោងការគ្រប់គ្រងដើមទុននូវការមួយ ដោយមានគោលដៅដែល បានកំណត់យ៉ាង ច្បាស់លាស់ដើម្បីរក្សានូវកំរិតសមស្របនៃដើមទុន។ ទាំងនេះធានាឱកាស គ្រប់គ្រាន់សម្រាប់ការពង្រីកអាជីវកម្មនាពេលអនាគត។

ធនាគារ បានកំណត់យកនូវទីតាំង ដែលមានសក្តានុពលបំផុត ដែរនឹងត្រូវពង្រីកចាប់តាំងពី ឆ្នាំ២០១៧ ទៅកាន់កន្លែងដែលមានការផ្គត់ផ្គង់សេវាកម្មហិរញ្ញវត្ថុមិនសូវមាន ហើយប៉ុន្តែតម្រូវការមានកំរិតខ្ពស់។

គ- ទំហំ និង និន្នាការទីផ្សារ

ការកើនឡើងនូវតម្រូវការទីផ្សាររបស់ធនាគារពាណិជ្ជ ឈ័យ (ខេមបូឌា) ម.ក រក្សានូវការកើនឡើង ដែលបានបង្ហាញអោយ ឃើញ ច្បាស់ ដោយកំណើនជាប្រចាំថ្ងៃ នៅក្នុង ទំហំឥណទានប្រកបដោយគុណភាព ចាប់តាំងពីការបង្កើត រហូតដល់ពេលបច្ចុប្បន្ន។ ការ រីកចម្រើន នៅក្នុងសេដ្ឋកិច្ចទីផ្សារ និង សេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ត្រូវបានរៀបចំជាគំរោងដើម្បី ធ្វើអោយមានកំណើនឡើងនូវទីផ្សារឥណ ទាន ដែលបានគាំទ្រដោយតម្រូវការក្នុងស្រុកកាន់តែ ខ្លាំងឡើង ព្រមទាំងការស្តារឡើងវិញនូវតម្រូវការខាងក្រៅ ដែលបានជំរុញ ដោយ កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។

ដោយមានឱកាសវិនិយោគក្នុងស្រុកមានកំរិតខ្ពស់ វិស័យធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុ ដ៏ទៃទៀត ដូចជា មីក្រូហិរញ្ញវត្ថុ ដែលបានទទួល នៅផលចំណេញដ៏សន្ធឹកសន្ធាប់ បានទាក់ទាញនូវការវិនិយោគថ្មី ដែលនាំអោយមានការរីកលូតលាស់ក្នុងវិស័យនេះយ៉ាង ឆាប់រហ័ស។ ទាំងនេះបានឆ្លុះបញ្ចាំង ពីការកើនឡើងឥតឈប់ឈរ ក្នុងទ្រព្យសកម្ម ឥណទាន ការដាក់ប្រាក់បញ្ញើ តម្រូវការសម្រាប់ឥណទានធនាគារ និង សេវាកម្មធនាគារដ៏ទៃទៀត។ ភាពជោគជ័យនៅក្នុងវិស័យធនាគារនេះត្រូវបានសន្មតដោយគ្មានការសង្ស័យទៅនឹងការ រីកចម្រើន គួរអោយកត់សម្គាល់នៅក្នុង ប្រព័ន្ធហិរញ្ញវត្ថុ និងធនាគារក្នុងព្រះរាជាណាចក្រកម្ពុជានេះ ដែលបានបន្តដើម្បីអភិវឌ្ឍន៍ និងធ្វើអោយប្រសើរ ឡើងជាលំដាប់។ ការជួយជ្រោមជ្រែងទាំងនេះ បានកសាងនូវទំនុកចិត្ត និង ជំនឿទុកចិត្តច្រើនទៀតពី សាធារណជន និងអ្នកវិនិយោគ នៅក្នុងវិស័យធនាគារ និងវិស័យពាក់ព័ន្ធផ្សេងទៀត ជាលទ្ធផល តម្រូវការមានកំរិតខ្ពស់ សម្រាប់សេវាកម្មហិរញ្ញវត្ថុ និង ធនាគារ ព្រមទាំង សេវាកម្មពាក់ព័ន្ធផ្សេងទៀត។ ការផ្តល់នូវវត្ថុតាងនាពេលបច្ចុប្បន្ននៅក្នុងការរីកចម្រើន នៃតម្រូវការទីផ្សារចំពោះសេវាកម្មធនាគារទាំងនោះ រួមមាន ឥណទាន ប្រាក់បញ្ញើ និងសេវាកម្មផ្សេងៗទៀត នឹងកើនឡើងចំពោះសេវាកម្មទីផ្សារធនាគារ នៅតែល្អដដែល។

ធនាគារពាណិជ្ជ ឈ័យ (ខេមបូឌា) ម.ក មានផែនការណ៍បង្កើតនូវទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនជាច្រើនទៀត ដែលរាប់ចាប់តាំង ពីមុខរបរនៅតាមផ្ទះ រហូតដល់អាជីវកម្មខ្នាតមធ្យម ដើម្បីផ្តល់អោយពួកគេនូវសេវាកម្មរបស់ធនាគារ។ តាមរយៈផែនការណ៍អាជីវកម្ម ធនាគារពាណិជ្ជ ឈ័យ (ខេមបូឌា) ម.ក ជឿជាក់ថា អាជីវកម្មទាំងនោះ អាចនឹងមក ទទួលយកនូវសេវាកម្មធនាគារ ក្នុងគោល បំណងដើម្បីពង្រីក នូវអាជីវកម្ម របស់ពួកគេ។នេះមានន័យថា ទំហំទីផ្សារ និង និន្នាការប្រើប្រាស់សេវា ធនាគារ នឹងត្រូវបាន ពង្រីកកាន់តែ ធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ឃ- ការវិភាគពីការប្រកួតប្រជែង

ធនាគារពាណិជ្ជ ឈ័យ (ខេមបូឌា) ម.ក មានបុគ្គលិកក្នុងស្រុកដែលមានវិជ្ជាជីវៈជំនាញជាច្រើនផ្នែកនៅក្នុងវិស័យ ធនាគារ គណនេយ្យ ការគ្រប់គ្រងឥណទាន ប្រតិបត្តិការណ៍ ទីផ្សារ និង ការគ្រប់គ្រងធនធានមនុស្ស បូករួមទាំង ថ្នាក់ដឹកនាំកំពូលដែល មានសាវតារ មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក ដូចជា ទីក្រុងហុងកុង ប្រទេសចិន កម្ពុជា...។ល។ នេះបានផ្តល់អំណាចអោយយើង នូវសេវាដែលមានគុណភាព ដើម្បីបំពេញតម្រូវការក្នុងស្រុក អោយបានច្រើនបំផុតសំរាប់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាជាមួយនឹងចំណេះដឹងដ៏ទូលំទូលាយនៅក្នុងការ អភិវឌ្ឍន៍អនាគតរបស់ធនាគារ។

ធនាគារពាណិជ្ជ ឈ័យ (ខេមបូឌា) ម.ក មានបំណងដើម្បីអភិវឌ្ឍន៍ជាធនាគារពាណិជ្ជដែលមានសេវា ពេញលេញ ជាមួយវិស័យ អាជីវកម្មមួយចំនួនដូចជា៖


- កសិកម្ម និងអាជីវកម្មខ្នាតតូច
- អាជីវកម្មជាក្រុមហ៊ុន
- អាជីវកម្មជាបុគ្គល
- រតនាគារ

ធនាគារពាណិជ្ជ ឈ័យ (ខេមបូឌា) ម.ក នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា និង ព្រមទាំងធនាគារពាណិជ្ជដែល បានបង្កើតនៅក្នុងស្រុក និង សាខាធនាគារបរទេស ដើម្បីរក្សានូវតួនាទីដ៏សំខាន់នៅក្នុងវិស័យធនាគារក្នុងប្រទេសកម្ពុជា។ យើងនឹងធ្វើ ការយ៉ាងជិតស្និទ្ធផងដែរ ដើម្បីគាំទ្រដល់ អង្គការ ឬ ក្រុមហ៊ុនស្របច្បាប់ដែលមានស្រាប់ ដែលចូលរួមក្នុងសកម្មភាពឥណទានជនបទ។

ក្រុមប្រឹក្សាភិបាល និង គណៈគ្រប់គ្រង នៃធនាគារពាណិជ្ជ ឈ័យ (ខេមបូឌា) ម.ក គឺជាអ្នកដែលមានវិជ្ជាជីវៈ និងឆន្ទៈមុះមុត។ គណៈគ្រប់គ្រង គឺមានចំណេះដឹងវិជ្ជាជីវៈទៅលើ ធនាគារពាណិជ្ជ ធនាគារឯកទេស ធនាគារឯកទេសជនបទ ឥណទានសហគមន៍ ក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ និង បានបញ្ជាក់នូវការយល់ដឹងនៃលក្ខណៈសម្បត្តិកែមួយគត់ នៃគំរូអាជីវកម្មសេវាហិរញ្ញវត្ថុ នីមួយៗ ព្រមទាំង តម្រូវ ការ និងការចង់បាន នៃក្រុមអតិថិជន។

ធនាគារពាណិជ្ជ ឈ័យ (ខេមបូឌា) ម.ក ធ្វើប្រតិបត្តិការណ៍របស់ខ្លួនជាមួយការអនុម័តឥណទានដ៏រឹងមាំមួយ ប្រព័ន្ធតាមដាន និងប្រព័ន្ធគ្រប់គ្រងហានិភ័យ ដើម្បីធានានូវភាពរឹងមាំ និងស្ថេរភាពហិរញ្ញវត្ថុនៃប្រតិបត្តិការណ៍ធនាគារ។ ធនាគារធ្វើការអនុម័តប្រព័ន្ធតាម ដានឥណទានជាប្រាំផ្នែក ជាមួយនឹងតំលៃអត្រាការប្រាក់ដោយផ្អែកលើហានិភ័យ ដើម្បីធានានូវការគ្រប់គ្រងហានិភ័យដ៏ត្រឹមត្រូវមួយ។

ការពង្រីកអាជីវកម្ម



នៅក្នុងបរិយាកាសអាជីវកម្មដែរ មានភាពអនុគ្រោះល្អប្រសើរដូចជា កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ស្ថេរ ភាពបរិយាកាសនយោបាយនិងសក្តានុពល ដ៏អស្ចារ្យព្រមទាំងមានលក្ខខណ្ឌអនុគ្រោះជាច្រើន ទៀត ធនាគារ ឈីហ្វ នឹងបង្កើតសាខាជាច្រើនក្នុងប៉ុន្មានឆ្នាំខាង មុខទៀតនៅក្នុងរាជធានីភ្នំពេញក្នុងគោលបំណងដើម្បីពង្រឹងនូវអាជីវកម្ម របស់ធនាគារ ពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក និង ទទួលយកផល ប្រយោជន៍ ពីការរីកចម្រើននៃសេដ្ឋកិច្ច របស់ ប្រទេសកម្ពុជា និង ការកើនឡើងនៃតម្រូវការ សេវាកម្មធនាគារ។

បណ្តាញសាខា



មានសក្តានុពលអាជីវកម្មដ៏ធំសម្បើម ដើម្បីបង្កើតសាខានៅ ក្នុងរាជធានីភ្នំពេញដែលត្រូវ បានជឿជាក់ដើម្បីពង្រីកនូវចំណែកទីផ្សារទទួលនិង នូវសក្តានុពលជំនួញលើវិស័យ ធនាគារពិផែនការណ៍ពង្រីកសាជីវកម្មថ្មីរបស់យើង។ ទីកន្លែងទាំងនោះស្ថិតនៅទួលទំពូង/អូរឡាំពិក តាម បណ្តោយ មហាវិថីនរោត្តម សង្កាត់ស្ទឹងមានជ័យ និង ផ្សេងៗទៀត ដែលជាទីកន្លែងដែលតម្រូវការមានកំរិតខ្ពស់។ ដើម្បីសម្រេចនូវគោលដៅរបស់យើង យើងត្រូវការកសាងកេរ្តិ៍ឈ្មោះរបស់ធនាគារ ឈឺហូ ហើយនឹងដើម្បីបង្កើតនូវបណ្តាញអាជីវកម្មមួយ ក្នុងគោលបំណងចង្អុលបង្ហាញនូវខ្លួនភាពរបស់ធនាគារពាណិជ្ជ ឈឺហូ (ខេមបូឌា) ម.ក និងភាពខុសប្លែករបស់ធនាគារ ឈឺហូ ពីគូប្រកួតប្រជែង។

អាសយដ្ឋាន ការិយាល័យកណ្តាល

ផ្ទះលេខ សេ ០១ ផ្លូវអ៊ែ ១១ កែងនឹងផ្លូវ៧០ ភូមិ១ សង្កាត់ស្រះថ្លក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ទូរស័ព្ទ : 855-23-900 878
ទូរសារ : 855-23-900 858
អ៊ីម៉ែល : info@chiefholdings.com.kh
គេហទំព័រ : www.chiefbank.com.kh

អាសយដ្ឋាន សាខាច្បារអំពៅ

វិមានកែវចរណ៍ ដីឡូត៍លេខ១០៥បេ ផ្លូវជាតិលេខ០១ ភូមិតាដូរ សង្កាត់និរោធន ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ទូរស័ព្ទ : 855-23-230 488
ទូរសារ : 855-23-230 477

អាសយដ្ឋាន ផ្សារអូឡាំពិក

ផ្ទះលេខ ២០២១ និង២១សេ ផ្លូវជាតិលេខ២៧៤ សង្កាត់វាលវែង ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ទូរស័ព្ទ : 855-23-212 878
ទូរសារ : 855-23-212 879

របាយការណ៍ក្រុមប្រឹក្សាភិបាល និងរបាយការណ៍ហិរញ្ញវត្ថុដែលបាន ធ្វើសវនកម្ម

របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

របាយការណ៍ក្រុមប្រឹក្សាភិបាល	២៤-២៦
របាយការណ៍សវនករឯករាជ	២៧-២៨
របាយការណ៍ហិរញ្ញវត្ថុ	
តារាងតុល្យការ	២៩
របាយការណ៍លទ្ធផល	៣០
របាយការណ៍បម្រែបម្រួលមូលធន	៣១
របាយការណ៍លំហូរសាច់ប្រាក់	៣២
កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ	៣៤-៧០

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានសេចក្តីសោមនស្សក្នុងការដាក់បង្ហាញរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច របស់ធនាគារពាណិជ្ជ ឈ័យ (ខេមបូឌា) ម.ក (ហៅកាត់ថា “ធនាគារ”) សម្រាប់ដំណាច់ឆ្នាំថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018។

សកម្មភាពចម្បង

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារគឺផ្តល់ឥណទានដល់អតិថិជន និងសេវាផ្សេងៗដែលទាក់ទងនឹងវិស័យហិរញ្ញវត្ថុ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុសម្រាប់ដំណាច់ឆ្នាំថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018 ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ លទ្ធផលនៅលើទំព័រទី8 នៃ របាយការណ៍ហិរញ្ញវត្ថុ។

ភាគលាភ

ធនាគារមិនមានការប្រកាសប្រចាំឆ្នាំភាគលាភ នៅក្នុងកំឡុងឆ្នាំទេ (2017 មានចំនួន 1,000,000 ដុល្លារអាមេរិក)។

ដើមទុន

នៅថ្ងៃទី7 ខែមិថុនា ឆ្នាំ2018 ធនាគារជាតិបានអនុម័តឱ្យកម្រិតដើមទុនបន្ថែមចំនួន 36,200,000 ដុល្លារអាមេរិក ដែលធ្វើឱ្យដើមទុនចុះ បញ្ជីត្រូវបានកើនដល់ 75,000,000 ដុល្លារអាមេរិក។ ដើមទុនចុះបញ្ជីថ្មីចំនួន75,000,000 ដុល្លារអាមេរិក ដែលមានភាគហ៊ុន ចំនួន 75,000,000 និងតម្លៃបារីក 1 ដុល្លារអាមេរិកក្នុងមួយភាគហ៊ុនត្រូវបានអនុម័តដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី 27 ខែ មិថុនា ឆ្នាំ 2018។

ទុនបម្រុង និង សំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅលើទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ នេះ ។

ឥណទានអាក្រក់ និងជាប់សង្ស័យ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមាន មូលដ្ឋានសមស្រប ពាក់ព័ន្ធនឹង ការជម្រះឥណទានអាក្រក់ចេញពីបញ្ជី ឬការធ្វើសំវិធានធនឥណទានសង្ស័យ ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថា រាល់ឥណទានអាក្រក់ ទាំងអស់ដែលបានដឹង ត្រូវបានជម្រះចេញពីបញ្ជី និងបានកាត់ត្រាសំវិធានធនយ៉ាងពេញលេញ សម្រាប់ឥណទានអាក្រក់ និងសង្ស័យ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកតាមកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែល នាំឱ្យចំនួនឥណទានអាក្រក់ដែលបានជម្រះចេញពីបញ្ជី ឬចំនួនសំវិធានធនឥណទានសង្ស័យក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មាន តម្លៃមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

ទ្រព្យសកម្ម

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានរៀបចំវិធានការដែលមានមូលដ្ឋានសមស្រប ដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មទាំងឡាយ ដែលទំនងជាមិនអាចបង្វិលមកវិញនៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ទៅតាមតម្លៃនៅក្នុងបញ្ជីគណនេយ្យ របស់ធនាគារ ត្រូវបានកាត់ត្រាបន្ថយឱ្យនៅស្មើនឹងតម្លៃដែលគិតថានឹងអាចទទួលស្គាល់បានជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកតាមកម្រិតនៃការយល់ ក្រុមប្រឹក្សាភិបាលពុំបានដឹងពី ហេតុការណ៍ណាមួយ ដែលអាច បណ្តាលឱ្យតម្លៃទ្រព្យសកម្មក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារពុំត្រឹមត្រូវជាសារវន្តនោះទេ។

វិធីសាស្ត្រវាយតម្លៃ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ គណៈគ្រប់គ្រងប្រតិបត្តិពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង ហើយអាចនឹងធ្វើអោយប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រវាយតម្លៃដែលមានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់សាខា ថាមានកំហុសឆ្គងឬមិនសមស្របជាសារវន្តនោះឡើយ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

នាថ្ងៃចេញរបាយការណ៍នេះពុំមាន៖

- (ក) ការដាក់បន្ទុកនូវទ្រព្យសកម្មណាមួយរបស់ធនាគារត្រូវបានធ្វើឡើង ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទ ក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាមួយឡើយ ឬ
- (ខ) បំណុលយថាហេតុណាមួយដែលកើតមានឡើងចំពោះធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមក ក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារ។

តាមមតិរបស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់ធនាគារ ដែលត្រូវ បំពេញ ឬអាចនឹងត្រូវបំពេញក្នុងអំឡុងពេល 12 ខែ បន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍ដែលនឹងធ្វើឲ្យមានផល ប៉ះពាល់ ឬអាចនឹងប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់។

ការផ្លាស់ប្តូរនៃហេតុការណ៍

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលមិនបានរំកិលនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារដែលនឹងបណ្តាលឲ្យមានតួលេខនៃចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ។

ប្រតិបត្តិការមិនប្រក្រត

តាមមតិរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងអំឡុងពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទដល់ថ្ងៃចេញ របាយការណ៍នេះ ពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជា សារវន្ត និងមិនប្រក្រតីកើតមានឡើងដែលអាចនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទ ដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល ដែលបានបម្រើការនៅក្នុងគ្រា និងនាកាលបរិច្ឆេទនៃរបាយការណ៍នេះរួមមាន៖

លោក Chau Chung Kai Peter	ប្រធានក្រុមប្រឹក្សាភិបាល
លោក Lam Wai Chuen	អភិបាល
កញ្ញា Ng Siu Mui	អភិបាល
លោក Ye Haiya	អភិបាល
លោក Chan Kwok Cheung	អភិបាលឯករាជ្យ
លោក Cheung Ka Wai	អភិបាលឯករាជ្យ

ភាគហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

លោក Chau Chung Kai Peter គឺជាភាគទុនិកមេរបស់ធនាគារ។

ពុំមានអភិបាលផ្សេងទៀតដែលបានកាន់កាប់ឬពាក់ព័ន្ធដោយផ្ទាល់នៅក្នុងភាគហ៊ុនរបស់ធនាគារនៅក្នុងកំឡុងឆ្នាំឡើយ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងការិយបរិច្ឆេទ ឬនៅក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានការរៀបចំណាមួយដែលមានធនាគារ ជាគូភាគីមួយ ក្នុងគោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាល ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយ មធ្យោបាយទិញយកភាគហ៊ុនឬលិខិតបំណុលពីធនាគារឬពីក្រុមហ៊ុនដទៃទៀតទេ។

ចាប់តាំងពីដើមការិយបរិច្ឆេទហិរញ្ញវត្ថុ ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានទទួលដូចបានបង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយធនាគារ ឬដោយក្រុមហ៊ុនពាក់ព័ន្ធមួយ ជាមួយនឹងក្រុមហ៊ុន ដែលសមាជិកក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនដែលសមាជិក ក្រុមប្រឹក្សាភិបាលនោះ មានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើនជាមួយនោះទេលើកលែងតែការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានភារៈទទួលខុសត្រូវ ក្នុងការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងយ៉ាងត្រឹមត្រូវ ដើម្បីចង្អុលបង្ហាញ នូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 និងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- (ក) អនុម័តនូវគោលនយោបាយគណនេយ្យ ដែលសមស្របដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផលនិងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព។
- (ខ) អនុវត្តទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទបញ្ញត្តិ និងគោលការណ៍ណែនាំទាក់ទងនឹងគណនេយ្យ របស់ធនាគារជាតិនៃកម្ពុជា ឬប្រសិនបើមានការប្រាសចាកណាមួយ ក្នុងការបង្ហាញឲ្យមានភាពត្រឹមត្រូវ ក្រុមប្រឹក្សាភិបាលត្រូវប្រាកដថា ការប្រាសចាកទាំងនេះត្រូវបានបង្ហាញ ពន្យល់ និងកំណត់បរិមាណឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- (គ) រក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធនៃការគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព។
- (ឃ) រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លុះត្រាតែមានករណីមិនសមរម្យក្នុងការសន្មតថាធនាគារនឹងមិនបន្តធ្វើប្រតិបត្តិការអាជីវកម្មនាពេលអនាគត ។
- (ង) ត្រួតពិនិត្យ និងដឹកនាំធនាគារ ឲ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងឡាយ ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ក្រុមប្រឹក្សាភិបាលធនាគារអះអាងថា បានអនុវត្តនូវរាល់ការតម្រូវ ដូចបានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

សេចក្តីផ្តើមរបស់ក្រុមប្រឹក្សាភិបាល

របាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុ របស់ធនាគារពាណិជ្ជ ឈ័យ (ខេមបូឌា) ម.ក នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ព្រមទាំង លទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យ កម្ពុជា និងបទបញ្ញត្តិ និងគោលការណ៍ណែនាំទាក់ទងនឹងគណនេយ្យ របស់ធនាគារជាតិនៃកម្ពុជា ហើយត្រឹមកាលបរិច្ឆេទចេញផ្សាយរបាយការណ៍នេះក្រុមប្រឹក្សាភិបាលជឿជាក់ថា ធនាគារមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទូទាត់បំណុលនៅពេលដល់កំណត់សង។

តំណាងឲ្យក្រុមប្រឹក្សាភិបាល៖



លោក Chau Chung Kai Peter

ប្រធានក្រុមប្រឹក្សាភិបាល

ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

កាលបរិច្ឆេទ៖

២២ ធនាគារពាណិជ្ជ ឈ័យ (ខេមបូឌា) ម.ក

របាយការណ៍សវនករឯករាជ្យ

ជូនចំពោះភាគទុនិកនៃធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក

មតិយោបល់

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារពាណិជ្ជឈីហ្វ (ខេមបូឌា) ម.ក ហៅកាត់ថា (“ធនាគារ”) ដែលមានតារាងតុល្យការនាថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018 និងរបាយការណ៍លទ្ធផល របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ដំណាច់ឆ្នាំ និងកំណត់សម្គាល់ដែលមាន សេចក្តីសង្ខេបលើគោលការណ៍គណនេយ្យសំខាន់ៗ ដែលបានបង្ហាញនៅទំព័រទី 8 ដល់ទី 60 ។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញនូវភាពត្រឹមត្រូវជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទបញ្ញត្តិ និងគោលការណ៍ណែនាំទាក់ទងទៅនឹងគណនេយ្យរបស់ធនាគារជាតិនៃកម្ពុជា។

មូលដ្ឋានសម្រាប់មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំ ដោយអនុលោមទៅតាមស្តង់ដារទាំងនេះគឺត្រូវបានរៀបរាប់នៅក្នុងផ្នែក ការទទួលខុសត្រូវរបស់ សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុនៃរបាយការណ៍នេះ។ យើងខ្ញុំ ឯករាជ្យពីធនាគារ ដោយអនុលោមទៅតាមការតម្រូវក្រមសីលធម៌ ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ នៅប្រទេសកម្ពុជា ព្រមទាំងបានបំពេញនូវការទទួលខុសត្រូវលើក្រមសីលធម៌ផ្សេងៗទៀតដោយអនុលោមទៅតាមការតម្រូវទាំងនេះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងបានទទួលគឺគ្រប់គ្រាន់ និងសមរម្យដើម្បីផ្តល់ជាមូលដ្ឋានសម្រាប់ការផ្តល់មតិរបស់យើងខ្ញុំ ។

ព័ត៌មានផ្សេងៗក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និង របាយការណ៍សវនករ

គណៈគ្រប់គ្រងទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗរបស់ធនាគារមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលពីទំព័រទី 1 ដល់ទី 4។

មតិយោបល់របស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុមិនគ្របដណ្តប់ព័ត៌មានផ្សេងៗ ហើយយើងខ្ញុំមិនបានធ្វើការសន្និដ្ឋានអះអាងលើព័ត៌មានផ្សេងៗឡើយ។

ទាក់ទងទៅនឹង ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំគឺអានព័ត៌មានផ្សេងៗ និងពិចារណា ថាព័ត៌មានផ្សេងៗ មិនស្របគ្នាជាមួយរបាយការណ៍ហិរញ្ញវត្ថុជាសារវន្ត ឬ ជាមួយចំណេះដឹងរបស់យើងខ្ញុំដែលទទួលបានពីការធ្វើសវនកម្ម ឬមានកំហុសឆ្គងជាសារវន្ត។ ប្រសិនបើផ្អែកទៅលើការងាររបស់យើងខ្ញុំដែលបានអនុវត្ត ហើយសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តលើព័ត៌មានផ្សេងៗ យើងខ្ញុំនឹងធ្វើការរាយការណ៍ទៅលើភាពជាក់ស្តែងនោះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍ឡើយ។

ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រង និងក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួលខុសត្រូវលើការរៀបចំ និងបង្ហាញភាពត្រឹមត្រូវ លើរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទបញ្ញត្តិ និងគោលការណ៍ណែនាំទាក់ទងទៅនឹងគណនេយ្យរបស់ធនាគារជាតិនៃកម្ពុជា និងទទួលខុសត្រូវលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថា មានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឲ្យជឿជាក់ពីការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការប៉ាន់ប្រមាណពីលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការបង្ហាញបញ្ហាដែលពាក់ព័ន្ធនឹងការបន្តនិរន្តរភាពប្រសិនបើមាន និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពគណនេយ្យ លើកលែងតែគណៈគ្រប់គ្រងមានបំណងរំលាយធនាគារ ឬបញ្ឈប់ អាជីវកម្ម ឬមិនមានជម្រើសជាក់ស្តែងណាមួយក្រៅពីអនុវត្តដូច្នេះ។

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវលើការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករ ចំពោះការធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបានអំណះអំណាងដែលសមហេតុផលថា តើរបាយការណ៍ហិរញ្ញវត្ថុជារួម គឺមិនមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គង និងដើម្បីបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដែលរួមបញ្ចូលមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផល គឺជា អំណះអំណាងកម្រិតខ្ពស់ ប៉ុន្តែមិនមែនជាការធានាថា ការធ្វើសវនកម្មអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជានឹងតែងតែរកឃើញកំហុសឆ្គងជាសារវន្តនៅពេលដែលវាមាននោះទេ។ កំហុសឆ្គងនេះអាចកើតឡើងពីការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានពិចារណាជាកំហុសឆ្គងជាសារវន្ត ប្រសិនបើកំហុសនីមួយៗ ឬ កំហុសសរុបមានឥទ្ធិពលដល់ការសម្រេចចិត្តសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុជាមូលដ្ឋាន។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងបានធ្វើការ វិនិច្ឆ័យ និងការប៉ាន់ប្រមាណតាមវិជ្ជាជីវៈ ។ យើងខ្ញុំក៏បាន ៖

- កំណត់ និងវាយតម្លៃហានិភ័យនៃកំហុសឆ្គងជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ទោះជាបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងក៏ដោយ កំណត់ និងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ ដើម្បីទទួលបានភស្តុតាងពីការធ្វើសវនកម្មដែលគ្រប់គ្រាន់ និងសមរម្យ ដើម្បីផ្តល់ជាមូលដ្ឋានក្នុងការផ្តល់មតិយោបល់។ ហានិភ័យដែលមិនបានរកឃើញកំហុសឆ្គងជាសារវន្តពីការក្លែងបន្លំគឺធ្ងន់ធ្ងរជាងកំហុសឆ្គងធម្មតា ខណៈដែលការក្លែងបន្លំអាចបណ្តាលមកពីការយុបយិត ការក្លែង ការលុបចោលដោយចេតនា ការរាយការណ៍ខុសពីការពិត ឬការបំពានលើការគ្រប់គ្រងផ្ទៃក្នុង។
- ទទួលបានការយល់ដឹងពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ដើម្បីរៀបចំនីតិវិធីសវនកម្មដែលសមរម្យទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងបញ្ចេញមតិទៅលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារឡើយ។
- វាយតម្លៃភាពត្រឹមត្រូវនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ ភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការបង្ហាញដែលពាក់ព័ន្ធនានាដោយគណៈគ្រប់គ្រង។
- សន្និដ្ឋានភាពសមហេតុផលនៃ មូលដ្ឋាននៃការប្រើប្រាស់គោលការណ៍គណនេយ្យនិរន្តរភាព នៃដំណើរការអាជីវកម្មរបស់គណៈគ្រប់គ្រង និងផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ថាគោលការណ៍ប្រាកដជាសារវន្ត កើតមានឡើងដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចមានភាពមិនច្បាស់លាស់ទៅលើលទ្ធភាពរបស់ធនាគារដើម្បីបន្តនិរន្តរភាពនៃដំណើរការអាជីវកម្មឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំតម្រូវឲ្យមានការទាញចំណាប់អារម្មណ៍ នៅក្នុងរបាយការណ៍របស់សវនករ ទៅលើការបង្ហាញដែលពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការបង្ហាញមិនគ្រប់គ្រាន់ យើងខ្ញុំត្រូវបញ្ជាក់នៅក្នុងមតិយោបល់របស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំគឺផ្អែកទៅលើ ភស្តុតាងសវនកម្មដែលទទួលបានរហូតដល់ថ្ងៃនៃរបាយការណ៍សវនកម្ម។ ទោះជាយ៉ាងណា ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចបណ្តាលឲ្យធនាគារបញ្ឈប់ការបន្តនិរន្តរភាពនៃដំណើរការអាជីវកម្ម។
- វាយតម្លៃការបង្ហាញជារួម រចនាសម្ព័ន្ធ និង ខ្លឹមសារ នៃរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងការបង្ហាញ ថាតើរបាយការណ៍ហិរញ្ញវត្ថុបង្ហាញប្រតិបត្តិការជាមូលដ្ឋាន និងព្រឹត្តិការណ៍នៅក្នុងការទទួលបានការបង្ហាញដែលត្រឹមត្រូវ។

យើងខ្ញុំទាក់ទងជាមួយអ្នកទទួលបន្ទុកអភិបាលកិច្ច ពាក់ព័ន្ធទៅនឹងបញ្ហាផ្សេងៗ ដូចជាវិសាលភាព និងពេលវេលានៃការធ្វើសវនកម្ម និងការរកឃើញពីសវនកម្មសំខាន់ៗ រួមទាំងកង្វះខាតសំខាន់ៗនៃការត្រួតពិនិត្យផ្ទៃក្នុង ដែលបានរកឃើញនៅក្នុងអំឡុងពេលធ្វើសវនកម្មរបស់យើងខ្ញុំ។

តំណាងក្រុមហ៊ុន ឌីឡូយ៉ា (ខេមបូឌា) ខូ អិលធីឌី




អ៊ិន សមសុភ័ក្ត្រា

នាយក

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី 28 ខែ មីនា ឆ្នាំ 2019

២៨ ធនាគារពាណិជ្ជ ឈ័យ (ខេមបូឌា) ម.ក

តារាងតុល្យការ

គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018

ថ្ងៃទី 31 ធ្នូ 2018

ថ្ងៃទី 31 ធ្នូ 2017

	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	4	2,508,273	10,078,241	97,295	392,780
សមតុល្យនៅធនាគារជាតិនៃ កម្ពុជា	5	14,270,993	57,340,850	40,093,505	161,857,480
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	6	15,439,534	62,036,048	125,234	505,570
ឥណទានផ្តល់ដល់អតិថិជន	7	43,828,555	176,103,134	33,734,700	136,186,984
ទ្រព្យសកម្មផ្សេងៗ	8	1,039,215	4,175,565	292,162	1,179,458
ទ្រព្យ និងបរិក្ខារ	9	1,341,005	5,388,158	1,273,129	5,139,622
ទ្រព្យសកម្មអរូបី	10	364,926	1,466,273	395,059	1,594,852
ទ្រព្យសកម្មពន្ធពន្យារ	12(គ)	130,945	526,137	51,888	209,472
ទ្រព្យសកម្មសរុប		78,923,446	317,114,406	76,062,972	307,066,218
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើពីអតិថិជន	11	2,432,052	9,771,985	-	-
បំណុលពន្ធលើប្រាក់ចំណេញក្នុងគ្រា	12(ក)	206,491	829,681	189,598	765,407
បំណុលផ្សេងៗ	13	115,579	464,396	84,254	340,133
បំណុលសរុប		2,754,122	11,066,062	273,852	1,105,540
មូលធន					
ដើមទុន	14	75,000,000	301,350,000	38,800,000	156,635,600
ការបន្ថែមដើមទុន	14	-	-	36,200,000	146,139,400
ចំណេញរក្សាទុក		1,169,324	4,698,344	789,120	3,185,678
មូលធនសរុប		76,169,324	306,048,344	75,789,120	305,960,678
បំណុល និងមូលធនសរុប		78,923,446	317,114,406	76,062,972	307,066,218

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីទំព័រទី 33 ដល់ទំព័រទី 69 គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍លទ្ធផល

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018

	កំណត់សម្គាល់	ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ដំណាច់ឆ្នាំ ថ្ងៃទី 31 ធ្នូ 2017	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	15	3,351,588	13,466,681	2,901,952	11,715,180
ចំណាយការប្រាក់		(7,793)	(31,312)	-	-
ចំណូលសុទ្ធពីការប្រាក់		3,343,795	13,435,369	2,901,952	11,715,180
ចំណូលប្រតិបត្តិការផ្សេងៗ	16	275,860	1,108,405	181,539	732,873
ចំណូលប្រតិបត្តិការ		3,619,655	14,543,774	3,083,491	12,448,053
ចំណាយបុគ្គលិក	17	(1,152,977)	(4,632,662)	(787,655)	(3,179,763)
ចំណាយរំលស់ទ្រព្យ និងបរិក្ខារ					
និងរំលស់ទ្រព្យសកម្មអរូបី	18	(377,612)	(1,517,245)	(263,495)	(1,063,729)
ចំណាយទូទៅ និងចំណាយរដ្ឋបាល	19	(1,289,682)	(5,181,942)	(996,717)	(4,023,747)
សំវិធានធនហ្វាស៊ីលីតឺ	20	(257,719)	(1,035,515)	(29,701)	(119,903)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ		541,665	2,176,410	1,005,923	4,060,911
ចំណាយពន្ធលើប្រាក់ចំណេញ	12(ខ)	(161,461)	(648,750)	(236,413)	(954,399)
ប្រាក់ចំណេញសុទ្ធក្នុងឆ្នាំ		380,204	1,527,660	769,510	3,106,512

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី 33 ដល់ទំព័រទី 69 គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍ស្តីពីប្រែប្រួលមូលធន

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

	ដើមទុន	ការបន្ថែម ដើមទុន	ចំណេញរក្សាទុក	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី31 ខែធ្នូ ឆ្នាំ2017				
សមតុល្យគិតត្រឹមថ្ងៃទី01 ខែមករា ឆ្នាំ2017	31,000,000	7,800,000	1,019,610	39,819,610
ការបោះផ្សាយដើមទុនបន្ថែម	7,800,000	(7,800,000)	-	-
ការបន្ថែមដើមទុន	-	36,200,000	-	36,200,000
ចំណេញក្នុងឆ្នាំ	-	-	769,510	769,510
ភាគលាភដែលបានបែងចែក	-	-	(1,000,000)	(1,000,000)
សមតុល្យគិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2017	38,800,000	36,200,000	789,120	75,789,120
សមមូលនឹងពាន់រៀល	156,635,600	146,139,400	3,185,678	305,960,678
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី31 ខែធ្នូ ឆ្នាំ2018				
សមតុល្យគិតត្រឹមថ្ងៃទី01 ខែមករា ឆ្នាំ2018	38,800,000	36,200,000	789,120	75,789,120
ការបោះផ្សាយដើមទុនបន្ថែម	36,200,000	(36,200,000)	-	-
ចំណេញក្នុងឆ្នាំ	-	-	380,204	380,204
សមតុល្យគិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2018	75,000,000	-	1,169,324	76,169,324
សមមូលនឹងពាន់រៀល	301,350,000	-	4,698,344	306,048,344

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី 33 ដល់ទំព័រទី 69 គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

		ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ		541,665	2,176,409	1,005,923	4,060,911
និយ័តកម្ម ៖					
រំលស់ទ្រព្យ និងបរិក្ខារ	18	377,612	1,517,245	263,495	1,063,729
និងរំលស់ទ្រព្យសកម្មអរូបី					
ចំណូលការប្រាក់	15	(3,351,588)	(13,466,681)	(2,901,952)	(11,715,180)
ចំណាយការប្រាក់		7,793	31,312	-	-
ការខាតបង់ពីការលុបបំបាត់ទ្រព្យ និងបរិក្ខារ		-	-	50,218	202,730
សំវិធានធនសមតុល្យនៅធនាគារ					
និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	6	155,954	626,623	-	-
សំវិធានធនសម្រាប់ឥណទានអាក្រក់ និងសង្ស័យ	7	101,765	408,892	29,701	119,903
		(2,166,799)	(8,706,200)	(1,552,615)	(6,267,907)
បម្រែបម្រួលដើមទុនបង្វិល៖		(336,657)	(1,352,688)	(3,620,000)	(14,613,940)
សមតុល្យនៅធនាគារ					
និងគ្រឹះស្ថានហិរញ្ញវត្ថុនានា		(7,500,000)	(30,135,000)	-	-
ឥណទានផ្តល់ដល់អតិថិជន		(10,195,620)	(40,966,001)	(2,970,008)	(11,989,922)
ទ្រព្យសកម្មផ្សេងៗ		(560,509)	(2,252,126)	(56,486)	(228,033)
ប្រាក់បញ្ញើពីអតិថិជន		2,432,052	9,771,985	-	-
បំណុលផ្សេងៗ		31,325	125,864	(70,793)	(285,791)
សាច់ប្រាក់ប្រើក្នុងប្រតិបត្តិការ		(18,296,208)	(73,514,165)	(8,269,902)	(33,385,593)
ការប្រាក់បានទទួល		3,165,044	12,717,147	2,879,456	11,624,364
ការប្រាក់បានចំណាយ		(7,793)	(31,312)	-	-
ពន្ធលើប្រាក់ចំណេញបានបង់	12(ក)	(223,625)	(898,525)	(350,720)	(1,415,857)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពប្រតិបត្តិការ		(15,362,582)	(61,726,855)	(5,741,166)	(23,177,086)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យ និងបរិក្ខារ	9	(415,355)	(1,668,896)	(832,293)	(3,359,967)
ការទិញទ្រព្យសកម្មអរូបី	10	-	-	(238,129)	(961,327)
សាច់ប្រាក់បានពីការលក់ទ្រព្យ និងបរិក្ខារ		-	-	400	1,615
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(415,355)	(1,668,896)	(1,070,022)	(4,319,679)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការបន្ថែមដើមទុន (*)		-	-	36,200,000	146,139,400
ភាគលាភដែលបានបែងចែក		-	-	(1,000,000)	(4,037,000)
សាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន		-	-	35,200,000	142,102,400

របាយការណ៍លំហូរសាច់ប្រាក់ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

	កំណត់ សម្គាល់	ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(ការថយចុះ)/កំណើនសាច់ប្រាក់					
និងសាច់ប្រាក់សមមូលសុទ្ធ		(15,777,937)	(63,395,751)	28,388,812	114,605,635
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមឆ្នាំ		32,816,034	132,478,330	4,427,222	17,872,695
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(623,505)	-	-
សាច់ប្រាក់ និងសាច់ប្រាក់សមមូលចុងឆ្នាំ	21	17,038,097	68,459,074	32,816,034	132,478,330

(*) ក្នុងអំឡុងឆ្នាំនេះ ធនាគារបានធ្វើប្រតិបត្តិការមិនមែនសាច់ប្រាក់ចំនួន 7,800,000 ដុល្លារអាមេរិកពីការបន្ថែមដើមទុន ទៅកាន់ដើមទុននៅពេលដែលលក្ខន្តិកៈក្រុមហ៊ុនបានផ្លាស់ប្តូរ។

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី 33 ដល់ទំព័រទី 69 គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

១. ព័ត៌មានទូទៅ និងសកម្មភាពអាជីវកម្មចម្បង

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ហៅកាត់ថា (“ធនាគារ”) ត្រូវបានបង្កើតឡើង និងចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារ បានចុះបញ្ជីជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ក្រោមការចុះបញ្ជីលេខ 00005793 (ពីមុនលេខ CO. 2255 E/2013) ដែលចេញដោយក្រសួងពាណិជ្ជកម្មនាថ្ងៃទី 12 ខែឧសភា ឆ្នាំ 2017 ។ នៅ ថ្ងៃទី 5 ខែ ធ្នូ ឆ្នាំ 2013 ធនាគារទទួលបានអាជ្ញាប័ណ្ណធនាគារឯកទេស ពីធនាគារជាតិនៃកម្ពុជា។

នៅថ្ងៃទី7 ខែមិថុនា ឆ្នាំ2018 ធនាគារបានទទួលអាជ្ញាប័ណ្ណធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជាដើម្បីប្រតិបត្តិជា ធនាគារពាណិជ្ជ។ នៅថ្ងៃទី 27 ខែ មិថុនា ឆ្នាំ 2018 ធនាគារទទួលបានការអនុម័តពីក្រសួងពាណិជ្ជកម្ម ក្នុងការកែប្រែឈ្មោះពីធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ម.ក ទៅជា ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ។ ធនាគារត្រូវបានកាន់កាប់ទាំងស្រុងដោយក្រុមហ៊ុន CHIEF FINANCIAL GROUP (CAMBODIA) LIMITED ដែលជាក្រុមហ៊ុនមួយចុះបញ្ជីនៅ BRITISH VIRGIN ISLANDS។ ក្រុមហ៊ុនមេធំបំផុតគឺ CHIEF CAMBODIA HOLDINGS LTD. ដែលជាក្រុមហ៊ុនមួយចុះបញ្ជីនៅ BRITISH VIRGIN ISLANDS។

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ គឺផ្តល់ឥណទានដល់អតិថិជន និងសេវាកម្មផ្សេងៗដែលទាក់ទងនឹងវិស័យហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការិយាល័យចុះបញ្ជីរបស់ធនាគារ មានទីតាំងស្ថិតនៅលេខ C01 ផ្លូវ អរ11 កែងផ្លូវ 70 ភូមិ 1 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

ក្រុមប្រឹក្សាភិបាលបានអនុម័តឲ្យចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុនេះ នៅថ្ងៃទី 28 ខែ មីនា ឆ្នាំ 2019។

២. សេចក្តីសង្ខេបអំពីគោលការណ៍គណនេយ្យសំខាន់ៗ

គោលការណ៍គណនេយ្យសំខាន់ៗដែលបានប្រើប្រាស់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញខាងក្រោម។ គោលការណ៍គណនេយ្យទាំងនេះត្រូវបានអនុវត្តយ៉ាងស៊ីសង្វាក់គ្រប់ឆ្នាំទាំងអស់ដែលបានបង្ហាញ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

២.១ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំ ដោយអនុលោមទៅតាម ស្តង់ដារគណនេយ្យ កម្ពុជា (ហៅកាត់ “CAS”) និងបទបញ្ញត្តិ និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ គោលការណ៍គណនេយ្យដែលបានប្រើប្រាស់ អាចមានភាពខុសគ្នាពីគោលការណ៍គណនេយ្យដែលត្រូវបានទទួលស្គាល់ និងប្រើប្រាស់ជាទូទៅនៅតាមបណ្តាប្រទេសនានា និងយុត្តាធិការផ្សេងៗ។ របាយការណ៍ ហិរញ្ញវត្ថុនេះមិនមានបំណងបង្ហាញអំពីស្ថានភាពហិរញ្ញវត្ថុលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ ដោយអនុលោមទៅតាម យុត្តាធិការណាមួយក្រៅពីព្រះរាជាណាចក្រកម្ពុជានោះទេ។ ដូចនេះរបាយការណ៍ហិរញ្ញវត្ថុទាំងនេះគឺសម្រាប់បង្ហាញចំពោះអ្នកដែលបានជ្រាបអំពីគោលការណ៍គណនេយ្យ នីតិវិធី និងការអនុវត្តនៅក្នុង ព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំតាមវិធីសាស្ត្រថ្លៃដើម។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលស្របទៅតាមគោលការណ៍ណែនាំរបស់ស្តង់ដារគណនេយ្យកម្ពុជា តម្រូវឲ្យប្រើប្រាស់ការប៉ាន់ស្មាន និងការសន្មត ដែលមានផលប៉ះពាល់ដល់ចំនួនទ្រព្យសកម្ម និងបំណុល និងការលាតត្រដាងទ្រព្យសកម្ម និងបំណុលយថាភាពដែលបានរាយការណ៍ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ និងប៉ះពាល់ដល់ចំនួននៃចំណូល និងចំណាយដែលបានរាយការណ៍នៅក្នុងអំឡុងពេលនៃការធ្វើរបាយការណ៍នេះ។ បើទោះជាការប៉ាន់ស្មានទាំងនេះ ផ្អែកទៅលើការយល់ដឹងដ៏សុក្រឹតបំផុតរបស់គណៈគ្រប់គ្រងទៅលើព្រឹត្តិការណ៍ និងសកម្មភាពផ្សេងៗនាពេលបច្ចុប្បន្នក៏ដោយ ក៏លទ្ធផលជាក់លាក់ចុងក្រោយអាចខុសពីការប៉ាន់ស្មានទាំងនេះ។ ផ្នែកដែលទាក់ទងនឹងការវិនិច្ឆ័យ ឬភាពស្មុគស្មាញក្នុងកម្រិតខ្ពស់ ឬផ្នែកដែលការសន្មត និងការប៉ាន់ស្មានមានលក្ខណៈជាសារវន្តចំពោះរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ 3 នៃរបាយការណ៍ហិរញ្ញវត្ថុ។

២. សេចក្តីសង្ខេបអំពីគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.២ ការផ្លាស់ប្តូរស្តង់ដារគណនេយ្យ

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៩ ក្រុមប្រឹក្សាជាតិគណនេយ្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ហៅកាត់ថា“NAC”) បានប្រកាសដាក់ឱ្យប្រើស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា“CIFRS”) ដែលផ្អែកទាំងស្រុងទៅតាមស្តង់ដារទាំងអស់ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ (ហៅកាត់ថា“IASB”) រួមទាំងបំណកស្រាយ និងវិសោធនកម្មពាក់ព័ន្ធផ្សេងៗ។ ស្ថាប័នដែលមានការទទួលខុសត្រូវជាសាធារណៈ ត្រូវរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនឱ្យស្របទៅតាម CIFRS សម្រាប់ការិយបរិច្ឆេទគណនេយ្យដែលចាប់ផ្តើមនៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១២ ឬការិយបរិច្ឆេទគណនេយ្យបន្ទាប់ពីនេះ។

NAC បានចេញសារាចរណែនាំលេខ ០៨៦ MoEF.NAC ចុះថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១២ ដោយអនុម័តឱ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុពន្យារពេលការអនុវត្តស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា រហូតដល់ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៦។ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០១៦ ក្រុមប្រឹក្សាជាតិគណនេយ្យ បានចេញសេចក្តីជូនដំណឹងលេខ ០៥៨ MoEF.NAC ដោយអនុញ្ញាតឱ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ពន្យារពេលការអនុវត្តស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា រហូតដល់ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៩ ដោយយោងទៅតាមសំណើរបស់ធនាគារជាតិនៃកម្ពុជាចុះថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៥។

ស្តង់ដារគណនេយ្យដែលបានប្រើបច្ចុប្បន្ននេះ គឺមានភាពខុសគ្នាជាមួយនឹង CIFRS លើផ្នែកជាច្រើន។ ដូច្នេះការអនុវត្ត CIFRS អាចមានផលប៉ះពាល់ខ្លាំងលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។ គណៈគ្រប់គ្រងកំពុងធ្វើការវាយតម្លៃលើផលប៉ះពាល់នៃការផ្លាស់ប្តូរទៅ CIFRS ប៉ុន្តែមិនទាន់បានបញ្ចប់ពេញលេញនៅឡើយទេ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ។

២.៣ ប្រតិបត្តិការជាមួយរូបិយប័ណ្ណបរទេស

(ក) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់កំណត់បង្ហាញ

គណនីទាំងអស់ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានវាស់តម្លៃដោយ ប្រើប្រាស់រូបិយប័ណ្ណនៃបរិយាកាសសេដ្ឋកិច្ចចម្បង ដែលធនាគារធ្វើប្រតិបត្តិការ (ហៅកាត់ថា “រូបិយប័ណ្ណគោល”)។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិកដែលជាប្រាក់រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញរបស់ធនាគារ។

(ខ) ប្រតិបត្តិការ និង សមតុល្យ

ប្រតិបត្តិការជាមួយរូបិយប័ណ្ណផ្សេងៗក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានកត់ត្រាប្តូរទៅជាប្រាក់ដុល្លារអាមេរិកតាមអត្រាប្តូរប្រាក់នាការលបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណដែលបណ្តាលមកពីការទូទាត់តាមប្រតិបត្តិការបែបនេះ និងពីការប្តូរទ្រព្យសកម្ម និងបំណុលរូបិយវត្ថុនានាដែលកំណត់ជាប្រាក់រូបិយប័ណ្ណផ្សេងៗក្រៅពីប្រាក់ដុល្លារអាមេរិក តាមអត្រាប្តូរប្រាក់នាដំណាច់ឆ្នាំត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផល។

(គ) ការបង្ហាញជាប្រាក់រៀល

អនុលោមតាមប្រកាសលេខ ធ៧-០៧-១៦៤ ប្រ.ក. ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០០៧ របស់ធនាគារជាតិនៃកម្ពុជា តម្រូវឱ្យកត់ត្រាប្តូរទៅជាប្រាក់រៀលចំពោះតារាងតុល្យការ របាយការណ៍លទ្ធផល របាយការណ៍បម្រែបម្រួលមូលធន របាយការណ៍លំហូរសាច់ប្រាក់ និងកំណត់ សម្គាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៨ ដោយប្រើអត្រាប្តូរប្រាក់ផ្លូវការ ដែលកំណត់ ដោយធនាគារជាតិនៃកម្ពុជានាការលបរិច្ឆេទ របាយការណ៍ ដែល ១ ដុល្លារអាមេរិកស្មើនឹង ៤,០១៨ រៀល (ឆ្នាំ ២០១៧៖ ១ដុល្លារអាមេរិកស្មើនឹង ៤,០៣៧ រៀល)។ តួលេខដែលត្រូវបានប្តូរនេះមិនត្រូវបានធ្វើសវនកម្មទេ ហើយមិនគួរបកស្រាយថាតួលេខនេះជាតួលេខសម្រាប់បង្ហាញដូចតួលេខជាប្រាក់ដុល្លារអាមេរិកនោះទេ ឬយល់ថាជាតួលេខត្រូវបានប្តូរ ឬអាចប្តូរទៅជាប្រាក់រៀលតាមអត្រាប្តូរប្រាក់ខាងលើ ឬអត្រាប្តូរប្រាក់ផ្សេងទៀតទេ។

២. សេចក្តីសង្ខេបអំពីគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៤ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

គណនីសាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើនៅធនាគារ ការវិនិយោគសាច់ប្រាក់ងាយស្រួល រយៈពេលខ្លីដែលមានកាលកំណត់ដើមរយៈពេលបីខែឬតិចជាង គិតចាប់ពីថ្ងៃដែលធនាគារមានលទ្ធភាពពេញលេញ ក្នុងការដក សាច់ប្រាក់នោះមកប្រើប្រាស់តាមតម្រូវការទូទៅ។

២.៥ ឥណទានផ្តល់ដល់អតិថិជន

ឥណទានផ្តល់ដល់អតិថិជនទាំងអស់ ត្រូវបានរាយការណ៍ក្នុងតារាងតុល្យការតាមចំនួនទឹកប្រាក់ដើម និងការប្រាក់ដែលនៅមិនទាន់ ទូទាត់ ដកចំនួនដែលបានជម្រះចេញពីបញ្ជី និងសំវិធានធនឥណទានបាត់បង់។

ឥណទានត្រូវបានជម្រះចេញពីបញ្ជី នៅពេលដែលមិនមានភាពជាក់ស្តែងអំពីលទ្ធភាពក្នុងការប្រមូលប្រាក់មកវិញ។ ឥណទាន ដែលប្រមូលបានមកវិញ បន្ទាប់ពីបានជម្រះចេញពីបញ្ជីរួចហើយ ឬបានកត់ត្រា សំវិធានធនដើម្បីកាត់បន្ថយចំនួនសំវិធានធន ឥណទាន បាត់បង់រួចហើយ ត្រូវបានកត់ត្រានៅក្នុង របាយការណ៍លទ្ធផល។

២.៦ សំវិធានធនលើហ្វានស៊ីលីធី

ក្នុងកំឡុងឆ្នាំនេះដែរ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសលេខ ធ7-017-344 ចុះថ្ងៃទី ០១ ខែធ្នូ ឆ្នាំ 2017 លើចំណាត់ ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមភីមិន និងបកស្រាយដោយសារាចរណែនាំលេខ ធ7-018-001 ចុះថ្ងៃទី 16 ខែកុម្ភៈ ឆ្នាំ 2018 ដែលតម្រូវឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ធ្វើសំវិធានធនអ៊ីមភីមិន សម្រាប់ឥណទានរយៈពេលខ្លី និងរយៈ ពេលវែងដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃផុតកំណត់		សំវិធានធន
	ឥណទានរយៈពេលខ្លី (មួយឆ្នាំ ឬតិចជាង)	ឥណទានរយៈពេលវែង (ច្រើនជាងមួយឆ្នាំ)	
ឥណទានធម្មតា	តិចជាង ឬស្មើ 14 ថ្ងៃ	តិចជាង ឬស្មើ 29 ថ្ងៃ	1%
ឥណទានឃ្លាំមើល	15 ថ្ងៃ ទៅ 30 ថ្ងៃ	30 ថ្ងៃ ទៅ 89 ថ្ងៃ	3%
ឥណទានក្រោមស្តង់ដារ	31 ថ្ងៃ ទៅ 60 ថ្ងៃ	90 ថ្ងៃ ទៅ 179 ថ្ងៃ	20%
ឥណទានសង្ស័យ	61 ថ្ងៃ ទៅ 90 ថ្ងៃ	180 ថ្ងៃ ទៅ 359 ថ្ងៃ	50%
ឥណទានបាត់បង់	91 ថ្ងៃ ឬច្រើនជាង	360 ថ្ងៃ ឬច្រើនជាង	100%

បន្ថែមពីលើនេះ ប្រកាសនេះក៏តម្រូវឲ្យធនាគារ និងគ្រឹះស្ថានវត្តមានធ្វើសំវិធានធនទៅលើ ឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀត ដែលបាន កត់ត្រាក្នុងតារាងតុល្យការ ឬក្រៅតារាងតុល្យការ ដែលធ្វើឲ្យកើនឡើងនូវហានិភ័យនៃឥណទាន។

២.៧ ទ្រព្យសកម្មផ្សេងទៀត

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកត់ត្រាតាមតម្លៃដើម ។ ការប៉ាន់ប្រមាណធ្វើឡើងដើម្បីពិនិត្យមើលឲ្យឃើញថាតម្លៃដែលជាប់ សង្ស័យ ដោយពឹងផ្អែកលើចំនួនទឹកប្រាក់នៅកាលបរិច្ឆេទនៃរបាយការណ៍។

២. សេចក្តីសង្ខេបអំពីគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៨ ទ្រព្យ និងបរិក្ខារ

ទ្រព្យ និងបរិក្ខារត្រូវបានតត្រាថ្លៃដើម ដករំលស់បង្គរ និងការខាតបង្គរដែលបណ្តាលមកពីការចុះថយតម្លៃ។ ថ្លៃដើមរួមមានចំណាយផ្ទាល់ផ្សេងៗក្នុងការនាំយកទ្រព្យសម្បត្តិនោះមកកាន់ទីតាំង និងលក្ខខណ្ឌចាំបាច់ ដើម្បីឲ្យវាអាចធ្វើប្រតិបត្តិការ។

ចំណាយបន្តបន្ទាប់ផ្សេងៗត្រូវបានកត់ត្រាបញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យនោះ ឬត្រូវបានកត់ត្រាជាទ្រព្យដាច់ដោយឡែកតាម ការសមស្រប តែនៅពេលដែលមានភាពប្រាកដប្រជាថាផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតនៃទ្រព្យនោះនឹងហូរចូលមកក្នុងធនាគារ ហើយថ្លៃដើមនៃទ្រព្យនោះអាចត្រូវបានវាស់វែងគួរឲ្យជឿជាក់បានតែប៉ុណ្ណោះ។ រាល់ចំណាយលើការជួសជុល និងការថែទាំផ្សេងៗទៀតទាំងអស់ ត្រូវបាន កត់ត្រាជាបន្ទុកនៅក្នុងរបាយការណ៍លទ្ធផល ក្នុងឆ្នាំដែលប្រតិបត្តិការនោះកើតឡើង។

ការធ្វើរំលស់លើទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកត់ត្រាជាបន្ទុកនៅក្នុងរបាយការណ៍លទ្ធផល លើអាយុកាលប្រើប្រាស់ប៉ាន់ស្មានដោយប្រើវិធីសាស្ត្ររំលស់ថេរ។ អត្រារំលស់ អាស្រ័យទៅលើអាយុកាល ប្រើប្រាស់ប៉ាន់ស្មានរបស់វា ដូចខាងក្រោម៖

ខ្លួនទ្រព្យ និងបរិក្ខារ	អត្រារំលស់ក្នុងមួយឆ្នាំ
ការកែលម្អទ្រព្យជួល	20%
បរិក្ខារការិយាល័យ	20%
កុំព្យូទ័រ និងបរិក្ខារផ្នែកព័ត៌មានវិទ្យា	20%
យានយន្ត	20%

តម្លៃសំណល់ និងអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មត្រូវបានត្រួតពិនិត្យ និងធ្វើនិយ័តកម្មតាមការសមស្រប ប្រសិនបើមានសញ្ញាណនៃការប្រែប្រួលជាសារវន្តណាមួយ ចាប់តាំងពីកាលបរិច្ឆេទរបាយការណ៍មុនមក។

តម្លៃយោងនៃទ្រព្យសកម្មណាមួយ ដែលលើសពីតម្លៃដែលអាចស្រង់មកវិញបានរបស់វា ត្រូវបាន កត់ត្រាបន្ថយភ្លាមៗនៅត្រឹមតម្លៃប៉ាន់ស្មានដែលអាចស្រង់មកវិញបាន។

ចំណេញ និងខាតពីការលក់ជម្រះទ្រព្យ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀប សាច់ប្រាក់បានពីការលក់ និងតម្លៃយោង ហើយត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផល។

២.៩ ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបីគឺកម្មវិធីកុំព្យូទ័រ ត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់បង្គរ និងការខាតដែលបណ្តាលមកពីការចុះថយតម្លៃប្រសិនបើមាន។ អាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញ ត្រូវបានធ្វើមូលធនកម្មតាម មូលដ្ឋានថ្លៃដើមដែលបានកើតឡើងក្នុងការទិញកម្មវិធីជាក់លាក់នោះមកប្រើប្រាស់។

ថ្លៃដើមត្រូវបានធ្វើរំលស់តាមអត្រា 20% ក្នុងមួយឆ្នាំ ដោយប្រើវិធីសាស្ត្ររំលស់ថេរ។

២. សេចក្តីសង្ខេបអំពីគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.១០ ការថយចុះតម្លៃ នៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ទ្រព្យសកម្មដែលមានអាយុកាលមិនជាក់លាក់ មិនបានត្រូវធ្វើការរំលស់ទេហើយត្រូវបានត្រួតពិនិត្យជារៀងរាល់ឆ្នាំ ដើម្បីរកការថយចុះតម្លៃនៃទ្រព្យនោះ។ ទ្រព្យសកម្មទាំងឡាយណាដែលត្រូវធ្វើរំលស់ ត្រូវបានត្រួតពិនិត្យរកការថយចុះតម្លៃរបស់វានៅពេលដែលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈណាមួយចង្អុលបង្ហាញថាតម្លៃយោងរបស់វា នឹងមិនអាចស្រង់មកវិញបាន។ ការខាតបង់បណ្តាលមកពីការថយចុះតម្លៃ ត្រូវបានគេកាត់ត្រាតាមចំនួនលម្អៀងរវាងតម្លៃនៅសល់នៃទ្រព្យនោះ ធៀបជាមួយតម្លៃដែលអាចស្រង់មកវិញបាន។ តម្លៃដែលអាចស្រង់មកវិញបាន គឺជាតម្លៃមួយណាដែលខ្ពស់ជាងគេរវាងតម្លៃសមស្របនៃទ្រព្យនោះ ដកចំណាយក្នុងការលក់ និងតម្លៃនៅប្រើប្រាស់។

ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានកាត់ត្រាជាបន្ទុកក្នុងរបាយការណ៍លទ្ធផលក្នុងឆ្នាំដែលប្រតិបត្តិការនោះបានកើតឡើង។ ការកាត់ត្រាត្រលប់មកវិញនៃការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានកាត់ត្រាក្នុងរបាយការណ៍លទ្ធផលទៅតាមទំហំតម្លៃយោងនៃទ្រព្យសកម្មនោះ ដែលមិនលើសតម្លៃយោងដែលបានកំណត់ កាត់កងនឹងរំលស់ ប្រសិនបើមិនបានកាត់ត្រាការខាតដែលបណ្តាលមកពីការថយចុះតម្លៃ។

២.១១ ប្រាក់បញ្ញើពីធនាគារ និងអតិថិជន

ប្រាក់បញ្ញើពីធនាគារ និងអតិថិជនបានកាត់ត្រានៅតម្លៃដើម។

២.១២ សំវិធានធន

សំវិធានធនត្រូវបានកាត់ត្រានៅពេលដែលធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលដែលជាលទ្ធផលនៃព្រឹត្តិការណ៍អតីតកាលហើយវាទំនងជាអាចត្រូវបានទទួលបានដើម្បីទូទាត់កាតព្វកិច្ចនោះ ហើយចំនួនទឹកប្រាក់ត្រូវបានប៉ាន់ស្មានគួរឱ្យជឿជាក់។

នៅពេលដែលមានកាតព្វកិច្ចស្រដៀងគ្នាច្រើន កម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះត្រូវបានកំណត់ដោយគិតទៅលើចំណាត់ថ្នាក់នៃកាតព្វកិច្ចនោះទាំងមូល។ សំវិធានធនត្រូវបានកាត់ត្រាទោះបីជាកម្រិតលំហូរចេញនៃខ្ទង់ណាមួយនៅក្នុងចំណាត់ថ្នាក់កាតព្វកិច្ចដូចគ្នានោះ មានចំនួនតូចក៏ដោយ។

សំវិធានធនត្រូវបានវាស់វែងឡើងវិញ តាមតម្លៃបច្ចុប្បន្ននៃចំណាយដែលរំពឹងថាត្រូវទូទាត់កាតព្វកិច្ចនោះ ដោយប្រើអត្រាមុនបង់ពន្ធដើម្បីឆ្លុះបញ្ចាំងការវាយតម្លៃសមស្របបច្ចុប្បន្ននៃតម្លៃសាច់ប្រាក់គិតតាមពេលវេលា និងហានិភ័យជាក់លាក់ផ្សេងៗនៃកាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធនដោយសារពេលវេលាដែលបានកន្លងផុត ត្រូវបានកាត់ត្រាជាចំណាយការប្រាក់។

២.១៣ ការទទួលស្គាល់ប្រាក់ចំណូល

(ក) ចំណូលការប្រាក់

ចំណូលការប្រាក់ពីឥណទានផ្តល់ដល់អតិថិជន ត្រូវបានកាត់ត្រាតាមមូលដ្ឋានបង្ករ លើកលែងតែមានការសង្ស័យគួរឱ្យបារម្ភចំពោះការប្រមូលប្រាក់មកវិញ ដែលក្នុងករណីនេះការប្រាក់នឹងមិនត្រូវបានទទួលស្គាល់នោះទេ។ នៅពេលដែលឥណទានមួយ ត្រូវបានចាត់ថ្នាក់ជាឥណទានមិនដំណើរការ ការកាត់ត្រាចំណូលពីការប្រាក់ត្រូវបានបញ្ឈប់ទុក រហូតដល់ ពេលដែលធនាគារបានទទួលសាច់ប្រាក់ជាក់ស្តែង ។

(ខ) កម្រៃសេវាកម្មឥណទាន

កម្រៃសេវាកម្មឥណទាន ត្រូវបានទទួលស្គាល់ជាចំណូលនៅពេលដែលទឹកប្រាក់ឥណទានត្រូវបានផ្តល់ដល់អតិថិជន ។

២.១៤ ចំណាយការប្រាក់

ចំណាយការប្រាក់ត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្ករ។

២.១៥ ផលប្រយោជន៍របស់បុគ្គលិក

ការទូទាត់ប្រាក់អតីតភាពការងារ

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញប្រកាសលេខ៤៤៣ ក.ប/ប្រ.ក.ខ.ល ស្តីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារ ដែលតម្រូវឱ្យធនាគារទូទាត់រំលឹកប្រាក់បំណាច់អតីតភាពការងារទៅដល់និយោជិតដែលមានកិច្ចសន្យាការងារមានចំណុចមិនកំណត់។ គ្រប់កម្មករនិយោជិតដែលចាប់ផ្តើមបម្រើការងារមុនឆ្នាំ២០១៩ ហើយនៅបន្តបម្រើការងារមានសិទ្ធិទទួលបាននូវប្រាក់បំណាច់អតីតភាពការងារដែលមានចំនួនស្មើនឹង១៥ថ្ងៃក្នុង១ឆ្នាំនៃប្រាក់ឈ្នួលជាមធ្យម ដែលនិយោជិតទទួលបានក្នុងឆ្នាំនីមួយៗដែលបានបម្រើការងារ ដោយការបើករំលឹកនេះមិនអាចលើសពី៦ខែ និងត្រូវកំណត់ឱ្យទូទាត់ជារៀងរាល់ឆ្នាំ ចាប់ផ្តើមពីឆ្នាំ២០១៩ ដូចខាងក្រោម៖

២. សេចក្តីសង្ខេបអំពីគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.១៥ ផលប្រយោជន៍របស់បុគ្គលិក (ត)

- ចំនួន 7.5 (ប្រាំពីរកន្លះ) ថ្ងៃ នៅក្នុងខែមិថុនា នៃឆ្នាំនីមួយៗ និង
- ចំនួន 7.5 (ប្រាំពីរកន្លះ) ថ្ងៃ នៅក្នុងខែធ្នូ នៃឆ្នាំនីមួយៗ។

ចំពោះកម្មករនិយោជិតដែលបានលាយបំប្លែងការងារ និងមិនត្រូវទទួលបាននូវប្រាក់រំលឹកអតីតភាពការងារដែលនៅសល់នោះទេ។ ការរំលឹកប្រាក់បំណាច់អតីតភាពការងារ ត្រូវបានទទួលស្គាល់ជាចំណាយទាំងអស់នៅក្នុងឆ្នាំ 2018។

តួលេខនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្កើតសម្រាប់ប្រាក់ដុល្លារអាមេរិក និងខ្ទង់ពាន់សម្រាប់ ប្រាក់រៀល។ ប្រកាសនេះក៏តម្រូវឲ្យធនាគារទូទាត់ប្រាក់បំណាច់អតីតភាពការងារ ទៅដល់កម្មករនិយោជិតសម្រាប់ការបម្រើការងារចាប់ពីឆ្នាំ 2019 តទៅដោយការទូទាត់នោះមានចំនួនស្មើនឹង 15 ថ្ងៃក្នុង 1 ឆ្នាំនៃប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំហើយត្រូវទូទាត់ក្នុងចំនួន 7.5 ថ្ងៃ នៅក្នុងខែមិថុនា និងខែធ្នូ នៃឆ្នាំនីមួយៗ។ អតីតភាពការងារនេះត្រូវបានបញ្ចូលក្នុងកំឡុងពេលដែលកម្មករនិយោជិតបម្រើការងារ។ សម្រាប់កម្មករនិយោជិតដែលមានកិច្ចសន្យាការងារមានចំណែកណាត់ តម្រូវឲ្យទទួលបាននូវប្រាក់បំណាច់យ៉ាងតិចណាស់ស្មើនឹង 5% នៃប្រាក់ឈ្នួលដែលកម្មករនិយោជិតនោះ បានបើកនៅក្នុងរយៈពេលនៃកិច្ចសន្យា។

នៅថ្ងៃទី 22 ខែ មីនា ឆ្នាំ 2019 ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីណែនាំ ស្តីពីការបើករំលឹកប្រាក់បំណាច់ អតីតភាពការងារដែលមានមុនឆ្នាំ 2019 សម្រាប់សហគ្រាស គ្រឹះស្ថាន ក្រៅពីផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ដោយពន្យារការបើករំលឹកប្រាក់បំណាច់អតីតភាពរហូតដល់ខែធ្នូ ឆ្នាំ 2021 និងកែប្រែការបើក ពី 15 ថ្ងៃនៃប្រាក់ឈ្នួល របស់ ឆ្នាំបំពេញការងារនីមួយៗ ទៅ 6 ថ្ងៃ ទោះបីជាសិទ្ធិក្នុងការទទួលបានប្រាក់រំលឹកអតីតភាពរក្សានៅ 15 ថ្ងៃដដែល៖

- ចំនួន 3 ថ្ងៃ នៅក្នុងខែមិថុនា នៃឆ្នាំនីមួយៗ និង
- ចំនួន 3 ថ្ងៃ នៅក្នុងខែធ្នូ នៃឆ្នាំនីមួយៗ។

២.១៦ ភតិសន្យា

ភតិសន្យាដែលភាគីម្ខាងទៀតមានហានិភ័យជាក់លាក់ និងផលកម្មសិទ្ធិលើទ្រព្យនេះ ត្រូវបានចាត់ថ្នាក់ជាភតិសន្យាប្រតិបត្តិការ។ ការទូទាត់ភតិសន្យាប្រតិបត្តិការត្រូវបានកត់ត្រាជាបន្ទុកក្នុងរបាយការណ៍ លទ្ធផល តាមមូលដ្ឋានថេរលើរយៈពេលនៃភតិសន្យា។

២.១៧ ពន្ធលើប្រាក់ចំណេញក្នុងគ្រា និងពន្ធពន្យារ

(ក) ពន្ធលើប្រាក់ចំណេញក្នុងគ្រា

ពន្ធលើប្រាក់ចំណេញក្នុងគ្រាដែលត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផល ត្រូវបានគណនាតាមមូលដ្ឋានច្បាប់សារពើពន្ធ ដែលបានអនុម័តរួចជាស្ថាពរ ឬបានអនុម័តរួចមួយផ្នែកធំ គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែល ជាប្រទេសដែលធនាគារធ្វើប្រតិបត្តិការ និងបង្កើតប្រាក់ចំណេញជាប់ពន្ធ។

(ខ) ពន្ធលើប្រាក់ចំណេញពន្យារ

ពន្ធលើប្រាក់ចំណេញពន្យារត្រូវបានធ្វើសំវិធានធនពេញលេញ ដោយប្រើវិធីសាស្ត្របំណុលលើលម្អៀងបណ្តោះអាសន្នដែលបានកើតឡើងរវាងតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុលនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ។ ពន្ធលើប្រាក់ចំណេញពន្យារត្រូវបានវាស់វែងតាមអត្រាពន្ធ (និងច្បាប់) ដែលបាន អនុម័តរួចជាស្ថាពរ ឬបានអនុម័តរួចមួយផ្នែកធំ គិតត្រឹមកាលបរិច្ឆេទរបាយការណ៍ដែលរំពឹងថានឹងត្រូវអនុវត្តនៅពេលដែលពន្ធពន្យារលើប្រាក់ចំណេញពាក់ព័ន្ធត្រូវបានកត់ត្រា ឬនៅពេលដែលបំណុលពន្ធពន្យារលើប្រាក់ចំណេញត្រូវបានទូទាត់។ ពន្ធពន្យារលើប្រាក់ចំណេញត្រូវបានគណនាដោយប្រើអត្រាពន្ធ 20%។

ទ្រព្យសកម្មពន្ធពន្យារត្រូវបានកាត់កងជាមួយនឹងបំណុលពន្ធពន្យារ ប្រសិនបើមានសិទ្ធិតាមផ្លូវច្បាប់ដើម្បីកាត់កងទ្រព្យសកម្មពន្ធក្នុងឆ្នាំ ជាមួយនឹងបំណុលពន្ធក្នុងឆ្នាំ ហើយប្រសិនបើវាទាក់ទងនឹងពន្ធលើប្រាក់ចំណេញដែលកំណត់ដោយអាជ្ញាធរពន្ធដារតែមួយទៅលើអង្គភាពជាប់ពន្ធតែមួយ។

ទ្រព្យសកម្មពន្ធពន្យារត្រូវបានកត់ត្រាលុះត្រា តែមានភាពប្រាកដថានឹងមានប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត សម្រាប់យកលម្អៀងបណ្តោះអាសន្នមកប្រើប្រាស់។ ទ្រព្យសកម្មពន្ធពន្យារត្រូវបាន ត្រួតពិនិត្យនៅរៀងរាល់កាលបរិច្ឆេទរបាយការណ៍ និងត្រូវបានកាត់បន្ថយទៅតាមទំហំដែលទំនងជាមិនមានប្រាក់ចំណេញជាប់ពន្ធត្រូវបានកត់ត្រាទៀត។

២.១៨ ការបង្កត់លេខ

តួលេខនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្កើតសម្រាប់ប្រាក់ដុល្លារអាមេរិក និងខ្ទង់ពាន់សម្រាប់ ប្រាក់រៀល។

៣. ការថ្លាស់ប្រមាណ និងការវិនិច្ឆ័យគណនេយ្យសំខាន់ៗ

៣.១ ប្រភពសំខាន់ៗនៃការប៉ាន់ស្មានមិនច្បាស់លាស់ (ត)

ធនាគារធ្វើការប៉ាន់ស្មាន និងការសន្មត ដែលប៉ះពាល់ដល់សមតុល្យទ្រព្យសកម្ម និងបំណុលដែលបានរាយការណ៍។ ការប៉ាន់ស្មាន និងការវិនិច្ឆ័យត្រូវបានវាយតម្លៃជាបន្តបន្ទាប់ ដោយផ្អែកតាមបទពិសោធន៍ក្នុងគ្រាមុន និងកត្តាផ្សេងៗទៀត រួមមានការរំពឹងទុកអំពី ព្រឹត្តិការណ៍នាពេលអនាគត ដែលគេជឿជាក់ថាមានភាពសមហេតុផលទៅតាមកាលៈទេសៈផ្សេងៗ។

(ក) សំវិធានធនលើហ្វូស៊ីលីដ៍

ធនាគារចាំបាច់ត្រូវអនុវត្តតាមប្រកាសលេខ ធ7-017-344 ស្តីពីចំណាត់ថ្នាក់ឥណទាននិងការផ្តល់ប្រាក់កម្ចីចុះថ្ងៃទី ០១ ខែធ្នូ ឆ្នាំ 2017 និងសាក្សីលេខ ធ7-018-001 ស្តីពីចំណាត់ថ្នាក់ ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមភីមិន ដែលចុះថ្ងៃ 16 ខែកុម្ភៈ ឆ្នាំ2018 ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា។ ធនាគារជាតិនៃកម្ពុជាត្រូវឲ្យធនាគារចាត់ថ្នាក់ឥណទាន រយៈពេលខ្លី និងរយៈពេលវែងនិងទ្រព្យសកម្មស្រដៀងគ្នាជាប្រាំថ្នាក់ ហើយកម្រិតចាំបាច់អប្បបរមានៃសំវិធានធនគឺអាស្រ័យលើ ចំណាត់ថ្នាក់ដែលពាក់ព័ន្ធ និងលក្ខខណ្ឌដោយមិនគិតពីទ្រព្យសកម្មដែលត្រូវបានធានាទុកជាវត្ថុបញ្ចាំ។ សម្រាប់គោលបំណងនៃ ការចាត់ថ្នាក់ហ្វូស៊ីលីដ៍ ធនាគារត្រូវយកចិត្តទុកដាក់លើកត្តាទាំងអស់ដែលអាចប៉ះពាល់ដល់លទ្ធភាពនៃការទូទាត់សងរបស់សម ភាគី។

បន្ថែមពីលើនេះ ប្រកាសនេះក៏ត្រូវឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុធ្វើសំវិធានធនទៅលើ ឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀត ដែលបានកត់ត្រាក្នុងតារាងតុល្យការ ឬក្រៅតារាងតុល្យការ ដែលធ្វើឲ្យកើនឡើងនូវហានិភ័យនៃឥណទាន។ ចំនួនពិតប្រាកដអាច មានភាពខុសគ្នាយ៉ាងខ្លាំងពីចំនួនទឹកប្រាក់ដែលបានកត់ត្រានៅពេលមានព្រឹត្តិការណ៍ដែលមិនបានរំពឹងទុក ឬនៅពេលដែលចំនួន សងរៀងអាចត្រូវបានត្រលប់មកវិញតាមរយៈការលក់វត្ថុបញ្ចាំ។

(ខ) ពន្ធលើប្រាក់ចំណេញ

ប្រព័ន្ធពន្ធ ត្រូវបានបែងចែកជាច្រើនប្រភេទ និងមានការផ្លាស់ប្តូរច្បាប់ជាញឹកញយ ដែលមានលក្ខណៈមិនច្បាស់លាស់ ផ្ទុយគ្នា និងអាស្រ័យទៅលើការបកស្រាយ។ ជាទូទៅមានការបកស្រាយខុសៗគ្នាក្នុងចំណោមអាជ្ញាធរពន្ធដារនិងដែនសមត្ថកិច្ចផ្សេងៗគ្នា។ ពន្ធត្រូវបានត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារជាច្រើនរូប ដែលបានទទួលសិទ្ធិស្របច្បាប់ក្នុងការកំណត់ប្រាក់ពិន័យ និងការប្រាក់ លើបំណុលពន្ធ។

កត្តាទាំងនេះអាចធ្វើឲ្យមានការប៉ះពាល់ដល់ការបង់ពន្ធរបស់សាខាជាសារវន្ត។ គណៈគ្រប់គ្រង ជឿជាក់ថាពួកគេបានយល់ដឹង ច្បាប់ពន្ធដែលពាក់ព័ន្ធ និងបានធ្វើការគិតបំណុលពន្ធដោយផ្អែកលើការយល់ឃើញរបស់ពួកគេចំពោះច្បាប់ពន្ធបច្ចុប្បន្ន។ ទោះបីជា យ៉ាងណា អាជ្ញាធរពន្ធដែលពាក់ព័ន្ធ ប្រហែលជាមានការបកស្រាយផ្សេងៗគ្នា ហើយផលប៉ះពាល់អាចមានជាសារវន្ត។

៣.២ ការវិនិច្ឆ័យសំខាន់ៗក្នុងការអនុវត្តគោលការណ៍គណនេយ្យ

មិនមានការវិនិច្ឆ័យសំខាន់ៗ ដែលធ្វើឡើងដោយគណៈគ្រប់គ្រងក្នុងដំណើរការអនុវត្តគោលការណ៍គណនេយ្យ ដែលមានឥទ្ធិពល ជាសារវន្តទៅលើចំនួនទឹកប្រាក់ ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ក្រៅពីការប៉ាន់ស្មាន ដែលបានរៀប រាប់ខាងលើឡើយ។

៤. សាច់ប្រាក់ក្នុងដៃ

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការិយាល័យកណ្តាល	2,357,492	9,472,403	69,434	280,305
សាខា	150,781	605,838	27,861	112,475
	2,508,273	10,078,241	97,295	392,780

៥. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់តម្កល់ធានាលើដើមទុន	7,500,000	30,135,000	7,500,000	30,277,500
គណនីចរន្ត	6,434,336	25,853,162	32,593,505	131,579,980
ទុនបម្រុងកាតព្វកិច្ច	236,657	950,888	-	-
ប្រាក់បញ្ញើមានកាលកំណត់	100,000	401,800	-	-
	14,270,993	57,340,850	40,093,505	161,857,480

(ក) ប្រាក់តម្កល់ធានាលើដើមទុន

យោងតាមប្រកាសលេខ ធ7-01-136 ប្រ.ក. ចុះថ្ងៃទី15 ខែតុលា ឆ្នាំ2001 ចេញដោយធនាគារជាតិនៃកម្ពុជា ស្តីពីប្រាក់តម្កល់ធានាលើដើមទុន តម្រូវឲ្យធនាគារតម្កល់ប្រាក់ចំនួន 10% នៃដើមទុនចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់នេះនឹងត្រូវបង្វិលជូនធនាគារវិញ នៅពេលធនាគារស្ម័គ្រចិត្តបញ្ឈប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ហើយប្រាក់តម្កល់នេះមិនសម្រាប់ប្រើក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ។

(ខ) ទុនបម្រុងកាតព្វកិច្ច

ប្រាក់បញ្ញើនេះ គឺប្រាក់តម្កល់បម្រុងកាតព្វកិច្ចអប្បបរមានៅធនាគារជាតិនៃកម្ពុជាតាមអត្រា 8% នៃប្រាក់បញ្ញើរបស់អតិថិជនជាប្រាក់រៀល និង 12.5% នៃប្រាក់បញ្ញើរបស់អតិថិជនមិនមែនធនាគារជាប្រាក់ដុល្លារ។

(គ) អត្រាការប្រាក់

គណនីចរន្តមិនទទួលបានការប្រាក់ទេ។ ប្រាក់បញ្ញើផ្សេងៗទៀតទទួលបានការប្រាក់ប្រចាំឆ្នាំដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017
ប្រាក់តម្កល់ធានាលើដើមទុន	0.46%-0.62%	0.32% - 0.36%
គណនីចរន្ត	-	-
ទុនបម្រុងកាតព្វកិច្ច	0 - 0.78%	-
ប្រាក់បញ្ញើមានកាលកំណត់	3.00%-4.00%	-

៦. សមតុល្យជាមួយធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើរយៈពេល	15,500,000	62,279,000	-	-
គណនីបច្ចុប្បន្ន	94,873	381,200	125,234	505,570
ប្រាក់បញ្ញើសន្សំ	615	2,471	-	-
	15,595,488	62,662,671	125,234	505,570
សំវិធានធនសមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	(155,954)	(626,623)	-	-
សមតុល្យនៅធនាគារនិងគ្រឹះស្ថាន ហិរញ្ញវត្ថុនានា សុទ្ធ	15,439,534	62,036,048	125,234	505,570

៦. សមតុល្យជាមួយធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា (ត)

បម្រែបម្រួលនៃសំវិធានធនសម្រាប់សមតុល្យនៅធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុនានាមានដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅដើមឆ្នាំ	-	-	-	-
សំវិធានធនក្នុងឆ្នាំ	(155,954)	(626,623)	-	-
នៅចុងឆ្នាំ	(155,954)	(626,623)	-	-

សមតុល្យនៅធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុនានាត្រូវបានវិភាគដូចខាងក្រោម៖

(ក) តាមអត្រាការប្រាក់

គណនីចរន្តនៅធនាគារនានាមិនមានការប្រាក់ទេ។ ប្រាក់បញ្ញើមានកាលកំណត់អាចទទួលបានការប្រាក់ក្នុងអំឡុងឆ្នាំក្នុងអត្រាចាប់ពី 3% ទៅ 4% ក្នុងមួយឆ្នាំ។

(ខ) តាមការកំណត់

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្នុងរយៈពេល 1 ខែ	95,488	383,671	125,234	505,570
1 ទៅ 3 ខែ	8,000,000	32,144,000	-	-
3 ទៅ 6 ខែ	4,500,000	18,081,000	-	-
6 ទៅ 12 ខែ	3,000,000	12,054,000	-	-
	15,595,488	62,662,671	125,234	505,570

៧. ឥណទានផ្តល់ដល់អតិថិជន

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានឯកត្តជន	44,271,268	177,881,955	31,597,618	127,559,584
ឥណទានឲ្យក្រុមហ៊ុន	-	-	2,477,837	10,003,028
ឥណទានដុលសរុប	44,271,268	177,881,955	34,075,455	137,562,612
សំវិធានធនលើឥណទាន អាក្រក់និងជាប់សង្ស័យ	(442,713)	(1,778,821)	(340,755)	(1,375,628)
សំវិធានធនទូទៅ	(442,713)	(1,778,821)	(340,755)	(1,375,628)
ឥណទានផ្តល់ដល់អតិថិជនសុទ្ធ	43,828,555	176,103,134	33,734,700	136,186,984

៧. ឥណទានផ្តល់ដល់អតិថិជន (ត)

បម្រែបម្រួលនៃសំវិធានធនសម្រាប់ឥណទានអាក្រក់ និង ជាប់សង្ស័យមានដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅដើមឆ្នាំ	340,755	1,375,628	311,054	1,255,725
សំវិធានធនក្នុងឆ្នាំ	101,765	408,892	29,701	119,903
លម្អៀងលើការប្តូររូបិយប័ណ្ណ	193	(5,699)	-	-
នៅចុងឆ្នាំ	442,713	1,778,821	340,755	1,375,628

ឥណទានដុលត្រូវបានវិភាគមានដូចខាងក្រោម៖

ក) តាមចំណាត់ថ្នាក់

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានស្តង់ដារ៖				
មានការធានា*	44,249,077	177,792,791	31,563,048	127,420,025
មិនមានការធានា**	22,191	89,164	2,512,407	10,142,587
	44,271,268	177,881,955	34,075,455	137,562,612

* ឥណទានមានការធានា គឺនៅពេលដែលធនាគារកាន់កាប់ទ្រព្យបញ្ចាំធានាបំណុលសម្រាប់ឥណទាននោះ។

** ឥណទានមិនមានការធានា ត្រូវបានផ្តល់ឲ្យជាចម្បងទៅស្ថាប័នហិរញ្ញវត្ថុ និងអតិថិជនដទៃទៀតដែល ធានាដោយរូបវន្តបុគ្គលឬនីតិបុគ្គល។

ខ) តាមទំនាក់ទំនង

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានអតិថិជនខាងក្រៅ	42,772,166	171,858,563	30,067,060	121,380,721
ឥណទានបុគ្គលិក	985,375	3,959,237	1,335,379	5,390,925
ភាគីពាក់ព័ន្ធ (កំណត់សម្គាល់ 21 (ខ))	513,727	2,064,155	2,673,016	10,790,966
	44,271,268	177,881,955	34,075,455	137,562,612

៧. ឥណទានផ្តល់ដល់អតិថិជន (ត)

(ត) តាមហានិភ័យឥណទាន

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
មិនមែនជាហានិភ័យធំៗ	44,271,268	177,881,955	34,075,455	137,562,612

ហានិភ័យឥណទានធំៗត្រូវបានកំណត់និយមន័យដោយធនាគារជាតិនៃកម្ពុជា ថាជាហានិភ័យឥណទានទូទៅនៃសមតុល្យសរុបឥណទានចំពោះអ្នកទទួលបានជាឯកត្តជន ដែលមានចំនួនលើសពី 10% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។ ហានិភ័យនេះគឺជាចំនួនខ្ពស់ជាងរវាងឥណទាន ឬកិច្ចសន្យាដែលនៅមិនទាន់ទូទាត់ និងឥណទាន ឬកិច្ចសន្យាដែលបានអនុម័តរួច។

គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ធនាគារមិនមានឥណទានចំពោះអ្នកទទួលបានជាឯកត្តជន ដែលលើសពី 10% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារទេ។

យ) តាមរូបិយប័ណ្ណ

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ដុល្លារអាមេរិក	39,501,580	158,717,348	30,132,964	121,646,776
រៀល	4,769,688	19,164,607	3,942,491	15,915,836
	44,271,268	177,881,955	34,075,455	137,562,612

នៅថ្ងៃទី 1 ខែ ធ្នូ ឆ្នាំ 2016 ធនាគារជាតិនៃកម្ពុជាបានចេញប្រកាសលេខ ធ7-016-334 ស្តីពីការផ្តល់ឥណទាននៅក្នុងរូបិយប័ណ្ណជាតិនៃស្ថាប័នធនាគារនិងហិរញ្ញវត្ថុតម្រូវឲ្យស្ថាប័នទាំងអស់មានប្រាក់កម្ចីជារូបិយប័ណ្ណជាតិយ៉ាងហោចណាស់ 10% នៃប្រាក់កម្ចីសរុបផលបំពេញ។ ធនាគារត្រូវបានតម្រូវឲ្យបំពេញកាតព្វកិច្ចនេះឲ្យបានត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019។

៧. ឥណទានផ្តល់ដល់អតិថិជន (ត)

ង) តាមវិស័យឧស្សាហកម្ម

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កម្ចីបុគ្គល	26,292,699	105,644,065	21,606,775	87,226,550
សំណង់	7,138,075	28,680,785	3,268,749	13,195,940
សកម្មភាពអចលនទ្រព្យ	5,487,898	22,050,374	5,313,188	21,449,340
ពាណិជ្ជកម្មលក់រាយ	3,162,408	12,706,555	1,652,139	6,669,685
សណ្ឋាគារនិងភោជនីយដ្ឋាន	763,690	3,068,506	129,863	524,257
ពាណិជ្ជកម្មលក់ដុំ	519,497	2,087,339	208,290	840,867
ការដឹកជញ្ជូននិងការផ្ទុក	336,209	1,350,888	94,674	382,199
កសិកម្ម	266,935	1,072,545	1,332,266	5,378,358
សកម្មភាពជួល និងប្រតិបត្តិការ	189,418	761,082	206,348	833,027
សេវាមិនមែនហិរញ្ញវត្ថុផ្សេងៗ	114,439	459,816	225,354	909,754
ទឹក និងភ្លើង	-	-	37,809	152,635
	44,271,268	177,881,955	34,075,455	137,562,612

(ច) តាមកាលកំណត់

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
1 ទៅ 3 ខែ	6,583	26,450	1,140,869	4,605,688
3 ទៅ 12 ខែ	3,336,378	13,405,567	6,089,880	24,584,846
1 ទៅ 5 ឆ្នាំ	2,912,479	11,702,341	3,052,043	12,321,098
លើសពី 5 ឆ្នាំ	38,015,828	152,747,597	23,792,663	96,050,980
	44,271,268	177,881,955	34,075,455	137,562,612

៧. ឥណទានផ្តល់ដល់អតិថិជន (ត)

ឆ) តាមនិវាសដ្ឋាន

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
និវាសនជន	44,271,268	177,881,955	33,402,617	134,846,365
អនិវាសនជន	-	-	672,838	2,716,247
	44,271,268	177,881,955	34,075,455	137,562,612

ជ) តាមអត្រាការប្រាក់

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017
ឥណទានបុគ្គលិក	6% - 9.25%	6% - 7.5%
ភាគីពាក់ព័ន្ធ	6% - 7%	6% - 8%
ឥណទានអតិថិជន	6% - 13.2%	7% - 15.6%

៨. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បង់មុន និងប្រាក់តម្កល់	527,539	2,119,652	24,127	97,401
ការប្រាក់ត្រូវទទួលបង្គរ	343,681	1,380,910	157,137	634,362
ចំណាយបង់មុន	89,915	361,278	36,435	147,088
គណនីត្រូវទទួលផ្សេងៗ	78,080	313,725	74,463	300,607
	1,039,215	4,175,565	292,162	1,179,458

៩. ទ្រព្យ និងបរិក្ខារ

	ការកែលម្អ ទ្រព្យជួល ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	កុំព្យូទ័រ និងបរិក្ខារផ្នែក ព័ត៌មានវិទ្យា ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	សំណង់ សាងសង់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សម្រាប់ការិយបរិច្ឆេទ						
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017						
តម្លៃដើម						
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2017	394,090	35,481	172,791	105,841	303,600	1,011,803
ការទិញបន្ថែម	2,339	4,900	236,878	138,000	450,176	832,293
ការផ្ទេរ	753,776	-	-	-	(753,776)	-
ការលុបបំបាត់ចោល	(127,237)	(21,805)	-	-	-	(149,042)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	1,022,968	18,576	409,669	243,841	-	1,695,054
រំលស់បង្គរ						
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2017	160,080	19,630	58,609	31,904	-	270,223
រំលស់	147,959	4,456	55,933	41,778	-	250,126
ការលុបបំបាត់ចោល	(83,973)	(14,451)	-	-	-	(98,424)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	224,066	9,635	114,542	73,682	-	421,925
តម្លៃយោង						
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2017	234,010	15,851	114,182	73,937	303,600	741,580
សមមូលនឹងពាន់រៀល	944,698	63,990	460,953	298,484	1,225,633	2,993,758
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	798,902	8,941	295,127	170,159	-	1,273,129
សមមូលនឹងពាន់រៀល	3,225,167	36,095	1,191,428	686,932	-	5,139,622

៩. ទ្រព្យ និងបរិក្ខារ (ត)

	ការកែលម្អ ទ្រព្យចូល ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	កុំព្យូទ័រ និងបរិក្ខារផ្នែក ព័ត៌មានវិទ្យា ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	សំណង់ សាងសង់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សម្រាប់ការិយបរិច្ឆេទ						
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018						
តម្លៃដើម						
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	1,022,968	18,576	409,669	243,841	-	1,695,054
ការទិញបន្ថែម	20,148	2,785	52,252	10,170	330,000	415,355
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	1,043,116	21,361	461,921	254,011	330,000	2,440,409
រំលស់បង្គរ						
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	224,066	9,635	114,542	73,682	-	421,925
រំលស់	205,158	3,686	89,427	49,208	-	347,479
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	429,224	13,321	203,969	122,890	-	769,404
តម្លៃយោង						
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	798,902	8,941	295,127	170,159	-	1,273,129
គិតជាពាន់រៀល	3,225,167	36,095	1,191,428	686,932	-	5,139,622
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	613,892	8,040	257,952	131,121	330,000	1,341,005
គិតជាពាន់រៀល	2,466,618	32,305	1,036,451	526,844	1,325,940	5,388,158

១០. ប្រព័ន្ធសកម្មអរូបី

	កម្មវិធីកុំព្យូទ័រ ដុល្លារអាមេរិក	កម្មវិធីកុំព្យូទ័រ កំពុងដំឡើង ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សម្រាប់ការិយបរិច្ឆេទ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧			
តម្លៃដើម			
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៧	20,386	159,987	180,373
ការទិញបន្ថែម	131,471	106,658	238,129
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧	151,857	266,645	418,502
រំលស់បង្គរ			
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៧	10,074	-	10,074
រំលស់	13,369	-	13,369
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧	23,443	-	23,443
តម្លៃយោង			
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៧	10,312	159,987	170,299
គិតជាពាន់រៀល	41,630	645,867	687,497
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧	128,414	266,645	395,059
គិតជាពាន់រៀល	518,407	1,076,445	1,594,852
សម្រាប់ការិយបរិច្ឆេទ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨			
តម្លៃដើម			
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨	151,857	266,645	418,502
ទិញបន្ថែម	-	-	-
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨	151,857	266,645	418,502
រំលស់បង្គរ			
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨	23,443	-	23,443
រំលស់	30,133	-	30,133
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨	53,576	-	53,576
តម្លៃយោង			
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨	128,414	266,645	395,059
គិតជាពាន់រៀល	518,407	1,076,445	1,594,852
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨	98,281	266,645	364,926
គិតជាពាន់រៀល	394,893	1,071,380	1,466,273

១១. ប្រាក់បញ្ញើពីអតិថិជន

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីប្រាក់សន្សំ	1,670,770	6,713,154	-	-
ប្រាក់បញ្ញើមាសកាលកំណត់	754,877	3,033,096	-	-
ប្រាក់បញ្ញើតាមដំណាក់កាល	6,405	25,735	-	-
	2,432,052	9,771,985	-	-

ចំនួនទឹកប្រាក់ខាងលើត្រូវបានវិភាគដូចខាងក្រោម៖

(ក) តាមរយៈកាលកំណត់

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្នុងរយៈពេល 1 ខែ	1,895,516	7,616,183	-	-
1 ទៅ 3 ខែ	254,221	1,021,460	-	-
3 ទៅ 6 ខែ	125,000	502,250	-	-
6 ទៅ 12 ខែ	152,315	612,002	-	-
លើសពី 12 ខែ	5,000	20,090	-	-
	2,432,052	9,771,985	-	-

ខ) តាមស្ថានភាពនិវាសន

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
និវាសនជន	2,387,155	9,591,589	-	-
អនិវាសនជន	44,897	180,396	-	-
	2,432,052	9,771,985	-	-

១១. ប្រាក់បញ្ញើពីអតិថិជន

(គ) តាមទំនាក់ទំនង

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
អតិថិជនខាងក្រៅ	2,141,268	8,603,614	-	-
បុគ្គលិក	290,658	1,167,866	-	-
ភាគីពាក់ព័ន្ធ	126	506	-	-
	2,432,052	9,771,985	-	-

(ឃ) តាមរូបិយប័ណ្ណ

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ដុល្លារអាមេរិក	2,162,018	8,686,988	-	-
រៀល	270,034	1,084,997	-	-
	2,432,052	9,771,985	-	-

(ង) តាមការប្រាក់ (ក្នុងមួយឆ្នាំ)

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017
គណនីសន្សំទុក	0.75% - 1.50%	-
ប្រាក់បញ្ញើថេរ	1.80% to 6.25%	-
ប្រាក់បញ្ញើតាមដំណាក់កាល	5.00% to 6.50%	-

១២. ពន្ធលើប្រាក់ចំណេញ

(ក) បំណុលពន្ធលើប្រាក់ចំណេញក្នុងគ្រា

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យដើមឆ្នាំ	189,598	765,407	322,833	1,303,277
ចំណាយពន្ធលើប្រាក់ចំណេញ	240,518	966,401	217,485	877,987
ពន្ធលើប្រាក់ចំណេញដែលបានបង់	(223,625)	(898,525)	(350,720)	(1,415,857)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(3,602)	-	-
សមតុល្យចុងឆ្នាំ	206,491	829,681	189,598	765,407

១២. ពន្ធលើប្រាក់ចំណេញ (ត)

(ខ) ចំណាយពន្ធលើប្រាក់ចំណេញ

	ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធលើប្រាក់ចំណេញក្នុងគ្រា	240,518	966,401	217,485	877,987
ពន្ធពន្យារ	(79,057)	(317,651)	18,928	76,412
ចំណាយពន្ធលើប្រាក់ចំណេញ	161,461	648,750	236,413	954,399

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញក្នុងគ្រា ដែលបានគណនាតាមអត្រាពន្ធ 20% ជាមួយចំណាយពន្ធលើប្រាក់ចំណេញដែលបានបង្ហាញនៅក្នុងរបាយការណ៍លទ្ធផល មានដូចខាងក្រោម៖

	ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ	541,664	2,176,409	1,005,923	4,060,911
ពន្ធតាមអត្រា 20%	108,333	435,282	201,185	812,184
ផលប៉ះពាល់នៃចំណាយដែលមិនអាចកាត់កងតាមច្បាប់ពន្ធ	53,128	213,468	35,228	142,215
	161,461	648,750	236,413	954,399

យោងតាមច្បាប់ពន្ធដារកម្ពុជា ធនាគារមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញ តាមចំនួនមួយណាដែលខ្ពស់ជាងគេរវាងពន្ធលើប្រាក់ចំណេញតាមអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមាតាមអត្រា 1% នៃផលរបរ។

១២. ពន្ធលើប្រាក់ចំណេញ (ត)

(ត) ទ្រព្យសកម្មពន្ធពន្យារ

	សំវិធានធន ឥណទាន	ទ្រព្យ និង បរិក្ខារ	សំវិធានធន	ចំណេញពីការប្តូរ ប្រាក់មិនទាន់ ទទួលស្គាល់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	62,211	4,505	4,100	-	70,816
ការដកចេញពី/(ដាក់បញ្ចូលក្នុង) របាយការណ៍លទ្ធផល	5,940	(19,456)	(4,100)	(1,312)	(18,928)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	68,151	(14,951)	-	(1,312)	51,888
គិតជាពាន់រៀល	275,126	(60,357)	-	(5,297)	209,472
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	68,151	(14,951)	-	(1,312)	51,888
ការដកចេញពី/(ដាក់បញ្ចូលក្នុង) របាយការណ៍លទ្ធផល	51,583	29,544	-	(2,070)	79,057
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	119,734	14,593	-	(3,382)	130,945
គិតជាពាន់រៀល	481,091	58,635	-	(13,589)	526,137

លិខិតប្រកាសពន្ធរបស់ធនាគារ ត្រូវបានត្រួតពិនិត្យដោយអគ្គនាយកដ្ឋានពន្ធដារតាមការិយបរិច្ឆេទ។ ដោយសារការអនុវត្តច្បាប់ និង បទបញ្ញត្តិពន្ធដារទៅលើប្រតិបត្តិការផ្សេងៗអាចមានការបកស្រាយខុសៗគ្នា ហេតុនេះចំនួនពន្ធដែលបានរាយការណ៍នៅក្នុង របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអាចមានការផ្លាស់ប្តូរនៅពេលក្រោយ អាស្រ័យលើការកំណត់ចុងក្រោយដោយអគ្គនាយកដ្ឋាន ពន្ធដារ។

១៣. បំណុលផ្សេងៗ

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយបង្គរ	83,271	334,583	19,892	80,304
ពន្ធត្រូវបង់ផ្សេងៗ	28,465	114,372	15,946	64,374
ការប្រាក់ត្រូវបង់បង្គរ	3,655	14,686	-	-
ទឹកប្រាក់ត្រូវបង់ផ្សេងៗ	188	755	48,416	195,455
	115,579	464,396	84,254	340,133

១៤. ដើមទុន

ធនាគារគឺជាក្រុមហ៊ុនបុគ្គលម្ចាស់ដែលត្រូវបានកាន់កាប់ទាំងស្រុងដោយក្រុមហ៊ុន Chief Financial Group (Cambodia) Limited ដែលបានចុះបញ្ជីពាណិជ្ជកម្មក្រោមច្បាប់នៃប្រទេស British Virgin Islands ដែលមានលេខចុះបញ្ជី 1771142 និងមានអាសយដ្ឋានចុះបញ្ជីនៅ Vickhams Cay II, Road Town, Tortola, VG1110, British Virgin Islands។

យោងតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ចុះថ្ងៃទី 4 ខែធ្នូ ឆ្នាំ 2017 ធនាគារបានបង្កើនដើមទុនរបស់ខ្លួនពី 38,800,000 ដុល្លារអាមេរិក ទៅ 75,000,000 ដុល្លារអាមេរិក ដើម្បីបំពេញតាមតម្រូវការមូលធនអប្បបរមារបស់ធនាគារពាណិជ្ជ នៅពេល ដែលធនាគារមានបំណងបង្កើនអាជ្ញាប័ណ្ណរបស់ខ្លួនពីធនាគារឯកទេសទៅធនាគារពេញលេញ។

នៅថ្ងៃទី 7 ខែមិថុនា ឆ្នាំ 2018 ធនាគារជាតិបានអនុម័តឲ្យកម្រិតដើមទុនបន្ថែមចំនួន 36,200,000 ដុល្លារអាមេរិក ដែលធ្វើឲ្យដើម ទុនចុះបញ្ជីត្រូវកើនដល់ 75,000,000 ដុល្លារអាមេរិក។ ដើមទុនចុះបញ្ជីថ្មីចំនួន 75,000,000 ដុល្លារអាមេរិក ដែលមានភាគហ៊ុន ចំនួន 75,000,000 និងតម្លៃប្រចាំ 1 ដុល្លារអាមេរិកក្នុងមួយភាគហ៊ុនត្រូវបានអនុម័តដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី 27 ខែ មិថុនា ឆ្នាំ 2018។

ភាគទុនិក	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018			ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017		
	ចំនួនភាគហ៊ុន	%	ដុល្លារអាមេរិក	ចំនួនភាគហ៊ុន	%	ដុល្លារអាមេរិក
Chief Financial Group (Cambodia) Limited	75,000,000	100	75,000,000	38,800,000	100	38,800,000
គិតជាពាន់រៀល			301,350,000			156,635,600

១៥. ចំណូលការប្រាក់

	ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានផ្តល់ដល់អតិថិជន	3,110,083	12,496,313	2,887,825	11,658,150
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	200,870	807,097	-	-
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	40,635	163,271	14,127	57,030
	3,351,588	13,466,681	2,901,952	11,715,180

១៦. ចំណូលប្រតិបត្តិការផ្សេងៗ

	ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កម្រៃពីសេវាផ្តល់ឥណទាន	266,399	1,070,391	177,715	717,435
ចំណូលផ្សេងៗ	9,461	38,014	3,824	15,438
	275,860	1,108,405	181,539	732,873

	ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កម្រៃពីសេវាផ្តល់ឥណទាន	266,399	1,070,391	177,715	717,435
ចំណូលផ្សេងៗ	9,461	38,014	3,824	15,438
	275,860	1,108,405	181,539	732,873

១៧. ចំណាយបុគ្គលិក

	ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល	828,010	3,326,944	634,716	2,562,348
ប្រាក់រង្វាន់	113,731	456,971	88,334	356,604
ចំណាយលើអតីតភាពការងារ	131,283	527,495	-	-
អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ	79,953	321,252	64,605	260,811
	1,152,977	4,632,662	787,655	3,179,763

(*) ចំណាយលើប្រាក់បំណាច់អតីតភាពការងារសំដៅទៅលើចំណាយដែលតម្រូវដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានចេញប្រកាសលេខ 443 ស្តីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។ ធនាគារបានធ្វើការទូទាត់កាតព្វកិច្ចទាំងអស់សរុបចំនួន 112,786 ដុល្លារអាមេរិក ទៅអោយបុគ្គលិក ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល នៅថ្ងៃទី 14 ខែ វិច្ឆិកា ឆ្នាំ 2018។ អាស្រ័យហេតុដូចនេះធនាគារពុំមានកាតព្វកិច្ចពាក់ព័ន្ធនឹងការលើកប្រាក់បំណាច់អតីតភាពការងារមុនឆ្នាំ 2019 ទៀតឡើយ។

១៨. ចំណាយលើសំប្រែក្ស និងបរិក្ខារ និងលើសំប្រែក្សសកម្មអរូបី

	ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លើសំប្រែក្ស និងបរិក្ខារ	347,479	1,396,171	250,126	1,009,759
លើសំប្រែក្សសកម្មអរូបី	30,133	121,074	13,369	53,970
	377,612	1,517,245	263,495	1,063,729

១៩. ចំណាយទូទៅ និងចំណាយរដ្ឋបាល

	ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយសេវាអ្នកជំនាញ	336,391	1,351,619	212,147	856,437
ចំណាយជួល	281,501	1,131,071	284,349	1,147,917
ចំណាយអាជ្ញាប័ណ្ណ	199,735	802,535	92,889	374,993
ចំណាយថ្លៃអាហារ និងការកំសាន្ត	117,791	473,284	44,768	180,728
ចំណាយការធ្វើដំណើរ	70,465	283,128	51,630	208,430
កម្រៃគ្រប់គ្រង	66,000	265,188	66,000	266,442
ចំណាយទីផ្សារ និងចំណាយផ្សព្វផ្សាយពាណិជ្ជកម្ម	55,227	221,902	3,025	12,212
ចំណាយទឹកភ្លើង	35,385	142,177	39,255	158,472
ចំណាយទំនាក់ទំនង	30,547	122,738	26,448	106,771
ចំណាយការស្នាក់នៅ	27,885	112,042	20,128	81,257
ចំណាយយានយន្ត	23,434	94,158	14,543	58,710
ចំណាយសម្ភារៈការិយាល័យ	15,659	62,918	39,734	160,406
ចំណាយសមាជិកភាព	7,438	29,886	7,661	30,927
ចំណាយជួសជុល និងថែទាំ	7,374	29,629	3,528	14,243
ចំណាយធានារ៉ាប់រង	5,852	23,513	3,407	13,754
ចំណាយសេវាធនាគារ	3,066	12,319	4,895	19,761
ការខាតបង់ពីអត្រាប្តូរប្រាក់សុទ្ធ	(16,543)	(66,470)	1,905	7,691
ចំណាយផ្សេងៗ	22,475	90,305	80,405	324,596
	1,289,682	5,181,942	996,717	4,023,747

២០. សំវិធានធនលើហ្វានស៊ីស៊ីវី

	ដំណាច់ឆ្នាំ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨		ដំណាច់ឆ្នាំ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សំវិធានធនសមតុល្យជាមួយធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា (កំណត់សម្គាល់ ៦)	155,954	626,623	-	-
សំវិធានធនលើឥណទានអាក្រក់និង ជាប់សង្ស័យ (កំណត់សម្គាល់ ៧)	101,765	408,892	29,701	119,903
	257,719	1,035,515	29,701	119,903

២១. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	2,508,273	10,078,241	97,295	392,780
គណនីចរន្តនៅក្នុងធនាគារជាតិនៃ កម្ពុជា	6,434,336	25,853,162	32,593,505	131,579,980
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅក្នុងធនាគារផ្សេងៗ (កាលកំណត់ដើមតិចជាងបីខែ)	8,095,488	32,527,671	125,234	505,570
	17,038,097	68,459,074	32,816,034	132,478,330

២២. កាតព្វកិច្ចសន្យា

(ក) ដើមទុនកាតព្វកិច្ចសន្យា

ការចំណាយមូលធនទាក់ទងនឹងការទិញកម្មវិធីប្រព័ន្ធធនាគារថ្មី ដែលមានកិច្ចសន្យាសម្រាប់កាលបរិច្ឆេទរាយការណ៍ ប៉ុន្តែមិនទាន់កើតឡើង មានដូចខាងក្រោម៖

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨		ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
មិនលើសមួយឆ្នាំ	661,385	2,657,445	-	-
លើសមួយឆ្នាំប៉ុន្តែមិនលើសប្រាំឆ្នាំ	-	-	266,645	1,076,446
	661,385	2,657,445	266,645	1,076,446

២២. កាតព្វកិច្ចសន្យា (ត)

(ខ) កតិសន្យាប្រតិបត្តិការ - ធនាគារជាតិកម្ពុជា

កតិសន្យាប្រតិបត្តិការ គឺជាកាតព្វកិច្ចជាប់កិច្ចសន្យាសម្រាប់ការជួលការិយាល័យ។ ការបង់ថ្លៃកតិសន្យាអប្បបរមាសរុបនាពេលអនាគត មានដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
មិនលើសមួយឆ្នាំ	380,486	1,528,793	131,652	531,479
លើសមួយឆ្នាំប៉ុន្តែមិនលើសប្រាំឆ្នាំ	1,292,530	5,193,386	48,595	196,178
លើសប្រាំឆ្នាំ	550,000	2,209,900	-	-
	2,223,016	8,932,079	180,247	727,657

២៣. ប្រតិបត្តិការ និងសមតុល្យភាគីពាក់ព័ន្ធ

ធនាគារគឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលត្រូវបានកាន់កាប់ទាំងស្រុងដោយក្រុមហ៊ុន Chief Financial Group (Cambodia) Limited ដែលបានចុះបញ្ជីពាណិជ្ជកម្មក្រោមច្បាប់ នៃប្រទេស British Virgin Islands ។

ប្រតិបត្តិការ និងសមតុល្យភាគីពាក់ព័ន្ធសំខាន់ៗ មានដូចខាងក្រោម៖

ទំនាក់ទំនង	ភាគីពាក់ព័ន្ធ
ក្រុមហ៊ុនមេ	ក្រុមហ៊ុនដែលមានសិទ្ធិកាន់កាប់ និងការគ្រប់គ្រងជាសារវន្ត ទៅលើធនាគារ។
ក្រុមហ៊ុនបុត្រសម្ព័ន្ធ/ក្រុមហ៊ុនពាក់ព័ន្ធ	ក្រុមហ៊ុនទាំងឡាយដែលជាសមាជិក នៃក្រុមតែមួយ ឬភាគុណិកចុងក្រោយរបស់ធនាគារ។
គណៈគ្រប់គ្រងសំខាន់ៗ	បុគ្គលដែលមានសិទ្ធិអំណាច និងតួនាទីក្នុងការធ្វើគម្រោង ចាត់ការ និង គ្រប់គ្រងសកម្មភាពអាជីវកម្មរបស់ធនាគារ ដោយលក្ខណៈផ្ទាល់ ឬដោយប្រយោល រាប់បញ្ចូលទាំងអភិបាល (ទោះជាប្រតិបត្តិការ ឬមិនប្រតិបត្តិការ) នៃធនាគារ។

(ក) ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ	138,481	556,417	104,318	421,132

២៣. ប្រតិបត្តិការ និងសមតុល្យភាគពាក់ព័ន្ធ (ត)

(ខ) ឥណទានផ្តល់ដល់ភាគីពាក់ព័ន្ធ

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណៈគ្រប់គ្រងសំខាន់ៗ	513,727	2,064,155	195,178	787,934
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	672,838	2,716,247
ក្រុមហ៊ុនពាក់ព័ន្ធ	-	-	1,805,000	7,286,785
	513,727	2,064,155	2,673,016	10,790,966
ការប្រាក់ត្រូវទទួលពី				
គណៈគ្រប់គ្រងសំខាន់ៗ	1,223	4,914	709	2,862
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	1,826	7,372
ក្រុមហ៊ុនពាក់ព័ន្ធ	-	-	4,813	19,430
	1,223	4,914	7,348	29,664

(គ) ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយដែលក្រុមហ៊ុនមេបានបង់ជំនួស	324,307	1,303,066	545,893	2,203,770
ចំណាយជួលត្រូវបង់ឲ្យក្រុមហ៊ុនពាក់ព័ន្ធ	120,000	482,160	120,000	484,440
កម្រៃអាជ្ញាប័ណ្ណត្រូវបង់ឲ្យក្រុមហ៊ុនមេ	72,000	289,296	72,000	290,664
កម្រៃគ្រប់គ្រងត្រូវបង់ឲ្យក្រុមហ៊ុន Chief Securities Ltd.	66,000	265,188	66,000	266,442
ចំណូលការប្រាក់ពីឥណទានផ្តល់ដល់គណៈគ្រប់គ្រងសំខាន់ៗ	14,697	59,053	12,294	49,631
ចំណូលការប្រាក់ពីឥណទានផ្តល់ដល់ ក្រុមហ៊ុនបុត្រសម្ព័ន្ធ	50,562	203,158	56,989	230,065
ចំណូលការប្រាក់ពីឥណទានផ្តល់ដល់ក្រុមហ៊ុនពាក់ព័ន្ធ	143,700	577,387	153,899	621,290
កម្រៃពីសេវាផ្តល់ឥណទាន	29,205	117,346	24,778	100,029
	820,471	3,296,654	1,051,853	4,246,331

២៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

សកម្មភាពអាជីវកម្មរបស់ធនាគារប្រឈមមុខនឹងហានិភ័យហិរញ្ញវត្ថុផ្សេងៗមួយចំនួនដូចជា ហានិភ័យឥណទានហានិភ័យទីផ្សារ (រួមមាន ហានិភ័យរូបិយប័ណ្ណ ហានិភ័យអត្រាការប្រាក់ និងហានិភ័យតម្លៃ) និង ហានិភ័យសាច់ប្រាក់ងាយស្រួល។ អាជីវកម្ម ហិរញ្ញវត្ថុភាគច្រើនប្រឈមមុខនឹងហានិភ័យ ក្នុងនោះហានិភ័យប្រតិបត្តិការគឺជាផលវិបាកដែលពិបាកជៀសវាងណាស់ក្នុងដំណើរការអាជីវកម្ម។

ធនាគារមិនប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ (derivative financial instrument) ដូចជាកិច្ចសន្យាប្តូរ រូបិយប័ណ្ណ (foreign exchange contract) និងការប្តូរអត្រាការប្រាក់ (interest rate swaps) ដើម្បីគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ខ្លួននោះទេ។

២៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ធនាគារមានទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	2,508,273	10,078,241	97,295	392,780
សមតុល្យនៅធនាគារជាតិនៃ កម្ពុជា	14,270,993	57,340,850	40,093,505	161,857,480
សមតុល្យនៅធនាគារនានា	15,439,534	62,036,048	125,234	505,570
ឥណទានផ្តល់ដល់អតិថិជន	43,828,555	176,103,134	33,734,700	136,186,984
ទ្រព្យសកម្មផ្សេងៗ	343,681	1,380,910	157,137	634,362
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	76,391,036	306,939,183	74,207,871	299,577,176
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើពីអតិថិជន	2,432,052	9,771,985	-	-
បំណុលផ្សេងៗ	87,114	350,024	68,308	275,759
បំណុលហិរញ្ញវត្ថុសរុប	2,519,166	10,122,009	68,308	275,759
ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	73,871,870	296,817,174	74,139,563	299,301,417

២៤.១ ហានិភ័យឥណទាន

ធនាគារប្រឈមនឹងហានិភ័យឥណទាន ជាហានិភ័យដែលសមភាគីធ្វើឲ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុដល់ធនាគារ ដោយសារការខកខានមិនបានបំពេញកាតព្វកិច្ចសងបំណុល។ ហានិភ័យឥណទាន គឺជាហានិភ័យដែលមានសារៈសំខាន់ជាងគេបំផុតក្នុងអាជីវកម្មរបស់ធនាគារ។ ហានិភ័យឥណទានភាគច្រើនកើតឡើងពីការផ្តល់ឥណទានដល់អតិថិជន។

(ក) ការវាស់វែងហានិភ័យឥណទាន

ធនាគារបានបង្កើតគោលការណ៍ហានិភ័យឥណទានស្នូល (Core Credit Risk Policy) ដែលរៀបចំឡើងដើម្បីអភិបាលសកម្មភាពក្នុងការគ្រប់គ្រងហានិភ័យ។ ការបន្តឥណទានត្រូវបានអភិបាលដោយកម្មវិធីឥណទាន ដែលបានរៀបចំគម្រោងសម្រាប់ផលិតផលឬសំណុំឥណទានពិសេស រាប់ទាំងទីផ្សារគោលដៅ កាលកំណត់ និងលក្ខខណ្ឌ ឯកសារសម្ពាធនិងនីតិវិធីនៅក្រោមផលិតផលឥណទានដែលនឹងត្រូវបានវាស់វែង និងផ្តល់ឲ្យ។

អត្រាហានិភ័យត្រូវបានត្រួតពិនិត្យនិងធ្វើបច្ចុប្បន្នកម្មតាមមូលដ្ឋានប្រចាំឆ្នាំ និងនៅក្នុងហេតុការណ៍ផ្សេងៗ ដូចជា (i) មានការផ្លាស់ប្តូររយៈពេល និងលក្ខខណ្ឌឥណទានរួមទាំងការពន្យារឥណទាន (ii) ការសងប្រាក់មិន ទៀងទាត់ ឬការខកខានមិនបានសងប្រាក់ និង (iii) ព័ត៌មាន ឬប្រតិបត្តិការមិនល្អពាក់ព័ន្ធនឹងអ្នកខ្ចីប្រាក់។

(ខ) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បន្ថយហានិភ័យ

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទានទៅឲ្យឯកត្តជន ឬសហគ្រាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រងកម្រិតនិងត្រួតពិនិត្យការប្រមូលផ្តុំហានិភ័យឥណទាន នៅពេលដែលវាត្រូវបានគេរកឃើញ។ ធនាគារជាតិនៃកម្ពុជាបានកំណត់និយមន័យហានិភ័យធំ ថាជាហានិភ័យឥណទានទូទៅចំពោះអ្នកទទួលបានជាឯកត្តបុគ្គលដែលលើសពី 10% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។

២៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

២៤.១ ហានិភ័យឥណទាន (ត)

(ខ) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បន្ថយហានិភ័យ (ត)

យោងតាមលក្ខខណ្ឌនៃប្រកាសលេខ ធ7-០៦-226 ប្រ.ក. របស់ធនាគារជាតិនៃកម្ពុជា ធនាគារចាំបាច់ត្រូវរក្សាគ្រប់ពេលវេលានូវអនុបាតអតិបរមាចំនួន 20% រវាងហានិភ័យឥណទានទូទៅរបស់ធនាគារធៀបនឹងអ្នកទទួលបានផលឯកត្តជនណាមួយ និងមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។ ហានិភ័យឥណទានធំៗសរុប មិនត្រូវលើសពី 300% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារទេ។

ធនាគារប្រើប្រាស់គោលការណ៍និងការអនុវត្តជាច្រើន ដើម្បីកាត់បន្ថយហានិភ័យឥណទាន។ គោលការណ៍ដែលមានប្រសិទ្ធភាពបំផុតក្នុងចំណោមគោលការណ៍ទាំងអស់នេះ គឺការធានាដោយការដាក់វត្ថុបញ្ចាំ ចំពោះ ឥណទានអតិថិជនដែលជាការអនុវត្តទូទៅមួយ។ ធនាគារអនុវត្តគោលការណ៍ស្តីពីការទទួលយកបាននូវចំណាត់ថ្នាក់ជាក់លាក់នៃវត្ថុបញ្ចាំ ឬការបន្ថយហានិភ័យឥណទាន។ ប្រភេទនៃវត្ថុបញ្ចាំសំខាន់ៗ ដើម្បីធានាឥណទានផ្តល់ដល់អតិថិជនមានដូចជាវត្ថុបញ្ចាំលើទ្រព្យសម្រាប់តាំងទីលំនៅ(មានដីធ្លីអគារ និងទ្រព្យផ្សេងៗ)។

(គ) គោលការណ៍សំវិធានធន និងការបិទបញ្ចុះតម្លៃ

ធនាគារត្រូវបានតម្រូវឲ្យអនុវត្តធ្វើចំណាត់ថ្នាក់ឥណទាន និងសំវិធានធនស្របតាមប្រកាសដូចបានពណ៌នាក្នុងកំណត់សម្គាល់ 2.6។

ឥណទានដែលហួសកាលកំណត់សងតិចជាង 31 ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី និងហួសកាលកំណត់សងតិចជាង 90 ថ្ងៃសម្រាប់ឥណទានរយៈពេលវែង មិនត្រូវបានចាត់ទុកថាមានការថយចុះតម្លៃទេ លុះត្រាតែមានព័ត៌មានផ្សេងមកបញ្ជាក់ផ្ទុយពីនេះ។

(ឃ) ហានិភ័យឥណទានអតិបរមា ដោយមិនគិតវត្ថុបញ្ចាំ ឬការពង្រឹងឥណទានផ្សេងៗ

តារាងខាងលើនេះ បង្ហាញពីស្ថានភាពអាក្រក់បំផុតនៃហានិភ័យរបស់ធនាគារ គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2017 ដោយមិនគិតដល់វត្ថុបញ្ចាំ ឬការពង្រឹងឥណទានផ្សេងទៀតទេ។ ចំពោះទ្រព្យសកម្មក្នុងតារាងតុល្យការ ហានិភ័យដែលបានបង្ហាញខាងលើគឺផ្អែកទៅលើតម្លៃយោងសុទ្ធ។

ដូចបានបង្ហាញខាងលើ 99% នៃហានិភ័យអតិបរមាសរុប គឺកើតមកពីឥណទានផ្តល់ដល់អតិថិជន។

គណៈគ្រប់គ្រងមានជំនឿថា ខ្លួនមានលទ្ធភាពបន្តការគ្រប់គ្រង និងទ្រទ្រង់ហានិភ័យឥណទានរបស់ធនាគារ ដែលបណ្តាលមកពីឥណទាន ឲ្យស្ថិតក្នុងកម្រិតអប្បបរមាតាមវិធីដូចខាងក្រោម៖

ប្រមាណ 93% នៃឥណទានរបស់ធនាគារ ត្រូវបានធានាដោយទ្រព្យបញ្ចាំ។ ឥណទានដែលធនាគារបានផ្តល់ឲ្យអតិថិជនគឺមានតម្លៃមិនលើសពី 60% នៃតម្លៃនៃទ្រព្យបញ្ចាំ។

ធនាគារមាននីតិវិធីវាយតម្លៃឥណទានយ៉ាងតឹងរឹងក្នុងការផ្តល់ឥណទានជូនដល់អតិថិជន។

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ហានិភ័យឥណទានទាក់ទងនឹងទ្រព្យសកម្មក្នុងតារាងតុល្យការ៖				
សមតុល្យនៅធនាគារនានា	15,439,534	62,036,048	125,234	505,570
ឥណទានផ្តល់ដល់អតិថិជន	43,828,555	176,103,134	33,734,700	136,186,984
ទ្រព្យសកម្មផ្សេងៗ	343,681	1,380,910	157,137	634,362
	59,611,770	239,520,092	34,017,071	137,326,916

២៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

២៤.១ ហានិភ័យឥណទាន (ត)

(ឃ) ហានិភ័យឥណទានអតិបរមា ដោយមិនគិតវត្ថុបញ្ចាំ ឬការពង្រឹងឥណទានផ្សេងៗ (ត)

តារាងខាងលើនេះបង្ហាញពីស្ថានភាពអាក្រក់បំផុតនៃហានិភ័យរបស់ធនាគារគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដោយមិនគិតដល់វត្ថុបញ្ចាំ ឬការពង្រឹងឥណទានផ្សេងទៀតទេ។ ចំពោះទ្រព្យសកម្មក្នុងតារាងតុល្យការ ហានិភ័យដែលបានបង្ហាញខាងលើគឺផ្អែកទៅលើតម្លៃយោងសុទ្ធ។

ដូចបានបង្ហាញខាងលើ 73.52% (2017: 99%) នៃហានិភ័យអតិបរមាសរុប គឺកើតមកពីឥណទានផ្តល់ដល់អតិថិជន។

គណៈគ្រប់គ្រងមានជំនឿថា ខ្លួនមានលទ្ធភាពបន្តការគ្រប់គ្រង និងទ្រទ្រង់ហានិភ័យឥណទានរបស់ធនាគារ ដែលបណ្តាលមកពីឥណទាន ឲ្យស្ថិតក្នុងកម្រិតអប្បបរមាតាមវិធីដូចខាងក្រោម៖

- ប្រមាណ 99.95% នៃឥណទានរបស់ធនាគារ ត្រូវបានធានាដោយទ្រព្យបញ្ចាំ។ ឥណទានដែលធនាគារបានផ្តល់ឲ្យអតិថិជន គឺមានតម្លៃមិនលើសពី 60% នៃតម្លៃនៃទ្រព្យបញ្ចាំ។
- ធនាគារមាននីតិវិធីវាយតម្លៃឥណទានយ៉ាងតឹងរឹងក្នុងការផ្តល់ឥណទានជូនដល់អតិថិជន។

(ង) ឥណទានផ្តល់ដល់អតិថិជន

ឥណទានផ្តល់ដល់អតិថិជន ត្រូវបានសង្ខេបដូចខាងក្រោម ៖

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានផ្តល់ដល់អតិថិជនមិនហួសកាលកំណត់សង និងមិនថយចុះតម្លៃ	42,547,364	170,955,309	34,075,455	137,562,612
ឥណទានផ្តល់ដល់អតិថិជនហួសកាលកំណត់សង តែមិនថយចុះតម្លៃ	1,723,904	6,926,646	-	-
ដក៖				
សំវិធានធនឥណទានអាក្រក់ និងសង្ស័យ	(442,713)	(1,778,821)	(340,755)	(1,375,628)
ឥណទានផ្តល់ដល់អតិថិជនសុទ្ធ	43,828,555	176,103,134	33,734,700	136,186,984

(i) ឥណទានដែលមិនហួសកាលកំណត់សង និងមិនថយចុះតម្លៃ

ឥណទានផ្តល់ដល់អតិថិជនដែលមិនទាន់ហួសកាលកំណត់សង មិនត្រូវបានចាត់ទុកថាថយចុះតម្លៃទេ លុះត្រាតែមានព័ត៌មានផ្សេងមកបញ្ជាក់។

(ii) ឥណទានដែលហួសកាលកំណត់សង ប៉ុន្តែមិនថយចុះតម្លៃ

ឥណទានផ្តល់ដល់អតិថិជន ដែលហួសកាលកំណត់សងតិចជាង 31 ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី និង តិចជាង 90 ថ្ងៃ សម្រាប់ឥណទានរយៈពេលវែង មិនត្រូវបានចាត់ទុកថាថយចុះតម្លៃទេ លុះត្រាតែមានព័ត៌មានផ្សេងមក បញ្ជាក់ផ្ទុយពីនេះ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ឥណទានផ្តល់ឲ្យអតិថិជនចំនួន 58,380 ដុល្លារអាមេរិកបានហួស កំណត់សងប៉ុន្តែមិនថយចុះ។

(iii) ឥណទានដែលថយចុះតម្លៃ

អនុលោមតាមប្រកាសលេខ ធ-០១៧-៣៤៤ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីចំណាត់ថ្នាក់ហានិភ័យ ឥណទាន និងសំវិធានធន លើអ៊ីមភីមិន ឥណទានដែលហួសកាលកំណត់សងលើសពី 30 ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី និងហួស កាលកំណត់សងលើសពី 89 ថ្ងៃ សម្រាប់ឥណទានរយៈពេលវែង ត្រូវបានចាត់ទុកថាថយចុះតម្លៃ ហើយកាតព្វកិច្ចសំវិធានធនជាក់លាក់អប្បបរមាលើការថយចុះតម្លៃ ត្រូវបានធ្វើឡើងអាស្រ័យលើចំណាត់ថ្នាក់ពាក់ព័ន្ធ លើកលែងតែមានព័ត៌មានផ្សេងមកបញ្ជាក់។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ធនាគារមិនមានឥណទានដែលបានហួសកំណត់សង និងថយចុះតម្លៃទេ។

២៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

២៤.១ ហានិភ័យឥណទាន (ត)

(ង) ឥណទានផ្តល់ដល់អតិថិជន (ត)

(iv) ឥណទានដែលបានរៀបចំឡើងវិញ

សកម្មភាពក្នុងការរៀបចំឥណទានឡើងវិញរួមមាន ការរៀបចំការពន្យារពេលក្នុងការសងប្រាក់ ការកែប្រែនិងការផ្អាកការសងប្រាក់។ យោងតាមការរៀបចំឡើងវិញនេះ ឥណទានត្រូវបានរក្សាទុកក្នុងចំណាត់ថ្នាក់ដដែល លុះត្រាតែមានភស្តុតាងជាក់ស្តែងបញ្ជាក់ពីភាពប្រសើរឡើងវិញនៃលក្ខខណ្ឌហិរញ្ញវត្ថុរបស់អតិថិជន ហើយមានការសងប្រាក់ដើម និងការប្រាក់ទៀងទាត់ក្នុងអំឡុងប្រាំមួយគ្រាសងរំលស់សម្រាប់ឥណទានដែលត្រូវសងជា រៀងរាល់ខែ និងក្នុងអំឡុងមួយឆ្នាំសម្រាប់ឥណទានដែលត្រូវសងជា រៀងរាល់ត្រីមាស និងឆមាស។

(ច) ការរឹបអូសវត្ថុបញ្ចាំ

ក្នុងអំឡុងឆ្នាំ ធនាគារមិនបានរឹបអូសទ្រព្យសកម្មផ្សេងៗ ដែលបានដាក់បញ្ចាំនោះទេ។

ទ្រព្យសម្បត្តិដែលបានរឹបអូសត្រូវលក់ចេញក្នុងរយៈពេលមួយឆ្នាំទៅតាមការតម្រូវរបស់ធនាគារជាតិនៃ កម្ពុជា។ ទ្រព្យសម្បត្តិដែលបានរឹបអូសត្រូវចាត់ថ្នាក់ជា “ទ្រព្យសម្បត្តិរឹបអូស” នៅក្នុងតារាងតុល្យការ ប្រសិនបើមាន។

(ឆ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុដែលមានហានិភ័យ

(i) វិស័យផ្នែកភូមិសាស្ត្រ

ធនាគារមានហានិភ័យឥណទានតែនៅក្នុងព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះហេតុនេះធនាគារមិនមានការវិភាគហានិភ័យឥណទានតាមផ្នែកភូមិសាស្ត្រទេ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នេះ។

(ii) វិស័យឧស្សាហកម្ម

តារាងខាងក្រោមនេះ បានបង្ហាញពីការប៉ះពាល់ឥណទានសំខាន់ៗរបស់ធនាគារនៅក្នុងបរិមាណឥណទានរបស់វាដោយចាត់ជាកម្មវត្ថុនៃវិស័យឧស្សាហកម្មរបស់សមភាគី។

២៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

២៤.១ ហានិភ័យឥណទាន (ត)

(ង) ឥណទានផ្តល់ដល់អតិថិជន (ត)

(ii) វិស័យឧស្សាហកម្ម(ត)

	សមតុល្យនៅ ធនាគារ និងគ្រឹះស្ថាន ឥណទានដល់អតិថិជន ទ្រព្យសកម្មផ្សេងៗ ហិរញ្ញវត្ថុនានា				ប្រាក់សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
គិតត្រឹមថ្ងៃទី 31 ខែធ្នូ 2018					
គ្រឹះស្ថានហិរញ្ញវត្ថុ	15,595,488	-	230,343	15,825,831	
កម្ចីផ្ទាល់ខ្លួន	-	26,292,699	42,383	26,335,082	
សំណង់	-	7,138,075	27,164	7,165,239	
សកម្មភាពអចលនទ្រព្យ	-	5,487,898	18,665	5,506,563	
ពាណិជ្ជកម្មលក់រាយ	-	3,162,408	16,023	3,178,431	
សណ្ឋាគារនិងភោជនីយដ្ឋាន	-	763,690	2,420	766,110	
ពាណិជ្ជកម្មលក់ដុំ	-	519,497	1,995	521,492	
ការដឹកជញ្ជូននិងការផ្ទុក	-	336,209	1,664	337,873	
កសិកម្ម	-	266,935	1,868	268,803	
លក់រាយនិងជួលប្រតិបត្តិការ	-	189,418	584	190,002	
សេវាមិនមែនហិរញ្ញវត្ថុផ្សេងទៀត	-	114,439	572	115,011	
ដក: សំវិធានធន	(155,954)	(442,713)	-	(598,667)	
	15,439,534	43,828,555	343,681	59,611,770	
គិតជាពាន់រៀល	62,036,048	176,103,134	1,380,912	239,520,094	

២៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

២៤.១ ហានិភ័យឥណទាន (ត)

(៥) ឥណទានផ្តល់ដល់អតិថិជន (ត)

(ii) វិស័យឧស្សាហកម្ម(ត)

	សមតុល្យនៅ ធនាគារ និងគ្រឹះស្ថាន ឥណទានដល់អតិថិជន ទ្រព្យសកម្មផ្សេងៗ ហិរញ្ញវត្ថុនានា				ប្រាក់សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
គិតត្រឹមថ្ងៃទី 31 ខែធ្នូ 2017					
គ្រឹះស្ថានហិរញ្ញវត្ថុ	125,234	-	7,970	133,204	
កម្ចីផ្ទាល់ខ្លួន	-	21,606,775	101,874	21,708,649	
សកម្មភាពអចលនទ្រព្យ	-	5,313,188	15,775	5,328,963	
សំណង់	-	3,268,749	13,511	3,282,260	
ពាណិជ្ជកម្មលក់រាយ	-	1,652,139	9,568	1,661,707	
កសិកម្ម	-	1,332,266	4,796	1,337,062	
សេវាមិនមែនហិរញ្ញវត្ថុផ្សេងទៀត	-	225,354	1,352	226,706	
ពាណិជ្ជកម្មលក់ដុំ	-	208,290	752	209,042	
លក់រាយនិងជួលប្រតិបត្តិការ	-	206,348	636	206,984	
សណ្ឋាគារនិងភោជនីយដ្ឋាន	-	129,863	400	130,263	
ការដឹកជញ្ជូននិងការផ្ទុក	-	94,674	341	95,015	
សេវាទឹកភ្លើង	-	37,809	162	37,971	
ដកៈ សំវិធានធន	-	(340,755)	-	-	
	125,234	33,734,700	157,137	34,357,826	
គិតជាពាន់រៀល	505,570	136,186,984	634,362	138,702,544	

២៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

២៤.២ ហានិភ័យទីផ្សារ

ធនាគារប្រឈមមុខនឹងហានិភ័យទីផ្សារ ដែលជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលតម្លៃសមស្រប ឬ លំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការផ្លាស់ប្តូរតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងដោយសារស្ថានភាពបើកទូលាយនៃអត្រាការប្រាក់ រូបិយប័ណ្ណ និងផលិតផលមូលធន ដែលទាំងអស់នេះប្រឈមមុខនឹងបម្រែបម្រួលទីផ្សារទូទៅ និងជាក់លាក់ព្រមទាំងបម្រែបម្រួលអត្រា ឬតម្លៃទីផ្សារ ដូចជាអត្រាការប្រាក់ គម្លាតឥណទាន អត្រាប្តូររូបិយប័ណ្ណបរទេស និងតម្លៃមូលធនជាដើម។ គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ធនាគារមិនមានឧបករណ៍ហិរញ្ញវត្ថុតាមតម្លៃសមស្របទេ។ ធនាគារមិនប្រើឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណ និងការផ្តោះប្តូរអត្រាការប្រាក់ ដើម្បីគ្រប់គ្រងហានិភ័យរបស់ខ្លួននោះទេ។

(ក) ហានិភ័យការប្តូររូបិយប័ណ្ណ

តារាងខាងក្រោមសង្ខេបអំពីហានិភ័យនៃអត្រាប្តូររូបិយប័ណ្ណបរទេសរបស់ធនាគារនៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018។ ក្នុងតារាងនេះមាន ឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារតាមតម្លៃយោងរបស់រូបិយប័ណ្ណដែលសមមូលជាដុល្លារអាមេរិក។ គ្មានការវិភាគភាពប្រែប្រួលណាមួយត្រូវបានបង្ហាញសម្រាប់រូបិយប័ណ្ណបរទេស (ប្រាក់រៀល) ទេ ព្រោះតួលេខនេះមិនសូវសំខាន់។

	សមតុល្យនៅ ធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុនានា		ទ្រព្យសកម្មផ្សេងៗ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018			
ទ្រព្យសកម្មហិរញ្ញវត្ថុ			
សាច់ប្រាក់ក្នុងដៃ	2,396,242	112,031	2,508,273
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	14,156,259	114,734	14,270,993
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	15,438,924	610	15,439,534
កម្ចីដល់អតិថិជន	39,106,564	4,721,991	43,828,555
ទ្រព្យសកម្មផ្សេងទៀត	319,540	24,141	343,681
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	71,417,529	4,973,507	76,391,036
បំណុលហិរញ្ញវត្ថុ			
ប្រាក់បញ្ញើពីអតិថិជន	2,162,108	270,034	2,432,052
បំណុលផ្សេងៗ	86,599	515	87,114
បំណុលហិរញ្ញវត្ថុសរុប	2,248,707	270,549	2,519,166

២៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

២៤.២ ហានិភ័យទីផ្សារ (ត)

(ខ) ហានិភ័យតម្លៃ

ធនាគារមិនប្រឈមមុខនឹងហានិភ័យតម្លៃមូលបត្រទេ ដោយសារធនាគារមិនមានការវិនិយោគ ឬរក្សាទុកការវិនិយោគ ដែលត្រូវបានចាត់ថ្នាក់នៅក្នុងតារាងតុល្យការ ជាការវិនិយោគសម្រាប់លក់ ឬតាមតម្លៃសមស្របជាចំណេញ ឬខាតទេ។

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ គឺជាហានិភ័យដែលធ្វើឲ្យមានការប្រែប្រួលលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ ហានិភ័យអត្រាការប្រាក់នៃតម្លៃសមស្រប គឺជាហានិភ័យដែលធ្វើឲ្យមានការប្រែប្រួលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ កម្រិតនៃការប្រាក់អាចកើនឡើងដោយសារលទ្ធផលនៃការប្រែប្រួល ប៉ុន្តែអាចកាត់បន្ថយការខាតបង់នៅក្នុងករណីដែលបម្រែបម្រួលឥតរំពឹងទុកកើតឡើង។ នៅដំណាក់កាលនេះ ធនាគារមិនមានគោលការណ៍ដើម្បីកំណត់កម្រិតនៃការកើនឡើងនៃអត្រាការប្រាក់ទេ ប៉ុន្តែគណៈគ្រប់គ្រងធ្វើការត្រួតពិនិត្យយ៉ាងទៀងទាត់ទៅលើភាពមិនស៊ីសង្វាក់គ្នានេះ។

តារាងខាងក្រោមនេះ សង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ នៅក្នុងតារាងនេះ ក៏រួមបញ្ចូលនូវឧបករណ៍ហិរញ្ញវត្ថុតាមតម្លៃយោង ដោយបានចាត់ថ្នាក់តាមការកើតមុនរវាងតម្លៃក្នុងកិច្ចសន្យាដើមគ្រា និងកាលផុតកំណត់សង។

	រហូតដល់១ខែ ដុល្លារ អាមេរិក	១ខែ-៣ខែ ដុល្លារ អាមេរិក	៣ខែ-១២ ខែ ដុល្លារ អាមេរិក	១ឆ្នាំ-៥ ឆ្នាំ ដុល្លារ អាមេរិក	លើសពី៥ឆ្នាំ ដុល្លារ អាមេរិក	ពុំមានការប្រាក់ ដុល្លារ អាមេរិក	សរុប ដុល្លារ អាមេរិក
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	2,508,273	2,508,273
សមតុល្យនៅ ធនាគារជាតិនៃកម្ពុជា	-	6,434,336	100,000	-	7,500,000	236,657	14,270,993
សមតុល្យនៅធនាគារនិង គ្រឹះស្ថានហិរញ្ញវត្ថុនានា	-	12,375,000	2,970,000	-	-	94,534	15,439,534
ឥណទានផ្តល់ដល់អតិថិជន	-	6,517	3,303,014	2,883,354	37,635,670	-	43,828,555
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	343,681	343,681
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	-	18,815,853	6,373,014	2,883,354	45,135,670	3,183,145	76,391,036
បំណុលហិរញ្ញវត្ថុ	1,845,125	299,611	227,316	60,000	-	-	2,432,052
បំណុលផ្សេងៗ	-	-	-	-	-	87,114	87,114
បំណុលហិរញ្ញវត្ថុសរុប	1,845,125	299,611	227,316	60,000	-	87,114	2,519,166
តម្លៃអត្រាការប្រាក់សរុប	(1,845,125)	18,516,242	6,145,698	2,823,354	45,135,670	3,096,031	73,871,870
គិតជាពាន់រៀល	(7,413,712)	74,398,260	24,693,415	11,344,236	181,355,122	12,439,853	296,817,174

២៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

២៤.២ ហានិភ័យទីផ្សារ (ត)

(គ) ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមនេះ សង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ នៅក្នុងតារាងនេះ ក៏រួមបញ្ចូលនូវឧបករណ៍ហិរញ្ញវត្ថុតាមតម្លៃយោង ដោយបានចាត់ថ្នាក់តាមតម្លៃក្នុងកិច្ចសន្យាដើមគ្រា ឬតាមកាលផុតកំណត់សង។

	រហូតដល់១ខែ ដុល្លារ អាមេរិក	១ខែ-៣ខែ ដុល្លារអាមេរិក	៣ខែ-១២ ខែ ដុល្លារអាមេរិក	១ឆ្នាំ-៥ ឆ្នាំ ដុល្លារអាមេរិក	លើសពី៥ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ 2017							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	97,295	97,295
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	32,593,505	-	-	-	-	7,500,000	40,093,505
សមតុល្យនៅធនាគារនានា	125,234	-	-	-	-	-	125,234
ឥណទានផ្តល់ដល់អតិថិជន	-	1,129,460	6,028,981	3,021,523	23,554,736	-	33,734,700
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	157,137	157,137
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	32,718,739	1,129,460	6,028,981	3,021,523	23,554,736	7,754,432	74,207,871
បំណុលហិរញ្ញវត្ថុ							
បំណុលផ្សេងៗ	-	-	-	-	-	68,308	68,308
បំណុលហិរញ្ញវត្ថុសរុប	-	-	-	-	-	68,308	68,308
គម្លាតអត្រាការប្រាក់សរុប	32,718,739	1,129,460	6,028,981	3,021,523	23,554,736	7,686,124	74,139,563
គិតជាពាន់រៀល	132,085,549	4,559,630	24,338,996	12,197,888	95,090,469	31,028,883	299,301,415

២៤.៣ ហានិភ័យសន្ទនីយភាព

ហានិភ័យសន្ទនីយភាព គឺជាហានិភ័យដែលធនាគារមិនមានលទ្ធភាពបំពេញកាតព្វកិច្ចសងប្រាក់តាមកាលកំណត់សងចំពោះបំណុលហិរញ្ញវត្ថុរបស់ខ្លួន ក៏ដូចជាមិនមានលទ្ធភាពបំពេញមូលនិធិវិញបាននៅពេលដែលបានដកមកប្រើប្រាស់រួចហើយ។ ផលវិបាកនេះ អាចបណ្តាលឲ្យធនាគារមិនអាចបំពេញកាតព្វកិច្ចសងប្រាក់ទៅអ្នកផ្ញើប្រាក់ និងកង្វះសាច់ប្រាក់ដើម្បីឲ្យអតិថិជនខ្ចី។

(ក) ដំណើរការគ្រប់គ្រងហានិភ័យសន្ទនីយភាព

គណៈគ្រប់គ្រងធនាគារតាមដានសន្ទនីយភាពក្នុងតារាងតុល្យការ និងគ្រប់គ្រងការប្រមូលផ្តុំទិន្នន័យបំណុលដែលមានកាលកំណត់។ ធនាគារមិនមានកម្មវិធីខាងក្រៅទេ។ ប្រតិបត្តិការរបស់ធនាគារ គឺពឹងផ្អែកទៅលើការចូលរួមដើមទុនពីភាគទុនិក។

(ខ) ដំណើរការរកប្រភពទុន

ប្រភពសន្ទនីយភាពចម្បងរបស់ធនាគារ បានមកពីដើមទុនបានបង់របស់ភាគទុនិក។ ប្រភពសាច់ប្រាក់ងាយស្រួល ត្រូវបានត្រួតពិនិត្យយ៉ាង ទៀ តទាត់នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាល តាមរយៈការត្រួតពិនិត្យរបស់គណៈគ្រប់គ្រងទៅលើកម្រិតនៃការឲ្យខ្ចី តាមការសម្រប។

២៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

២៤.៣ ហានិភ័យសន្ទនីយភាព(ត)

(គ) លំហូរសាច់ប្រាក់មិននិស្សន្ទ (Non-derivative cash flow)

តារាងខាងក្រោមនេះបង្ហាញពីលំហូរសាច់ប្រាក់ត្រូវបង់ក្រោមបំណុលហិរញ្ញវត្ថុមិននិស្សន្ទ (non-derivative financial liabilities) ដោយផ្អែកតាមកាលកំណត់លើកិច្ចសន្យាដែលនៅសល់ គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ។ ចំនួនដែលបានលាតត្រដាងនៅក្នុងតារាងនេះគឺជាលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យាដែលមិនធ្វើអប្បបរមាដោយឡែកធនាគារគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួលដោយផ្អែកតាមលំហូរសាច់ប្រាក់រំពឹងទុកដែលមិនធ្វើអប្បបរមា។

	រហូតដល់១ខែ ដុល្លារអាមេរិក	១ខែ-៣ខែ ដុល្លារអាមេរិក	៣ខែ-១២ ខែ ដុល្លារអាមេរិក	១ឆ្នាំ-៥ ឆ្នាំ ដុល្លារអាមេរិក	លើសពី៥ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨							
បំណុលហិរញ្ញវត្ថុ (កាលបរិច្ឆេទផុតកំណត់ តាមកិច្ចសន្យា)	1,895,516	254,221	277,315	5,000	-	-	2,432,052
បំណុលផ្សេងៗ	87,114	-	-	-	-	-	87,114
បំណុលហិរញ្ញវត្ថុសរុប	1,982,630	254,221	277,315	5,000	-	-	2,519,166
គិតជាពាន់រៀល	7,966,207	1,021,460	1,114,252	20,090	-	-	10,122,009

	រហូតដល់១ខែ ដុល្លារអាមេរិក	១ខែ-៣ខែ ដុល្លារអាមេរិក	៣ខែ-១២ ខែ ដុល្លារអាមេរិក	១ឆ្នាំ-៥ ឆ្នាំ ដុល្លារអាមេរិក	លើសពី៥ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧							
បំណុលហិរញ្ញវត្ថុ (កាលបរិច្ឆេទផុតកំណត់ តាមកិច្ចសន្យា)							
បំណុលផ្សេងៗ	68,308	-	-	-	-	-	68,308
បំណុលហិរញ្ញវត្ថុសរុប	68,308	-	-	-	-	-	68,308
គិតជាពាន់រៀល	275,759	-	-	-	-	-	275,759

ធនាគារធ្វើការវិភាគកាលកំណត់សម្រាប់បំណុលហិរញ្ញវត្ថុដែលបង្ហាញពីកាលកំណត់កិច្ចសន្យានៅសល់។ ទោះជាយ៉ាងណា ធនាគារនៅតែត្រួតពិនិត្យលើទ្រព្យសកម្ម ដើម្បីគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួលលើមូលដ្ឋានបន្តបន្ទាប់ ហើយធនាគារអាចរៀបចំស្នើសុំកម្ចីរយៈពេលខ្លីពីស្នាក់ការកណ្តាលនៅពេលណាដែលវាជួបប្រទះបញ្ហាសាច់ប្រាក់។

២៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

២៤.៣ ហានិភ័យសន្ទនីយភាព (ត)

(យ) ខ្ទង់ក្រៅតារាងតុល្យការ

(i) កិច្ចសន្យាឥណទាន

គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018 ធនាគារមិនមានកិច្ចសន្យាឥណទានទេ។

(ii) កិច្ចសន្យាកតិសន្យាប្រតិបត្តិ

ក្នុងនាមធនាគារជាតិកម្ពុជា ការទូទាត់កតិសន្យាអប្បបរមាពេលអនាគតក្រោមកិច្ចសន្យា កតិសន្យាប្រតិបត្តិដែលមិនអាចលុបចោលបាន ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ 22។

២៤.៤ តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

(ក) ឧបករណ៍ហិរញ្ញវត្ថុដែលវាស់វែងតាមតម្លៃសមស្រប

ធនាគារមិនមានឧបករណ៍ហិរញ្ញវត្ថុ ដែលវាស់វែងតាមតម្លៃសមស្របទេ។

(ខ) ឧបករណ៍ហិរញ្ញវត្ថុ ដែលមិនវាស់វែងតាមតម្លៃសមស្រប

(i) ឥណទានផ្តល់ដល់អតិថិជន

ឥណទានផ្តល់ដល់អតិថិជន គឺជាតម្លៃសុទ្ធបន្ទាប់ពីកាត់កងសំវិធានធនឥណទានខាតបង់។ សំវិធានធនឥណទានអាក្រក់ និងសង្ស័យត្រូវបានកាត់ត្រាទៅតាមតម្រូវការនៃការប្រកាសរបស់ធនាគារជាតិនៃកម្ពុជា។

(ii) ទ្រព្យសកម្ម និងបំណុលផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលផ្សេងៗ ត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃ សមស្របរបស់វា ដោយសារវាមិនមានភាពប្រែប្រួលជាសារវន្តទៅតាមអត្រាការប្រាក់លើទីផ្សារទេ។

២៤.៥ ការគ្រប់គ្រងដើមទុន

គោលដៅរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង “មូលធន” ដែលបង្ហាញក្នុងតារាងតុល្យការ។ ការគ្រប់គ្រងដើមទុនមានដូចខាងក្រោម ៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា
- ការពារលទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ដូចនេះធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងអត្ថប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនវែងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម។

ធនាគារជាតិនៃកម្ពុជាតម្រូវឲ្យធនាគារពាណិជ្ជទាំងអស់ត្រូវ៖ (ក) បំពេញកាតព្វកិច្ចដើមទុនអប្បបរមា (ខ) រក្សាមូលនិធិផ្ទាល់សុទ្ធយ៉ាងហោចណាស់ឲ្យស្មើនឹងចំនួនដើមទុនអប្បបរមា និង (គ) អនុលោមតាមអនុបាតសាធារណៈ និងអនុបាតសន្ទនីយភាព។

២៥. ចរន្ត និងអចរន្ត

គណៈគ្រប់គ្រងបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើសន្ទនីយភាព។ ព័ត៌មានអំពីទ្រព្យសកម្ម និងបំណុល រយៈពេលខ្លី និងរយៈពេលវែង ត្រូវបានលាតត្រដាងនៅក្នុងផ្នែកការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។ ទ្រព្យ និងបរិក្ខារ ទ្រព្យសកម្មអរូបី និងទ្រព្យសកម្មពន្ធពន្យារ គឺជាទ្រព្យសកម្មរយៈពេលវែង។ បំណុលពន្ធលើប្រាក់ចំណេញ គឺជាបំណុលរយៈពេលខ្លី។



www.chiefbank.com.kh 023 900 878